




របាយការណ៍ ប្រចាំឆ្នាំ 2024







តារាងមាតិកា

ទិដ្ឋភាពទូទៅ

06

សារពីប្រធានក្រុមប្រឹក្សាភិបាល	08
សារពីអគ្គនាយក	10
ព័ត៌មានអំពីធនាគារ	12
បេសកកម្ម, ចក្ខុវិស័យ, គុណតម្លៃ	14

រចនាសម្ព័ន្ធ

16

រចនាសម្ព័ន្ធនៃធនាគារ	18
ក្រុមប្រឹក្សាភិបាល	20
គណៈគ្រប់គ្រង	23
ការគ្រប់គ្រងធនធានមនុស្ស	29

សមិទ្ធផលនានា

32

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	34
សកម្មភាពអាជីវកម្ម	35
ទំនាក់ទំនងសាធារណៈ	42

អភិបាលកិច្ចសាជីវកម្ម

44

ក្រុមប្រឹក្សាភិបាល	46
គណៈកម្មការសវនកម្ម	47
គណៈកម្មការហានិភ័យ និងអនុលោមភាព	47
គណៈកម្មាធិការផ្សេងទៀត	48
ការរៀបចំប្រព័ន្ធគ្រួតពិនិត្យតម្លាភាព	49

របាយការណ៍ហិរញ្ញវត្ថុ

50

ព័ត៌មានអំពីធនាគារ	52
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	53
របាយការណ៍របស់សវនករឯករាជ្យ	57
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	59
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	60
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	61
របាយការណ៍លំហូរសាច់ប្រាក់	62
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	64

01

ទិដ្ឋភាពទូទៅ

សារពីប្រធានក្រុមប្រឹក្សាភិបាល	08
សារពីអគ្គនាយក	10
ព័ត៌មានអំពីធនាគារ	12
បេសកកម្ម, ចក្ខុវិស័យ, គុណតម្លៃ	14





សារពីប្រធាន ក្រុមប្រឹក្សាភិបាល

ភាគីពាក់ព័ន្ធទាំងអស់ជាទីរាប់អាន!

ឆ្នាំ 2024 គឺជាឆ្នាំប្រកបដោយសុទិដ្ឋិនិយមយ៉ាងមានភាពប្រុងប្រយ័ត្ននៅពេលដែលសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈមជាប់រហូតដូចជាកំណើនអត្រាការប្រាក់ និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ។

ថ្វីបើជួបវិបត្តិទាំងនេះក្តី ធនាគារ ប៊ីអាយស៊ី នៅតែអាចបន្តប្រតិបត្តិការរបស់ខ្លួនបានយ៉ាងរលូន ដោយរក្សាបាននូវឥណទានមិនដំណើរការ (NPLs) ក្បែរសូន្យ តាមរយៈវិធីសាស្ត្រគ្រប់គ្រងហានិភ័យដ៏ប៉ិនប្រសព្វរបស់ខ្លួន។ យុទ្ធសាស្ត្រនេះបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពជាថ្មីម្តងទៀត ដោយជួយយើងឱ្យទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត ហើយក្នុងពេលជាមួយគ្នាក៏បានជួយគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។

”

នៅទូទាំងពិភពលោក សម្ពាធអតិផរណានៅតែបន្ត ដែលបណ្តាលមកពីការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃទំនិញ ដោយសារភាពតានតឹងដែលកំពុងបន្តមាននៅមជ្ឈិមបូព៌ា និងជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ ធនាគារកណ្តាលបានរក្សាគោលនយោបាយរូបិយវត្ថុដ៏តឹងរឹងប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបង្ហាញពីភាពធន់ ដោយសម្រេចបាននូវកំណើនតាមការប៉ាន់ប្រមាណ 5.6% ដូចដែលបានព្យាករណ៍ដោយធនាគារអភិវឌ្ឍន៍អាស៊ី។ កំណើននេះត្រូវបានជំរុញដោយការស្ទុះដើមឡើងវិញយ៉ាងខ្លាំងក្លានៃវិស័យទេសចរណ៍ ដែលឈានដល់ 90% នៃកម្រិតមុនការរាតត្បាតជំងឺកូវីដ-19 និងសកម្មភាពផលិតកម្មប្រកបដោយស្ថិរភាពទោះបីជាមានបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ សំណង់ និងការតំដេរដោយសារបំណុលខ្ពស់ និងការថមថយតម្រូវការ ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។

ធនាគារជាតិនៃកម្ពុជាបានរាយការណ៍ពីស្ថិរភាពអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក ជាមួយនឹងអតិផរណាធ្លាក់មកនៅត្រឹម 1.8% ភាគច្រើនដោយសារស្ថិរភាពតម្លៃប្រេង ។ ឱនភាពសារពើពន្ធរបស់កម្ពុជាបានរួមចំណែកត្រឹម 2.2% នៃផលិតផលក្នុងស្រុកសរុប ដែលឆ្លុះបញ្ចាំងពីភាពល្អប្រសើរនៃការប្រមូលពន្ធ និងការគ្រប់គ្រងការចំណាយប្រកបដោយការប្រុងប្រយ័ត្ន។ កម្ពុជាបានបន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលដើម្បីបង្កើនទុនបម្រុងបរទេស និងលើកកម្ពស់ឯករាជ្យភាព គោលនយោបាយរូបិយវត្ថុ ដែលអាចជួយការពារសេដ្ឋកិច្ចកម្ពុជាពីបត្តិសេដ្ឋកិច្ចពិភពលោក។

គិតត្រឹមដំណាច់ឆ្នាំ 2024 ធនាគារ ប៊ីអាយស៊ី សម្រេចបានប្រាក់ចំណេញសុទ្ធចំនួន 3.95 លានដុល្លារអាមេរិក កើនឡើង 2.84 លានដុល្លារអាមេរិកធៀបនឹងឆ្នាំ 2023 ។ ប្រាក់ចំណេញសរុបមុនបង់ពន្ធមានចំនួន 4.93 លានដុល្លារអាមេរិក ជាមួយនឹងចំណូលប្រតិបត្តិការចំនួន 19.68 លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបបានធ្លាក់ចុះបន្តិចពីចំនួន 521.60 លានដុល្លារអាមេរិក នៅឆ្នាំ2023 មកត្រឹម 436.38 លានដុល្លារអាមេរិក នៅឆ្នាំ 2024 ដែលជំរុញដោយផលបត្រឥណទានចំនួន 163.22 លានដុល្លារអាមេរិក និងប្រាក់បញ្ញើចំនួន 297.57 លានដុល្លារអាមេរិក។


មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើងក្នុងឆ្នាំ 2024 គឺការបន្តអនុវត្តយុទ្ធសាស្ត្រកំណើនឌីជីថល ដែលបានផ្លាស់ប្តូររៀបរៀងដែលយើងបម្រើសេវាអតិថិជនរបស់យើង។ តាមរយៈការប្រើប្រាស់ដំណោះស្រាយធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត យើងបានបង្កើនការប្រើប្រាស់ និងភាពងាយស្រួលសម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា និងនៅក្នុងតំបន់ ដោយបានពង្រឹងជំហររបស់យើង ក្នុងនាមជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត។

ធនាគារ ប៊ីអាយស៊ី នៅតែប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការជំរុញសកម្មភាពសេដ្ឋកិច្ចការបង្កើតការងារ ការផ្តល់សេវាធនាគារដល់អតិថិជនដែលមិនទាន់មានលទ្ធភាពទទួលសេវាធនាគារ និងការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម និងរូបវន្តបុគ្គលដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ ក្រុមប្រឹក្សាភិបាលរបស់យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថាយុទ្ធសាស្ត្ររបស់ធនាគារស្របតាមការអនុវត្តបំផុតក្នុងវិស័យធនាគារការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងអតិថិជនកិច្ចសាជីវកម្ម។

នៅក្នុងឆ្នាំ 2025 ខាងមុខនេះ យើងមានសុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលបានព្យាករណ៍ក្នុងអត្រា 6% ដែលត្រូវបានជំរុញដោយការដើមឡើងវិញនៃវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព វិស័យផលិតកម្មកាន់តែរឹងមាំ និងការកើនឡើងវិនិយោគទុនពីបរទេស។ ធនាគារ ប៊ីអាយស៊ី មានជំហររឹងមាំក្នុងការទាញយកប្រយោជន៍ពីឱកាសទាំងនេះ ហើយស្របពេលជាមួយគ្នានេះនៅតែបន្តផ្តល់អាទិភាពលើការផ្តល់សេវាហិរញ្ញវត្ថុដល់គ្រប់គ្នា និងនាំនូវតួនាទីដ៏ថ្លៃថ្លា។

ក្នុងនាមក្រុមប្រឹក្សាភិបាល យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ភាគទុនិក ភាគីពាក់ព័ន្ធ និងក្រុមការងារទាំងអស់សម្រាប់ការគាំទ្រ និងការប្តេជ្ញាចិត្តក្នុងការជួយជ្រោមជ្រែងដល់ធនាគារ ប៊ីអាយស៊ី។ យើងនឹងបន្តបន្ទុះក្នុងការសាងសង់ធនាគារហិរញ្ញវត្ថុឱ្យកាន់តែត្រចះត្រចង់ និងកាន់តែមានវិសាលភាពនៅក្នុងប្រទេសកម្ពុជា។

ដោយក្តីគោរព



លោក យឹម ល័ក្ខណ៍
ប្រធានក្រុមប្រឹក្សាភិបាល

សារពីអគ្គនាយក

ជូនចំពោះ ភាគទុនិក វិនិយោគិន ព្រមទាំងអតិថិជនជាទីរាប់អាន!

ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមបង្ហាញនូវសមិទ្ធផល ដែលធនាគារ ប៊ីអាយស៊ី សម្រេចបាននៅក្នុងឆ្នាំ 2024។

សេដ្ឋកិច្ចពិភពលោក បន្តស្ទុះងើបឡើងវិញសន្សឹមៗ នៅក្នុងឆ្នាំ 2024 ចំពេលដែលមានសម្ពាធអតិផរណា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ និងការកើនឡើង ភាពតានតឹង ភូមិសាស្ត្រនយោបាយ។ ទោះជួបបញ្ហា ប្រឈមទាំងនេះក្តី វិស័យធនាគាររបស់ប្រទេស កម្ពុជានៅតែបន្តមានស្ថិរភាព និងរីកចម្រើន ដោយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាព ហិរញ្ញវត្ថុនិងគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

”

ក្នុងបរិបទនេះ ធនាគារ ប៊ីអាយស៊ី បានបង្ហាញពីភាពធន់ និងជំហររឹងមាំរបស់ខ្លួន។ នៅបំណាច់ឆ្នាំ2024 ធនាគារសម្រេចបានប្រាក់ចំណេញសុទ្ធចំនួន 3.95 លានដុល្លារអាមេរិក កើនឡើង 2.84 លានដុល្លារអាមេរិក បើធៀបទៅនឹងឆ្នាំ 2023 ។ ប្រាក់ចំណេញសរុបមុនបង់ពន្ធមានចំនួន 4.93 លានដុល្លារអាមេរិក ហើយប្រាក់ចំណូលប្រតិបត្តិការមានចំនួន 19.68 លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបមានចំនួន 436.38 លានដុល្លារអាមេរិក ជាមួយនឹងផលបំពេញឥណទាន 163.22 លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប 297.57 លានដុល្លារអាមេរិក។ ធនាគារ ប៊ីអាយស៊ី នៅតែអាចរក្សាឥណទានមិនដំណើរការ (NPLs) ក្នុងអត្រាទាបក្បែរសូន្យ ដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យដ៏ប៉ិនប្រសព្វរបស់ខ្លួន។

សមិទ្ធផលទាំងនេះបានរំលេចពីការប្តេជ្ញាចិត្តឥតឯករូបរបស់យើងចំពោះឧត្តមភាពសេវាកម្ម ប្រសិទ្ធភាពប្រតិបត្តិការ និងទំនួលខុសត្រូវសាធារណៈ។ ចំពេលដែលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច យើងនៅតែបន្តយកចិត្តទុកដាក់លើការផ្តល់ជូនសេវាធនាគារតាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព ងាយស្រួល និងកាន់តែទំនើប។

បច្ចុប្បន្ន ធនាគារ ប៊ីអាយស៊ី មានបណ្តាញសាខាចំនួនប្រាំនៅប្រទេសកម្ពុជា ក្នុងនោះបួនសាខាស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងមួយសាខាស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ យើងគ្រោងដាក់ដំណើរការទីស្នាក់ការកណ្តាលថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើសេវាកម្មជូនអតិថិជនឱ្យបានកាន់តែល្អប្រសើរ។ យុទ្ធសាស្ត្រកំណើនរបស់យើងគឺស្របតាមគោលដៅអភិវឌ្ឍន៍ជាតិដែលជួយគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកំណើននៃការនាំចេញ ។

ស្ថិរភាពរបស់យើងបានមកពីការគ្រប់គ្រងហានិភ័យដ៏រឹងមាំនិងការផ្តោតយ៉ាងខ្លាំងលើវិន័យធម៌ឥតមានវិវាទ។ កម្មវិធីទូរសព្ទដែលទើបនឹងដាក់ឱ្យដំណើរការថ្មីរបស់យើងជួយជំរុញឱ្យអតិថិជនអាចប្រើសេវាកម្មហិរញ្ញវត្ថុរបស់យើងបានកាន់តែទូលំទូលាយ ហើយតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ យើងបានជួយសម្រួលសេវាសាធារណៈជាច្រើន និងបន្តកែលម្អផលិតផលនិងសេវាកម្មរបស់យើងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រើប្រាស់បានទូលំទូលាយ។

គួរកត់សម្គាល់ថាការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសចំនួនបួនឆ្នាំជាប់គ្នារបស់យើងពីអគ្គនាយកដ្ឋានពន្ធដារបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការអនុលោមចំពោះកាតព្វកិច្ចពន្ធ និងអភិបាលកិច្ចល្អ។

មិនតែប៉ុណ្ណោះ ធនាគារ ប៊ីអាយស៊ី ក៏មានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកទំនួលខុសត្រូវសង្គមរបស់ខ្លួន ជាមួយនឹងការរួមចំណែកយ៉ាងសកម្ម

ចំពោះការអប់រំផ្នែកហិរញ្ញវត្ថុ ការអប់រំអំពីសុវត្ថិភាពអ៊ីនធឺណិត ការថែទាំសុខភាព និងនិរន្តរភាពបរិស្ថាន។ យើងជឿជាក់ថា សកម្មភាពទំនួលខុសត្រូវសង្គមទាំងនេះនឹងជះឥទ្ធិពលវិជ្ជមានលើសង្គមជាតិរបស់យើងទាំងមូល។

លើសពីនេះ ធនាគារ ប៊ីអាយស៊ី ដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ស្ថិរភាពហិរញ្ញវត្ថុ និងអធិបតេយ្យភាពសេដ្ឋកិច្ច។ យើងប្តេជ្ញាបង្កើនការប្រើប្រាស់ប្រាក់រៀល និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលប្រការនេះជាការគាំទ្រដល់ចក្ខុវិស័យរបស់ធនាគារជាតិនៃកម្ពុជា។ ការពង្រីកសេវាកម្មធនាគារតាមបែបឌីជីថលរបស់យើង បញ្ជាក់ពីវឌ្ឍនភាព ក៏ដូចជានូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាពរបស់យើង។ យើងតែងតែផ្តល់អាទិភាពលើអតិថិជនគ្រប់ពេលវេលា ដោយបន្តអភិវឌ្ឍផលិតផល និងសេវាកម្មរបស់យើងឱ្យកាន់តែប្រសើរដើម្បីផ្តល់ភាពងាយស្រួល និងទទួលបានទំនុកចិត្តពីអតិថិជន។

ជាចុងបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា ស្ថាប័នពាក់ព័ន្ធ និងនិយ័តករទាំងអស់ដែលបានបន្តគាំទ្រដល់ធនាគារ ប៊ីអាយស៊ី។ យើងខ្ញុំក៏សូម សូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុនរបស់យើង ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈរជួយដល់ស្ថាប័នរបស់យើង ។ ជាពិសេស យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូសហការជាយុទ្ធសាស្ត្រនានារបស់យើងសម្រាប់ការជឿទុកចិត្ត និងការសហការ។ យើងនឹងរួមគ្នាកសាងអនាគតហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានភាពរឹងមាំតាមបែបអាជីវកម្មឌីជីថល។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់



លោកបណ្ឌិត ហុង សុខឡេង
អគ្គនាយក

ព័ត៌មានអំពីធនាគារ

ធនាគារមាន ទីស្នាក់ការកណ្តាល



អគារលេខ ៥៦២ មហាវិថី
ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ



ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក "ធនាគារ" គឺជាធនាគារពាណិជ្ជ ដែលបានចុះបញ្ជី និងធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា

ធនាគារបានចុះបញ្ជីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណយោងតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ("NBC") ហើយធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្រមទាំងបានចាប់ផ្តើមដំណើរការអាជីវកម្ម របស់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ផងដែរ។


ធនាគារបានចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាព នៃធុរកិច្ចធនាគារទាំងអស់ ហើយថែមទាំងបានផ្តល់សេវាហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗនៅក្នុង ព្រះរាជាណាចក្រកម្ពុជាទៀតផង។

ធនាគារត្រូវបានបង្កើតជាលើកដំបូងដោយក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រុមហ៊ុន Paradise Investment Co., Ltd. នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Prime Street Advisory Co., Ltd នៃព្រះរាជាណាចក្រថៃ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានអនុម័តឱ្យធ្វើការផ្ទេរនូវរាល់ភាគហ៊ុន ទាំងអស់របស់ក្រុមហ៊ុន Paradise Investment Co., Ltd (Cambodia) និងក្រុមហ៊ុន Prime Street Advisory Co., Ltd (Thailand) ជូនទៅលោក យឹម លក្ខណ៍ ដោយជំរុញឱ្យមានការពង្រឹងនូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមប្រឹក្សាភិបាលនៃធនាគារ ប៊ី.អាយ.ស៊ី បន្ថែមមួយកម្រិតទៀត។



នៅថ្ងៃទី26 ខែឧសភា ឆ្នាំ2023 ភាគហ៊ុន 60% នៃភាគហ៊ុនទាំងអស់នៅក្នុង ធនាគារ ប៊ីអាយស៊ី ដែលគ្រប់គ្រងដោយក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd. នៃប្រទេសឡាវ (AIFS) និង39% នៃភាគហ៊ុនទាំងអស់នៅក្នុងធនាគារ ប៊ីអាយស៊ី ដែលកាន់កាប់ដោយ លោក យឹម លក្ខណ៍ ត្រូវបានផ្ទេរទៅក្រុមហ៊ុន Apsara Holdings Pte. ដែល ជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុនរបស់ ប្រទេសសិង្ហបុរីតំណាងដោយ លោក យឹម លក្ខណ៍ ដែលឥឡូវនេះ កាន់កាប់ភាគហ៊ុន 99% នៃភាគហ៊ុន ទាំងអស់នៅក្នុងធនាគារ ប៊ីអាយស៊ី ហើយភាគហ៊ុន1% នៃភាគហ៊ុនរបស់ ធនាគារ ប៊ីអាយស៊ី ក៏ត្រូវបានកាន់កាប់ដោយលោក យឹម លក្ខណ៍ ផងដែរ។

ការផ្ទេរភាគហ៊ុននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារ ដែល វាត្រូវបានធ្វើដើម្បីបង្រួបបង្រួម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភាគហ៊ុន របស់ធនាគារឡើងវិញ ការផ្ទុះបញ្ចាំងពីការរីកចម្រើននៃទំហំធនាគារ ក៏ដូចជា នៅក្នុងមហិច្ឆតា និងការពង្រីកខ្លួនជាលក្ខណៈអន្តរជាតិ ដោយផ្តល់ឱ្យ នូវ ជម្រើសជាច្រើនសម្រាប់កំណើនទីផ្សារនាពេលអនាគតរបស់ខ្លួន ការប៉ះពាល់ ក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផលប្រយោជន៍ជាលក្ខណៈយុទ្ធសាស្ត្រ។



បេសកកម្ម



ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុក្នុងស្រុកដ៏ល្អបំផុត យើងត្រូវតែមាន ភាពឆ្លាតវៃ និងភាព រហ័សរហ័ទន់ជាងគេក្នុងការផ្តល់អត្ថប្រយោជន៍ កាន់តែសម្បូរបែបថែមទៀតជូនដល់ អតិថិជនរបស់យើង តាមរយៈ ការផ្តល់ដំណោះស្រាយមានភាពច្នៃប្រឌិត និងជាក់ស្តែង ដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់។ យើងក៏បានប្តេជ្ញា ចិត្តខ្ពស់ ក្នុងការបង្កើនអត្ថប្រយោជន៍សម្រាប់អតិថិជន និងភាគទុនិក ទាំងអស់របស់យើង ហើយនឹងខិតខំប្រឹងប្រែងកែលម្អសេវាធនាគារ របស់យើងជាប្រចាំផងដែរ តាមរយៈ ការវិនិយោគជាបន្តបន្ទាប់ ទៅលើផ្នែកធនធានមនុស្ស គំនិតច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យា។ យើង ពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយនឹងអតិថិជនរបស់យើង តាមរយៈការគោរព គ្នាទៅវិញទៅមក បើកចំហ ស្មោះត្រង់ និង ការយល់ដឹងអំពីតម្រូវការរបស់អតិថិជន។

ចក្ខុវិស័យ



មានគោលបំណងក្លាយជាធនាគារដៃគូដ៏ល្អបំផុត តាមរយៈការផ្តល់សេវាបុគ្គលល្អបំផុតទៅតាមតម្រូវការ របស់អតិថិជនម្នាក់ៗ និងការផ្តល់ ផលិតផល និង ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដោយប្រើ បច្ចេកវិទ្យាទំនើប ដើម្បីបំពេញតាមតម្រូវការ និងការ រំពឹងទុករបស់អតិថិជន។

គុណតម្លៃ



ទស្សនៈចំពោះបុគ្គលិក

ធនធានមនុស្ស គឺជាទ្រព្យសកម្មដ៏ល្អបំផុតរបស់យើង ដូច្នេះយើងបានផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ដំណើរការអភិវឌ្ឍន៍ធនធានមនុស្សដ៏សកម្មគឺជា កត្តាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់យើង។



ទស្សនៈចំពោះភាគទុនិក

បង្កើតគុណតម្លៃភាគទុនិកកម្រិតខ្ពស់និងផលរហូរនិរន្តរភាពលើទ្រព្យសកម្ម។



ទស្សនៈចំពោះអតិថិជន

- ផ្តល់សេវាល្អបំផុត និងសេវាធនាគារមានសុវត្ថិភាពដល់អតិថិជន។
- បំពេញតាមតម្រូវការសេវាធនាគារនិងហិរញ្ញវត្ថុជូនអតិថិជន។



ទស្សនៈចំពោះសហគមន៍

គាំទ្រដល់គោលនយោបាយនិងគោលបំណងរបស់ រាជរដ្ឋាភិបាល និងចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូលឱ្យមានការរីកចម្រើន។

02


រចនាសម្ព័ន្ធ


រចនាសម្ព័ន្ធនៃធនាគារ	18
ក្រុមប្រឹក្សាភិបាល	20
គណៈគ្រប់គ្រង	23
ការគ្រប់គ្រងធនធានមនុស្ស	29





រចនាសម្ព័ន្ធនៃធនាគារ





ក្រុមប្រឹក្សាភិបាល



លោក យឹម លុត្តណ៍
ប្រធានក្រុមប្រឹក្សាភិបាល

លោក យឹម លុត្តណ៍ មានតួនាទីនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយចំនួនដូចជា ប្រធានក្រុមប្រឹក្សា ធនាគារ ប៊ី.អាយ.ស៊ី (តាំងពីឆ្នាំ២០២០ ដែលបម្រើការងារនៅក្នុងក្រុមប្រឹក្សាភិបាលនៅមុនពេលនោះ) និងក្រុមហ៊ុន BIC Trust ដែលក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនមហាជនទាំងអស់ ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន One Central Tower និងក្រុមហ៊ុន U. Property Management ដែលជាក្រុមហ៊ុនឯកជន សកម្មនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀតក្នុង តំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល។

ដោយបានបម្រើការងារនៅក្នុងប្រទេស និងមាតុប្រទេសរបស់លោកយ៉ាង ខ្ជាប់ខ្ជួននៅក្នុងអំឡុងពេលយុវវ័យរបស់ខ្លួន លោក យឹម លុត្តណ៍ បាន ចាប់ផ្តើមបង្កើតចក្ខុវិស័យ ប្រកបដោយមហិច្ឆិតាសម្រាប់ប្រទេសកម្ពុជា ហើយចក្ខុវិស័យនេះត្រូវបានពង្រីកគួរឱ្យកត់សម្គាល់យ៉ាងឆាប់រហ័ស នៅក្នុងដំណាក់កាលអាជីវកម្មនិងសេដ្ឋកិច្ចសកល។ នេះគឺជាចក្ខុវិស័យ ដែលនៅជាប់នឹងបេះដូងដែលលោកទទួលបានពីគ្រួសាររបស់លោក និង បានបង្ហាញច្បាស់លាស់មិនត្រឹមតែនៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និង សេវាធនាគារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងគម្រោងបឹងស្ទោរ ដែលជាចក្ខុវិស័យយ៉ាងធំធេង និងជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យពហុ គោលបំណងដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍នេះឱ្យ លេចធ្លោផងដែរ។

ក្រុមប្រឹក្សាភិបាល



លោក ហុង សុខឡេង
អភិបាល/អគ្គនាយក

លោក ហុង សុខឡេង ត្រូវបានតែងតាំង ជាអគ្គនាយកនៃធនាគារ ប៊ីអាយស៊ី ហើយដឹកនាំយុទ្ធសាស្ត្ររីកចម្រើនរបស់ធនាគារ ប៊ីអាយស៊ី នៅក្នុងប្រទេស កម្ពុជា និងក្នុងតំបន់ ជាមួយនឹងទំនួលខុសត្រូវចំពោះអាទិភាពយុទ្ធសាស្ត្រ ស្នូល សាជីវកម្មធនាគារ ភាពជាដៃគូអន្តរជាតិ និងការធ្វើអាជីវកម្មបែប

ឌីជីថល។ តាមទស្សនវិស័យយុទ្ធសាស្ត្រ និងការយកចិត្តទុកដាក់ ជាអាទិភាពចំពោះអតិថិជនរបស់ធនាគារ ប៊ីអាយស៊ី លោក ហុង សុខឡេង ដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើមការផ្លាស់ប្តូរ ដែលជម្រុញឲ្យមានការរីក ចម្រើនក្នុងវិស័យធនាគារសាជីវកម្ម បង្កើតភាពជឿជាក់ និងទំនុកចិត្តលើ មូលដ្ឋាននៃភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើនរបស់ ធនាគារ ប៊ីអាយស៊ី និងការធ្វើឲ្យធនាគារឈានមុខគេនៃការធ្វើអាជីវកម្ម បែបឌីជីថល និងការបង្កើតអង្គភាពដែលជម្រុញឲ្យមានដំណើរការប្រកប ដោយប្រសិទ្ធភាព ដើម្បីភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងស្ថិរភាព សម្រាប់ឆ្នាំខាងមុខ។

លោក ហុង សុខឡេង មានបទពិសោធន៍ជាង 26 ឆ្នាំនៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍ អាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ ដែលក្នុងនោះជាង 16 ឆ្នាំ លោកបានបម្រើការ ក្នុងតួនាទី ប្រតិបត្តិជាន់ខ្ពស់ ក្នុងវិស័យធនាគារ ដោយលោកធ្លាប់បម្រើការ ងារជាអនុប្រធានជាន់ខ្ពស់ ប្រធានផ្នែកធុរកិច្ចធនាគារ និងជាប្រធានផ្នែក សាជីវកម្ម និង SME Banking។ ពេញមួយអាជីពរបស់លោក លោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកំណើននៃប្រាក់បញ្ញើអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម បង្កើនតម្លៃនៃផលប៉ុន្តែប្រាក់កម្ចី និង បង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនឈានមុខជាច្រើន។

លោក ហុង សុខឡេង បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកភាពជាអ្នក ដឹកនាំ និងគ្រប់គ្រង ពីសកលវិទ្យាល័យអន្តរជាតិអឺរ៉ុប (European International University) នៅទីក្រុងប៉ារីស និងបរិញ្ញាបត្រផ្នែករដ្ឋបាល និងគ្រប់គ្រង ពីសកលវិទ្យាល័យនំរតុន។



លោក យា សាវ៉េង
អភិបាល/អគ្គនាយករង

លោក យា សាវ៉េង ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មមាន បទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងអាជីវកម្មលើវិស័យផ្សេង ៗក្នុងប្រទេសកម្ពុជា។

លោកបានបម្រើការជា អគ្គនាយករងនៃក្រុមហ៊ុន ប៊ី.អាយ.ស៊ី ក្រុប ឯ.ក (B.I.C Group Co., Ltd.) ដែលលោកបានត្រួតពិនិត្យការវិនិយោគ ជាច្រើន ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ។ មុននឹងបំពេញតួនាទីនេះ លោក បានផ្តល់ការណែនាំយុទ្ធសាស្ត្រ ក្នុងនាមជាទីប្រឹក្សាប្រធានក្រុមហ៊ុន ប៊ី. អាយ.ស៊ី ឌីវឡបមេន ឯ.ក (B.I.C Development Co., Ltd.) ដែលផ្តោត លើការវិនិយោគលើអចលនទ្រព្យ។

ក្នុងនាមជាអភិបាល និងអគ្គនាយករងនៃធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក លោក យា សាវ៉េង បន្តប្រើជំនាញរបស់គាត់សម្រាប់ការរីក ចម្រើនយុទ្ធសាស្ត្រនៅក្នុងឧស្សាហកម្មធនាគារ។ អាជីពរបស់ លោក សាវ៉េង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះឧត្តមភាព និង ភាពប្រសើរឡើងក្នុងការជំរុញឲ្យទទួលបានជោគជ័យក្នុងទិដ្ឋភាព ធុរកិច្ចដ៏ ស្វាហាប់របស់កម្ពុជា។

ក្រុមប្រឹក្សាភិបាល



លោក JOHN EDWARD MC COSH
អភិបាលឯករាជ្យ

លោក JOHN EDWARD MC COSH បានបម្រើការងារនៅសហរដ្ឋអាមេរិក អឺរ៉ុប អាហ្វ្រិក និងអាស៊ី ក្នុងតួនាទីគ្រប់គ្រង និងប្រតិបត្តិការផ្សេងៗ។ បច្ចុប្បន្នលោក JONH គឺជាអនុប្រធានផ្នែក អភិវឌ្ឍន៍របស់ក្រុមហ៊ុន BIC Group ដែលពីមុនលោកគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sapparat Group និងជាមួយនឹងក្រុមហ៊ុន Four Seasons Hotels and Resorts ដែលបានបើកអចលនទ្រព្យថ្មីៗ ដឹកនាំក្រុម និងរៀបចំនីតិវិធីប្រតិបត្តិការ និងស្តង់ដារសេវា និងផលិតផល។

លោក JONH បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពី HEC Paris និងសាកលវិទ្យាល័យ Witwatersrand និងថ្នាក់ Undergraduate degree ពី សាលា Ecole Hoteliere de Lausanne។



លោក ហៃ វ៉ូឡី
អភិបាលឯករាជ្យ

លោក ហៃ វ៉ូឡី ជាអ្នកជំនាញផ្នែកច្បាប់ដែលមានសញ្ញាបត្រអនុបណ្ឌិតពីរផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងសាកលវិទ្យាល័យ PARIS-PANTHÉON-ASSAS ប្រទេសបារាំង។ លោក វ៉ូឡី មានបទពិសោធន៍យ៉ាងទូលំទូលាយផ្នែកច្បាប់ និងផ្នែកប្រឹក្សាវិនិយោគ។

តួនាទីថ្មីបំផុតរបស់គាត់ គឺជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគដីលេចធ្លោមួយនៅកម្ពុជា។ មុននេះ លោកបានបម្រើការជាទីប្រឹក្សាផ្នែកច្បាប់ និងវិនិយោគដល់ក្រុមហ៊ុនផ្សេងៗ រួមទាំងជំនាញផ្នែកសេវាកម្មហិរញ្ញវត្ថុ និងព័ត៌មានវិទ្យាផងដែរ។

លោក វ៉ូឡី បានបន្ថែមជំនាញរបស់ខ្លួនបន្ថែមទៀត ដោយបានចូលរួមជាមួយធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ជាអភិបាលឯករាជ្យក្នុងខែមីនា ឆ្នាំ2023។ ប្រវត្តិវិជ្ជាជីវៈ និងគុណវុឌ្ឍិសិក្សាចម្រុះរបស់គាត់បានផ្តល់ឱ្យគាត់នូវការយល់ដឹងដ៏ទូលំទូលាយអំពីភាពស្មុគស្មាញផ្នែកច្បាប់ និងយុទ្ធសាស្ត្រវិនិយោគ ដែលធ្វើអោយគាត់ក្លាយជាធនធានដ៏មានតម្លៃ។

គណៈគ្រប់គ្រង



គណៈគ្រប់គ្រង



លោក ហុង សុខឡេង

អភិបាល/អគ្គនាយក

លោក ហុង សុខឡេង ត្រូវបានតែងតាំង ជាអគ្គនាយកនៃធនាគារ ប៊ីអាយស៊ី ហើយដឹកនាំយុទ្ធសាស្ត្ររីកចម្រើនរបស់ធនាគារ ប៊ីអាយស៊ី នៅក្នុងប្រទេស កម្ពុជា និងក្នុងតំបន់ ជាមួយនឹងទំនួលខុសត្រូវចំពោះអាទិភាពយុទ្ធសាស្ត្រ ស្នូល សាជីវកម្មធនាគារ ភាពជាដៃគូអន្តរជាតិ និងការធ្វើអាជីវកម្មបែប

ឌីជីថល។ តាមទស្សនវិស័យយុទ្ធសាស្ត្រ និងការយកចិត្តទុកដាក់ ជាអាទិភាពចំពោះអតិថិជនរបស់ធនាគារ ប៊ីអាយស៊ី លោក ហុង សុខឡេង ដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើមការផ្លាស់ប្តូរ ដែលជម្រុញឲ្យមានការរីក ចម្រើនក្នុងវិស័យធនាគារសាជីវកម្ម បង្កើតភាពជឿជាក់ និងទំនុកចិត្តលើ មូលដ្ឋាននៃភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើន របស់ ធនាគារ ប៊ីអាយស៊ី និងការធ្វើឲ្យធនាគារឈានមុខគេនៃការធ្វើអាជីវកម្ម បែបឌីជីថល និងការបង្កើតអង្គភាពដែលជម្រុញឲ្យមានដំណើរការប្រកប ដោយប្រសិទ្ធភាព ដើម្បីភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងស្ថិរភាព សម្រាប់ឆ្នាំខាងមុខ។

លោក ហុង សុខឡេង មានបទពិសោធន៍ជាង 26 ឆ្នាំនៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍ អាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ ដែលក្នុងនោះជាង 16 ឆ្នាំ លោកបានបម្រើការ ក្នុងតួនាទី ប្រតិបត្តិជាន់ខ្ពស់ ក្នុងវិស័យធនាគារ ដោយលោកធ្លាប់បម្រើការ ងារជាអនុប្រធានជាន់ខ្ពស់ ប្រធានផ្នែកធុរកិច្ចធនាគារ និងជាប្រធានផ្នែក សាជីវកម្ម និង SME Banking។ ពេញមួយអាជីពរបស់លោក លោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកំណើននៃប្រាក់បញ្ញើអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម បង្កើនតម្លៃនៃផលប៉ុន្តែប្រាក់កម្ចី និង បង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនឈានមុខជាច្រើន។

លោក ហុង សុខឡេង បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកភាពជា អ្នកដឹកនាំ និងគ្រប់គ្រង ពីសកលវិទ្យាល័យអន្តរជាតិអឺរ៉ុប (European International University) នៅទីក្រុងប៉ារីស និងបរិញ្ញាបត្រផ្នែករដ្ឋបាល និងគ្រប់គ្រង ពីសកលវិទ្យាល័យនីតុន។



លោក យា សាវ៉េង

អភិបាល/អគ្គនាយករង

លោក យា សាវ៉េង ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មមាន បទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងអាជីវកម្មលើវិស័យផ្សេង ៗក្នុងប្រទេសកម្ពុជា។

លោកបានបម្រើការជា អគ្គនាយករងនៃក្រុមហ៊ុន ប៊ី.អាយ.ស៊ី ក្រុប ឯ.ក (B.I.C Group Co., Ltd.) ដែលលោកបានត្រួតពិនិត្យការវិនិយោគ ជាច្រើន ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ។ មុននឹងបំពេញតួនាទីនេះ លោកបានផ្តល់ការណែនាំយុទ្ធសាស្ត្រ ក្នុងនាមជាទីប្រឹក្សាប្រធានក្រុមហ៊ុន ប៊ី.អាយ.ស៊ី ឌីវឡូបមេន ឯ.ក (B.I.C Development Co., Ltd.) ដែលផ្តោតលើការវិនិយោគលើអចលនទ្រព្យ។

ក្នុងនាមជាអភិបាល និងអគ្គនាយករងនៃធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក លោក យា សាវ៉េង បន្តប្រើជំនាញរបស់គាត់សម្រាប់ការរីក ចម្រើនយុទ្ធសាស្ត្រនៅក្នុងឧស្សាហកម្មធនាគារ។ អាជីពរបស់ លោក សាវ៉េង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះឧត្តមភាព និង ភាពប៉ិនប្រសប់ក្នុងការជំរុញឱ្យទទួលបានជោគជ័យក្នុងទិដ្ឋភាព ធុរកិច្ចដ៏ ស្មោះត្រង់របស់កម្ពុជា។

គណៈគ្រប់គ្រង



លោកស្រី អៀន លក្ខណា
នាយិកាប្រតិបត្តិការ

លោកស្រី អៀន លក្ខណា បច្ចុប្បន្នបម្រើការងារជាអាយិកាប្រតិបត្តិការ នៅ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានបន្ទុកផ្នែកប្រតិបត្តិការ កណ្តាល ប្រតិបត្តិការសាខា ប្រតិបត្តិការឥណទាន ការគ្រប់គ្រងកណ្តាល មជ្ឈមណ្ឌលកាត និងសេវាឌីជីថល ចាប់តាំងពីខែមិថុនា ឆ្នាំ 2023។ មុន ពេលបម្រើការងារធនាគារ ប៊ី.អាយ.ស៊ី លោកស្រីបម្រើការងារនៅក្នុងផ្នែកផ្សេងៗ ក្នុងតួនាទីជាមួយធនាគារអន្តរជាតិ ធនាគារសាជីវកម្ម និងធនាគារក្នុងស្រុក ជាមួយនៅកម្ពុជា ជាមួយនឹងការដឹកនាំ និងបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ រួមទាំងប្រតិបត្តិការឥណទាន ការគ្រប់គ្រង គម្រោង សេវាកម្មបុគ្គល និង សាជីវកម្ម។

លោកស្រី លក្ខណា មានបទពិសោធន៍ការងារ ជាង 23 ឆ្នាំ។ លោកស្រី បានចាប់ផ្តើមអាជីពដំបូងជា គណនេយ្យករនៅធនាគារក្នុងស្រុកមួយ ក្នុងឆ្នាំ 2002 និងផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុនវេជ្ជសាស្ត្រក្នុងឆ្នាំ 2004។ លោកស្រី បានបន្តបទពិសោធន៍ក្នុងវិស័យធនាគារផ្នែកសេវាកម្មបុគ្គល និងប្រតិបត្តិការ ឥណទានក្នុងឆ្នាំ 2007 នៅធនាគារអន្តរជាតិមួយអស់រយៈពេលជាង 7 ឆ្នាំ។ លើសពីនេះ លោកស្រីបានបន្តការងារជាមួយធនាគារក្នុងស្រុកដ៏ធំបំផុត មួយក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ 2014។ លោកស្រីបានកាន់មុខតំណែង ជាន់ខ្ពស់ជាច្រើនដូចជា ប្រធានផ្នែកវិភាគសារជីវកម្ម ប្រធានយុទ្ធសាស្ត្រ សាជីវកម្ម ប្រធានផ្នែកគ្រប់គ្រងគម្រោង និងជាប្រធានប្រតិបត្តិការកណ្តាល។



លោក សំ ហុង
នាយកនាយកដ្ឋានធនធានមនុស្ស

លោក សំ ហុង បានចូលរួមជាមួយធនាគារ ប៊ី.អាយ.ស៊ី នៅខែសីហា ឆ្នាំ 2023 ជានាយកដ្ឋានធនធានមនុស្ស។ គាត់ដឹកនាំក្រុមដើម្បីគាំទ្រដល់ អាជីវកម្មធនាគារតាមរយៈការទទួលបានទេពកោសល្យ ភាពប៉ិនប្រសប់ និងការអភិវឌ្ឍន៍អង្គភាព ការគ្រប់គ្រងការអនុវត្តសំណង និងអត្ថប្រយោជន៍ និងការចូលរួមក្នុងក្រុមការងារ។

លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចជំនាញគ្រប់គ្រង និងអនុបណ្ឌិតសិល្បៈជំនាញភាសាអង់គ្លេសក្នុងឆ្នាំ 2008។ លោក សំ ហុង ដើរតួនាទីផ្សេងៗក្នុងការបង្រៀនភាសាអង់គ្លេសជាភាសា បរទេស (TEFL) និងការគ្រប់គ្រងធនធានមនុស្សក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ។

គណៈគ្រប់គ្រង



លោក VO DUY ANH DUNG (ANDY)
នាយកនាយកដ្ឋានសេវាធនាគារបុគ្គល

ជាមួយនឹងអនុបណ្ឌិតផ្នែកអាជីវកម្មនិងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ SYDNEY លោក VO DUY ANH DUNG (ANDY) មានបទពិសោធន៍ផ្នែកធនាគារជាង 15 ឆ្នាំ។ គាត់មានជំនាញក្នុងវិស័យហិរញ្ញប្បទានបុគ្គល ក្នុងប្រទេសវៀតណាម និងតែវ៉ាន់ បង្កើនមូលដ្ឋានអតិថិជន និងដឹកនាំដំណើរវិនិយោគដ៏ជោគជ័យដែលសន្សំសំចៃ។ លោក VO DUY ANH DUNG មានឯកទេសក្នុងការវិភាគហិរញ្ញវត្ថុ ការធ្វើផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យ។ លោក ANDY មានភាពសកម្មក្នុងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុសហគមន៍ ដែលរួមចំណែកដល់ការច្នៃប្រឌិត និងការរីកចម្រើនក្នុងវិស័យធនាគារពិភពលោក។

លោក VO DUY ANH DUNG ធ្លាប់មានបទពិសោធន៍នៅធនាគារ VPBANK និង ធនាគារ OCB ដែលជាធនាគារផ្តល់ហិរញ្ញប្បទានបុគ្គល ធំជាងគេចំនួនពីរបស់វៀតណាម ហើយបានបម្រើការងារជាប្រធានមជ្ឈមណ្ឌលធុរកិច្ច និងជាប្រធានមជ្ឈមណ្ឌលភាពជាដៃគូ ដែលលោកបានដឹកនាំគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រដើម្បីបង្កើនប្រតិបត្តិការអាជីវកម្ម និងសេវាកម្មអតិថិជនជំរុញសម្ព័ន្ធភាពសំខាន់ៗ និងជំរុញកំណើនអាជីវកម្មតាមរយៈភាពជាដៃគូប្រកបដោយភាពច្នៃប្រឌិត។ លោក VO DUY ANH DUNG បានចំណាយពេល ៤ ឆ្នាំជាមួយធនាគារ SINOPAC VIETNAM ដែលជាធនាគារតែវ៉ាន់ក្នុងតួនាទីជាប្រធានផ្នែកហិរញ្ញប្បទានបុគ្គល ដោយលោកបានពង្រីកវិសាលភាពផ្នែកហិរញ្ញប្បទានបុគ្គលប្រកបដោយភាពជោគជ័យ និងអនុវត្តយុទ្ធសាស្ត្ររក្សាអតិថិជនប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាម។



អ្នកស្រី លុយ ចន្ទដារីន
ប្រធាននាយកដ្ឋានទំនាក់ទំនងអតិថិជនជាតិ និងអន្តរជាតិ

អ្នកស្រី លុយ ចន្ទដារីន មានបទពិសោធន៍ការងារជាង 20 ឆ្នាំដែលមានជំនាញវិជ្ជាជីវៈក្នុងប្រតិបត្តិការ សេវាកម្មអតិថិជន ការលក់ និងទីផ្សារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា។ ដោយបានពង្រីកអាជីពខាងធនាគារដ៏ទូលំទូលាយអស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រីមានតួនាទីជាអ្នកដឹកនាំក្នុងការដាក់ប្រាក់ ការផ្តល់ប្រាក់កម្ចី និងការទូទាត់សម្រាប់ទាំងផ្នែកលក់រាយ និងផ្នែកពាណិជ្ជកម្មនៅធនាគារល្បីៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ អ្នកស្រីបានបម្រើការងារជាប្រធានផ្នែកលក់បញ្ញើ និងផ្តល់ប្រាក់កម្ចី និងជាប្រធានផ្នែកប្រាក់បញ្ញើពាណិជ្ជកម្ម និងការទូទាត់ ដែលជំរុញឱ្យអាជីវកម្មរីកចម្រើន និងការអភិវឌ្ឍយុទ្ធសាស្ត្រ។

អ្នកស្រីបានចូលរួមជាមួយធនាគារ B.I.C (CAMBODIA) PLC. នៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2023 ជាប្រធានផ្នែកគ្រប់គ្រងទំនាក់ទំនងអតិថិជនជាតិ និងអន្តរជាតិ ក្រោមផ្នែកធនាគារសាជីវកម្ម។ ក្នុងតួនាទីនេះ អ្នកស្រីមានទំនួលខុសត្រូវក្នុង ការដឹកនាំក្រុមលក់ក្នុងការគ្រប់គ្រងប្រាក់បញ្ញើសាជីវកម្ម និងបុគ្គល PREMIER ព្រមទាំងត្រួតពិនិត្យយុទ្ធសាស្ត្រគ្រប់គ្រងទំនាក់ទំនង។

អ្នកស្រីទទួលបាន បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម-គណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសញ្ញាបត្រវិជ្ជាជីវៈផ្នែកទំនាក់ទំនងភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL)។

គណៈគ្រប់គ្រង



លោក បាន ម៉ាក់
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

លោក បាន ម៉ាក់ គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដ៏ឆ្លើយតបដែលមានបទពិសោធន៍ជាង 14 ឆ្នាំនៅក្នុងវិស័យធនាគារ។ គាត់បានចូលបម្រើការងារជាមួយធនាគារ ប៊ីអាយស៊ី ក្នុងខែកញ្ញា ឆ្នាំ 2018 ជាប្រធានផ្នែកហិរញ្ញវត្ថុ ហើយបានឈានមុខតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ហិរញ្ញវត្ថុ និងធនាគារ ក្នុងខែមករា ឆ្នាំ 2020។ នៅខែកក្កដា ឆ្នាំ 2023 គាត់ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងធនាគារ។

លោក ម៉ាក់ មានបទពិសោធន៍ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម ហើយក៏មានបទពិសោធន៍គ្រប់គ្រងគម្រោងនានាផងដែរ រួមមានការផ្លាស់ប្តូរស្តង់ដារគណនេយ្យដោយអនុលោមតាម CIFRS និងការអនុវត្តប្រព័ន្ធធនាគារដែលរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាព និងកំណើនហិរញ្ញវត្ថុរបស់ធនាគារ ប៊ីអាយស៊ី។

លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បច្ចុប្បន្ន លោកកំពុងបន្តការសិក្សាកម្រិត ACCA នៅសាលា CAMED BUSINESS SCHOOL នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។



លោក គឹម លី
ប្រធាននាយកដ្ឋានឥណទាន

លោក គឹម លី បច្ចុប្បន្នមានតួនាទីជាប្រធាននាយកដ្ឋានឥណទានចាប់ពីថ្ងៃទី 15 ខែ ឧសភា ឆ្នាំ 2023 នៅធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ភីអិលស៊ី និងដឹកនាំនាយកដ្ឋានឥណទានក្នុងការគ្រប់គ្រងហានិភ័យឥណទានទាំងមូល។

ដោយបានបម្រើការងារក្នុងវិស័យធនាគារអស់រយៈពេលជាង 17 ឆ្នាំ ដែលមានតួនាទីជាអ្នកគ្រប់គ្រងជាង 9 ឆ្នាំ លោក គឹម លី បាន និងកំពុងបង្កើតបទពិសោធន៍ និងជំនាញក្នុងតួនាទីផ្សេងៗក្នុងវិស័យធនាគារ ដូចជាការផ្តល់ប្រាក់កម្ចីសាជីវកម្ម ការគ្រប់គ្រងឥណទាន ហិរញ្ញប្បទានពាណិជ្ជកម្ម និងការគ្រប់គ្រងហិរញ្ញប្បទានគម្រោង។ មុននឹងចូលជាសមាជិក ធនាគារ ប៊ីអាយស៊ី លោកបានធ្វើការជាមួយនឹងធនាគារធំៗក្នុងចំណោមធនាគារទាំង 3 ក្នុងប្រទេសកម្ពុជា ជាប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម ប្រធានស្តីទីផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម និងជាប្រធានផ្នែកហិរញ្ញប្បទានគម្រោង។

លោក គឹម លី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាបត្រផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា ពីសាលា CamEd Business School។

គណៈគ្រប់គ្រង



លោក អ៊ឹម សុផា
ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក អ៊ឹម សុផា បានចូលបម្រើការងារនៅធនាគារ ប៊ីអាយស៊ី ក្នុងខែមីនា ឆ្នាំ 2024 ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោកទទួលបន្ទុកលើការបង្កើត និងត្រួតពិនិត្យផែនការសវនកម្មផ្ទៃក្នុង គោលនយោបាយ/នីតិវិធីសវនកម្ម និងវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ដើម្បីធានាបានថា "ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង" ស្ថិតនៅនឹងកន្លែង និងត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវដោយបុគ្គលិក និងអ្នកគ្រប់គ្រង។

មុនពេលចូលបម្រើការងារនៅធនាគារ ប៊ីអាយស៊ី លោក សុផា គឺជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅធនាគារពាណិជ្ជក្នុងស្រុក/អន្តរជាតិចំនួន 4 អស់រយៈពេលជាង 16 ឆ្នាំ។ គាត់មានបទពិសោធន៍ផ្នែកធនាគារយ៉ាងទូលំទូលាយ ជាពិសេសលើការធ្វើសវនកម្មផ្ទៃក្នុង ក៏ដូចជាការបង្កើតគោលនយោបាយ និងនីតិវិធីសវនកម្មផ្ទៃក្នុង ធ្វើការវាយតម្លៃហានិភ័យ ធ្វើការស៊ើបអង្កេតការក្លែងបន្លំ/ការប្រព្រឹត្តិកំហុសឆ្គងនានា ដើម្បីពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងផ្តល់នូវការធានាលើអភិបាលកិច្ចនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។

លោក សុផា បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសវនកម្ម និងបរិញ្ញាបត្រគណនេយ្យពីគ្រឹះស្ថានក្នុងស្រុក។ លើសពីនេះ គាត់ទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈជាច្រើនពីស្ថាប័ន/សមាគមវិជ្ជាជីវៈក្នុងស្រុក និងអន្តរជាតិ (កម្ពុជា ម៉ាឡេស៊ី និងថៃ)។



កញ្ញា ហួត លីដា
ប្រធាននាយកដ្ឋានរតនាគារ

កញ្ញា ហួត លីដា បានចូលបម្រើការងារជាមួយធនាគារ ប៊ីអាយស៊ី (ខេមបូឌា) ភីអិលស៊ី នៅខែកក្កដា ឆ្នាំ2024 ជាប្រធាននាយកដ្ឋានរតនាគារ ដែលទទួលខុសត្រូវលើមុខងារប្រចាំថ្ងៃនៃផ្នែករតនាគារ រួមមានការគ្រប់គ្រងសាច់ប្រាក់ ផែនការមូលនិធិ សកម្មភាពវិនិយោគ ការគ្រប់គ្រងការប្តូររូបិយប័ណ្ណបរទេស និងការគ្រប់គ្រងទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅធនាគារ ប៊ីអាយស៊ី (ខេមបូឌា) ភីអិលស៊ី កញ្ញា លីដា បានបម្រើការជាប្រធានផ្នែករតនាគារ និងទីផ្សារមូលធន នៅក្នុងធនាគារបុត្រសម្ព័ន្ធបរទេសឈានមុខគេមួយ។

កញ្ញា លីដា មានបទពិសោធន៍ជាង 17 ឆ្នាំក្នុងវិស័យធនាគារ។ បន្ទាប់ពីបានបម្រើការងារជាអ្នកផ្តល់សេវាកម្មធនាគារទូទៅជូនអតិថិជននៃធនាគារក្នុងស្រុកដ៏ធំបំផុតមួយ និងជាអ្នកគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបុត្រសម្ព័ន្ធបរទេសដ៏ល្បីមួយក្នុងតំបន់ អស់រយៈពេល 7 ឆ្នាំ កញ្ញា ក៏មានឱកាសបានកាន់តួនាទីក្នុងផ្នែករតនាគារនៅធនាគារដ៏ល្បីក្នុងតំបន់នោះ ហើយបានបន្តភាពជោគជ័យរបស់កញ្ញាដោយបានកាន់តំណែងជាប្រធានរតនាគារនៅធនាគារដ៏ធំក្នុងស្រុកមួយ។ កញ្ញា លីដា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យន័រតុន។

គណៈគ្រប់គ្រង



លោក TRAN HUU TAI
ប្រធាននាយកដ្ឋានទីផ្សារ

លោក TRAUN HUU TAI បច្ចុប្បន្ន មានតួនាទីជាប្រធាននាយកទីផ្សារ នៃធនាគារ ប៊ីអាយស៊ី។ លោក មានភារកិច្ចដឹកនាំ ផែនការយុទ្ធសាស្ត្រ ទីផ្សារ ក្នុងការកសាងម៉ាកសញ្ញា និងផ្សព្វផ្សាយផលិតផល និងសេវាកម្ម របស់ធនាគារ ក៏ដូចជាជំរុញការទាក់ទាញ តាមទីផ្សារឌីជីថល។

មុនពេលចូលបម្រើការងារនៅធនាគារ ប៊ីអាយស៊ី លោក Tai បានដឹកនាំ និងគ្រប់គ្រងផ្នែកទីផ្សារ រយៈពេល១០ឆ្នាំ។ លោក មានបទពិសោធន៍ ជាច្រើន ក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារ តាមបែបឌីជីថល ការលើកកម្ពស់អត្តសញ្ញាណម៉ាក ការទាក់ទាញអតិថិជន និងការដឹកនាំ យុទ្ធនាការទីផ្សារ។ លោក ធ្លាប់បានបម្រើការងារ ជាប្រធានផ្នែកទីផ្សារ នៅក្រុមហ៊ុន VinaCapital (ប្រទេសវៀតណាម) និងប្រធានផ្នែកទីផ្សារ ឌីជីថល (ជំនួយការនាយករង) នៅធនាគារ Citi Vietnam។

លោកTai បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ លើការ គ្រប់គ្រងទីផ្សារអន្តរជាតិ ពីសាកលវិទ្យាល័យ Buckingham និងថ្នាក់ បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ នៃសាកល វិទ្យាល័យជាតិវៀតណាម។



លោក NGUYEN DANG TUAN
ប្រធានស្តីទីនាយកដ្ឋានបច្ចេកវិទ្យា

លោក NGUYEN DANG TUAN មានបទពិសោធន៍ 15 ឆ្នាំក្នុងការ អភិវឌ្ឍន៍ផលិតផល SOFTWARE ជំនាញផ្នែកធនាគារ អេឡិចត្រូនិក ដោយប្រើបច្ចេកវិទ្យា CLOUD និង DIGITAL។ លោកបានចាប់ផ្តើម អាជីព របស់លោកដោយធ្វើការលើគម្រោងអាជីវកម្ម បន្ទាប់មកធ្វើត្រួតពិនិត្យ ទៅកម្រិតអ្នកផ្តល់ សេវាកម្មជាមួយនឹងទំហំនៃអតិថិជនរាប់លាននាក់។ លោកក៏មានបទពិសោធន៍ជាច្រើននៅក្នុងក្រុមហ៊ុនបរទេសដូចជា កូរ៉េ ជប៉ុន ថៃ និងកម្ពុជា។

លោក NGUYEN DANG TUAN បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកព័ត៌មានវិទ្យា និងបរិញ្ញាបត្រវិស្វកម្មផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកល វិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ។

ការអភិវឌ្ឍធនធានមនុស្ស

ការគ្រប់គ្រងធនធានមនុស្ស ជាយន្តការដែលអង្គភាពប្រើប្រាស់សម្រាប់គ្រប់គ្រង ការជ្រើសរើស អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាព ដើម្បីបង្កើនគុណតម្លៃបុគ្គលិកក្នុងធនាគារ។ ការគ្រប់គ្រង ធនធានមនុស្ស ដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សា រៀបចំ និងដឹកនាំចាត់ចែង លើមធ្យោបាយ និងដំណើរការផ្សេងៗចំពោះបុគ្គលិក។ ការជ្រើសរើសធនធានដ៏ត្រឹមត្រូវ អាស្រ័យលើការប្រតិបត្តិ គោលនយោបាយនៃការគ្រប់គ្រងធនធានមនុស្សយ៉ាងល្អ និងមានប្រសិទ្ធភាពរបស់ធនាគារ។

ក្រមសីលធម៌

ក្រមសីលធម៌ សំដៅលើផ្នត់គំនិត និងគោលការណ៍ជាមូលដ្ឋាននៃអាកប្បកិរិយាសមរម្យ។ ក្រមសីលធម៌ និងក្រមសីលធម៌ធុរកិច្ច ត្រូវបានចងក្រងជាឯកសារ ដើម្បីកំណត់វិធាន និងស្តង់ដារសម្រាប់អនុវត្តន៍លើរបៀបដែលយើងទាំងអស់គ្នាធ្វើការ ដើម្បីវឌ្ឍនភាព ការពារគុណតម្លៃរបស់ធនាគារ និងផ្តល់សេវាកម្មដល់អតិថិជន ផលប្រយោជន៍របស់ភាគទុនិក និងផ្តល់ការយកចិត្តទុកដាក់បុគ្គលិករបស់យើង។ ធនាគារ ប៊ីអាយស៊ី បានចងក្រង និងរៀបចំយ៉ាងម៉ត់ចត់សម្រាប់អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន។

ការជ្រើសរើសបុគ្គលិក

ការជ្រើសរើសបុគ្គលិក គឺជាយុទ្ធសាស្ត្រ ការកំណត់វិធីសាស្ត្រសកម្ម ការទាក់ទាញ និងការទទួលបានបុគ្គលដែលមានជំនាញ ដើម្បីតម្រូវការធនធានយូរអង្វែងរបស់ធនាគារ ក្នុងការបន្តវិវឌ្ឍន៍ពីការជ្រើសរើសបុគ្គលិកបែបប្រពៃណី ដោយបង្កើត និងបង្កើនបណ្តាញសក្តានុពលបេក្ខភាពដែលមានទេពកោសល្យតាមតម្រូវការ។ នៅធនាគារ ប៊ីអាយស៊ី ការជ្រើសរើសបុគ្គលិកមិនគ្រាន់តែជ្រើសរើសដើម្បីបំពេញតម្រូវការនោះទេ តែយើងរំពឹងពីតម្រូវការនាពេលអនាគត និងបង្កើតបណ្តាញសក្តានុពលបេក្ខភាពទាំងខាងក្នុង និងខាងក្រៅ ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសការងារដែលនឹងមានតម្រូវការនាពេលអនាគត។ យើងដើរតាមមាគ៌ាជ្រើសរើសដោយស្មើភាព និងអនុវត្តន៍គោលការណ៍ទាំងបី អាកប្បកិរិយា ជំនាញ និងចំណេះដឹងទូទៅ ជាវប្បធម៌សម្រាប់ការជ្រើសរើសបុគ្គលិក។ ធនាគារ តែងតែជំរុញវប្បធម៌នៃការអភិវឌ្ឍន៍សមត្ថភាពខាងក្នុង ដើម្បីបន្តរក្សាការចូលរួម និងលើកទឹកចិត្តបុគ្គលិកកំពុងបំពេញការងារក្នុងធនាគារ។

ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក



ក្នុងការបង្កើនការអនុវត្តន៍ការងារ និងការចូលរួមយ៉ាងសកម្មពីបុគ្គលិកគ្រប់រូប យើងនៅតែបន្តរៀបចំឲ្យមានសកម្មភាពអភិវឌ្ឍន៍សមត្ថភាពតាមរយៈផែនការយុទ្ធសាស្ត្រ ដោយផ្ដោតលើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈ សមត្ថភាព និងសក្តានុពលរបស់បុគ្គលិក ដើម្បីឲ្យស្របតាមគោលបំណង និងទិសដៅរបស់ស្ថាប័ន ក្នុងការជំរុញការរីកចម្រើននៃអាជីពការងារ។ នៅធនាគារ ប៊ីអាយស៊ី យើងបានរៀបចំ និងសម្រេចបាននូវការបណ្តុះបណ្តាលប្រធានបទសំខាន់ៗ ដែលមានសារៈប្រយោជន៍ទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) រួមមានការបណ្តុះបណ្តាលទាំងខាងក្នុង និងក្រៅស្ថាប័ន សម្រាប់បុគ្គលិកគ្រាប់ជាន់ថ្នាក់ទាំងអស់ ដែលជាលទ្ធផល ពួកគេទទួលបានការបណ្តុះបណ្តាលជាមធ្យមចំនួន ៣២ ម៉ោង ក្នុងឆ្នាំ ២០២៤។

លើសពីនេះទៅទៀត ដើម្បីធានាបាននូវចំណេះដឹងគ្រប់គ្រាន់អំពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ធនាគារ ប៊ីអាយស៊ី ក៏បានផ្តល់ឱកាសដល់បុគ្គលិកចូលរួមក្នុងវគ្គសិក្សា សិក្សាសាលា កិច្ចប្រជុំផ្សេងៗ ពីធនាគារជាតិនៃកម្ពុជា អាជ្ញាធរពាក់ព័ន្ធ ដៃគូអាជីវកម្ម និងពិសោធន៍ក្រុមការងារក្នុងធនាគារផ្ទាល់ផងដែរ។

ការអភិវឌ្ឍធនធានមនុស្ស



ការចូលរួមសកម្មភាពរបស់បុគ្គលិក

នៅឆ្នាំ២០២៤ ធនាគារ បានយកចិត្តទុកដាក់ជាពិសេស លើការប្តេជ្ញាចិត្ត និងបន្តបរិយាកាសការងាររួមគ្នាយ៉ាងសកម្ម ជាអាទិភាពដ៏សំខាន់ក្នុង ចំណោមយុទ្ធសាស្ត្រជាច្រើន ដើម្បីបង្កើនបរិយាកាសការងារដែលប្រកប ដោយការស្វាគមន៍ និងជួយគ្នាទៅវិញទៅមក ដែលធ្វើឲ្យបុគ្គលិកមាន អារម្មណ៍ថាពួកគេទទួលបាននូវការឲ្យតម្លៃ និងលើកទឹកចិត្ត ស្របតាម ទិសដៅរបស់ធនាគារ។ ក្នុងនោះដែរ ធនាគារ បានលើកទឹកចិត្ត រៀបចំឲ្យ មានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើន រួមមានការជួបជុំពិភាក្សានាពេលព្រឹក កិច្ចប្រជុំ សន្និបាត ពិធីដប់លៀងបុគ្គលិកប្រចាំឆ្នាំ ហើយជាពិសេស យើងបាន ធ្វើការស្ទង់មតិអំពីការពេញចិត្តរបស់បុគ្គលិកប្រចាំឆ្នាំ [Annual Employee Satisfaction Survey – ESS] ដើម្បីប្រមូលព័ត៌មាន និងមតិយោបល់ ពីបុគ្គលិកគ្រប់ជាន់ថ្នាក់។

យើងបានចូលរួមទិវារត់ប្រណាំង ក្នុងពេញអន្តរជាតិពាក់កណ្តាលម៉ោងក្នុង លើកទី១២ និងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ោងក្នុងលើកទី២៩ នៅអង្គរវត្ត ដើម្បីលើកកម្ពស់អំពីសុខភាពតាមរយៈការហាត់ប្រាណ ពង្រឹង សាមគ្គីភាពជាក្រុម និងលើកកម្ពស់សមត្ថភាពបុគ្គល។ យើងបន្តគាំទ្រ ប្រធានបទ "ធនាគារតែមួយ ទិសដៅតែមួយ"។

ការផ្តល់រង្វាន់ និងការទទួលស្គាល់ស្នាដៃបុគ្គលិក

ធនាគារ បានបង្កើត និងរៀបចំកម្មវិធី ការផ្តល់រង្វាន់ និងការទទួលស្គាល់ ស្នាដៃបុគ្គលិកនៅកន្លែងការងារ ទាំងប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ ឆ្នាំ២០២៤ ដើម្បីទទួលស្គាល់ លើកទឹកចិត្ត និងបង្ហាញការយកចិត្តទុកដាក់ កោតសរសើរ សម្រាប់បុគ្គលិកដែលបានខិតខំបំពេញភារៈកិច្ចបានយ៉ាងល្អ ទាំងបុគ្គលិកជួរមុខ និងបុគ្គលិកគាំទ្រពិគ្រប់ផ្នែក។ កម្មវិធីនេះផងដែរ បានផ្តល់ អត្ថប្រយោជន៍បន្ថែមដល់បុគ្គលិករបស់យើង ក្នុងការរួមចំណែក និងលះបង់ ក្នុងការបំពេញការងារ ដែលជាចលកម្មយុទ្ធសាស្ត្រយុទ្ធសាស្ត្រយុទ្ធសាស្ត្ររបស់ធនាគារ។

03

សមិទ្ធផលនានា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	34
សកម្មភាពអាជីវកម្ម	35
បច្ចេកវិទ្យាព័ត៌មាន	40
ទំនាក់ទំនងសាធារណៈ	42






ព័ត៌មានហិរញ្ញវត្ថុសង្ខេប

	ឆ្នាំហិរញ្ញវត្ថុ 2024	ឆ្នាំហិរញ្ញវត្ថុ 2023
លទ្ធផលប្រតិបត្តិការ (០០០ ដុល្លារអាមេរិក)		
ចំណូលប្រតិបត្តិការ	19,684	15,460
ចំណេញ / (ខាត) មុនបង់ពន្ធ	4,934	1,240
ចំណេញ / (ខាត) សុទ្ធសម្រាប់ឆ្នាំ	3,952	1,113
ទិន្នន័យតារាងតុល្យការគន្លឹះ (០០០ ដុល្លារអាមេរិក)		
ទ្រព្យសកម្មសរុប	436,382	521,601
ឥណទាន និងបុរេប្រទានដល់អតិថិជន	161,332	169,279
ទ្រព្យអសកម្មសរុប	304,964	444,135
ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន	297,572	435,115
មូលធនភាគទុនិក	125,000	75,000
ទ្រព្យម្ចាស់របស់ភាគទុនិក	131,419	77,466
អនុបាតហិរញ្ញវត្ថុ (%)		
ផលលើទ្រព្យសកម្ម (ROA)	0.91%	0.21%
ផលលើមូលធន (ROE)	3.01%	1.44%
អនុបាតសាច់ប្រាក់ងាយស្រួល	230%	256%
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	55%	67%
អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប	1.11%	1.02%
ការគ្រប់គ្រងទុន		
មូលនិធិផ្ទាល់សុទ្ធ (០០០ ដុល្លារអាមេរិក)	127,266	75,766
អនុបាតសោធនភាព (%)	62%	32%

សកម្មភាពអាជីវកម្ម

នាយកដ្ឋានធនាគារសាជីវកម្ម

នៅឆ្នាំ 2024 នាយកដ្ឋានធនាគារសាជីវកម្ម (Coporate Banking Department) បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់នូវការផ្តល់ជូន ផលិតផល សមត្ថភាពឌីជីថល និងសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីបម្រើអតិថិជន។ សមិទ្ធផលសំខាន់ៗរួមមាន៖



01

ភាពជឿនលឿននៃធនាគារឌីជីថលសាជីវកម្ម

យើងបានបង្កើត និងពង្រឹងវេទិកាធនាគារឌីជីថលសាជីវកម្ម (Corporate Digital Banking) ដោយជោគជ័យ ដោយផ្តល់ នូវលទ្ធភាពប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពជាង មុនដែលស្របតាមតម្រូវការនៃអាជីវកម្មទំនើប។

02

ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ

យើងទទួលបានកិត្តិយសជាមួយនឹងការងារដ៏មានកិត្យានុភាពពី Mastercard សម្រាប់ទំហំឥណទាន និងការទូទាត់ឆ្លងប្រទេស ដែលពង្រឹងជំហរដ៏មាំមួនយើងនៅក្នុងប្រព័ន្ធប្រតិបត្តិការជា លក្ខណៈសកល។



សកម្មភាពអាជីវកម្ម

នាយកដ្ឋានធនាគារសាជីវកម្ម (ត)



03


ពង្រីកដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្ម

យើងបាន ដាក់ដំណើរការផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មដ៏ទូលំទូលាយ រួមមាន Letters of Credit (LC) និង Bank Guarantees (BG) ដើម្បីគាំទ្រអតិថិជនដែលមានតម្រូវការកាន់តែខ្លាំងផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ។

04

ការកែលម្អដំណើរការផ្ដោតលើអតិថិជន

- ◆ សម្រួលនីតិវិធីដាក់ប្រាក់ និងដកប្រាក់តាមបញ្ជី (OTC) ដើម្បីកាត់បន្ថយពេលវេលា និងការប្រឹងប្រែងរបស់អតិថិជន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
- ◆ កែលម្អបណ្តាញដំណើរការប័ណ្ណ ផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ប្រើប្រាស់បែបឌីជីថលយ៉ាងងាយស្រួល។
- ◆ ការបង្កើនប្រសិទ្ធភាពធនាសម្ព័ន្ធច្នៃសេវា៖ យើងបានកែសម្រួលគោលនយោបាយ ច្នៃសេវាផ្ទេរប្រាក់ក្នុងស្រុករបស់យើង - ទាំងក្នុង និងក្រៅប្រទេស - ដើម្បីជួយដល់ការសន្សំច្រើន និងតម្លៃកាន់តែប្រសើរដល់អតិថិជនរបស់យើង។



សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ ទំនុកចិត្តរបស់អតិថិជន និងឧត្តមភាពប្រតិបត្តិការ នៅពេលដែលយើងបន្តរីកចម្រើនជាមួយអតិថិជនរបស់យើងនៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលកំពុងវិវត្តឥតឈប់ឈរ។

សកម្មភាពអាជីវកម្ម

នាយកដ្ឋានសេវាធនាគារបុគ្គល

ខណៈពេលដែលឆ្នាំ 2024 បង្ហាញពីបញ្ហាសេដ្ឋកិច្ចជាច្រើន នាយកដ្ឋានសេវាធនាគារបុគ្គលរបស់ធនាគារ ប៊ី.អាយ.ស៊ី សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់យ៉ាងច្រើនដោយបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនទាំងមូលរបស់ធនាគារ។ ខាងក្រោមនេះបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់យើង៖

កំណើនដ៏រឹងមាំនៅក្នុងផលបំពេញ អតិថិជន – បរិមាណ និង គុណភាព

01

- មូលដ្ឋានទិន្នន័យអតិថិជនផ្នែកហិរញ្ញប្បទានបុគ្គលកើនឡើង 200% បើប្រៀបធៀបទៅនឹង 5 ឆ្នាំចុងក្រោយ ដែលលើសគោលដៅប្រចាំឆ្នាំ 150%។ សមាមាត្រនៃប្រាក់កម្ចីដែលមានការធានា និងអតិថិជនដែលមានប្រាក់ចំណូលទៀងទាត់បានកើនឡើង ដែលនាំទៅដល់ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។
- អនុបាតឥណទានមិនដំណើរការ (NPL) ត្រូវបានរក្សាក្រោម 1% ដែលត្រូវបានជំរុញដោយកម្មវិធីត្រួតពិនិត្យឥណទានដ៏ម៉ឺងម៉ាត់។

200%
increase
compared to the
last 5 years

150%
exceeding the
annual target

NPL ratio
<1%

កំណើនប្រាក់បញ្ញើរបស់ អតិថិជន

02

- ប្រាក់បញ្ញើអតិថិជន (Retail CASA) បានរួមចំណែកលើសពី 40% ដល់ផលបំពេញប្រាក់បញ្ញើទាំងមូល ដែលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយការចំណាយសរុបរបស់ធនាគារតាមរយៈសកម្មភាពយុទ្ធនាការផ្សេងៗ។
- ប្រាក់បញ្ញើមានកាលកំណត់បានរួមចំណែកដ៏ធំបំផុត នៅក្នុងការដាក់ប្រាក់សរុបជាមួយនឹងការរួមចំណែក 60% ។ តាមរយៈប្រាក់បញ្ញើនេះ 80% នៃអ្នកដាក់ប្រាក់បញ្ញើមានទំនោរដាក់ប្រាក់រយៈពេល 12 ខែដែលបានបង្ហាញឱ្យឃើញពីកេរ្តិ៍ឈ្មោះធនាគារ និងនិរន្តរភាពដល់សហគមន៍មូលដ្ឋាន។

Retail CASA
exceeding
40%

Retail Fixed
Deposit
60%



សកម្មភាពអាជីវកម្ម

នាយកដ្ឋានសេវាធនាគារបុគ្គល (ត)

នវានុវត្តន៍លើផលិតផល និង
សេវាកម្ម

03

- ដោយប្រើប្រាស់គណនីឌីជីថលជាមួយសេវាកម្មហ្វុនដា ការអនុវត្តដោយជោគជ័យនៃមុខងារបើកគណនីឌីជីថល e-KYC ក្នុងរយៈពេលត្រឹមតែ 3 នាទីបានធ្វើឱ្យបទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង និងការទទួលបានអតិថិជនថ្មីជាច្រើន។
- ការដាក់ឱ្យដំណើរការដោយជោគជ័យនៃផលិតផល “គណនីប្រាក់បញ្ញើ ដែលមានភាពបត់បែន” ផ្តល់លទ្ធភាពដល់អតិថិជនក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេ និងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដោយមិនមានការព្រួយបារម្ភ។
- ការដាក់ឱ្យដំណើរការដោយជោគជ័យនៃផលិតផល “គណនីប្រាក់បៀវត្សប៊ីអាយស៊ី” បានទាក់ទាញអតិថិជន និងក្រុមហ៊ុនកាន់តែច្រើនដែលមានទីតាំងនៅតំបន់រណប ដែលអាចឱ្យគណនីប្រាក់បៀវត្សរបស់ធនាគារ ប៊ីអាយស៊ី កើនឡើងច្រើនជាង 3 ដង ធៀបនឹងគណនីបៀវត្សឆ្នាំ 2023 ។



សកម្មភាពអាជីវកម្ម

នាយកដ្ឋានសេវាធនាគារបុគ្គល (ត)

ជាមួយនាយកដ្ឋានសេវាធនាគារបុគ្គលសម្រេចបានលទ្ធផលលើសពីគោលដៅដែលបានកំណត់ ខណៈពេលជាមួយគ្នានេះដែរក៏បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការផ្លាស់ប្តូរឌីជីថល និងកំណើនប្រកបដោយនិរន្តរភាពនៅឆ្នាំ 2025។ នៅឆ្នាំបន្ទាប់ យើងនឹងបន្តយកចិត្តទុកដាក់លើ៖

01

ការលើកកម្ពស់តំរូវការលក់ omni-channel

02

ការសម្រេចបាននូវកំណើនប្រាក់បញ្ញើប្រកបដោយនិរន្តរភាព

03

ការពង្រឹងដំណោះស្រាយហិរញ្ញវត្ថុឌីជីថល និងបញ្ហាសិប្បនិម្មិត ដើម្បីបំពេញតាមតម្រូវអតិថិជន។

យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមប្រឹក្សាភិបាលសម្រាប់ការដឹកនាំ ព្រមទាំងការគាំទ្រមិនងាក។

បច្ចេកវិទ្យាព័ត៌មាន

01

ការដាក់ដំណើរការ ប្រព័ន្ធបាតង Large Value នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2024

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ធនាគារ ប៊ីអាយស៊ី បានដាក់ឱ្យដំណើរការដោយជោគជ័យនូវការទូទាត់តាមប្រព័ន្ធបាតង **Bakong Large Value** នៅលើកម្មវិធីធនាគារតាមទូរស័ព្ទ **BIC Mobile**។ នេះមានន័យថា ឥឡូវនេះលោកអ្នកអាចធ្វើ និងទទួលការទូទាត់ក្នុងទំហំទឹកប្រាក់ច្រើនជាង 50,000 ដុល្លារ ឬ 200 លានរៀល ដោយផ្ទាល់តាមរយៈកម្មវិធីទូរស័ព្ទ **BIC Mobile** របស់អ្នក។

ពង្រឹងសុវត្ថិភាពនៃកម្មវិធីទូរស័ព្ទដោយបន្ថែមលេខកូដផ្ទៀងផ្ទាត់ OTP សម្រាប់ប្រតិបត្តិការបញ្ជាប្រតិបត្តិទាំងអស់ ដើម្បីធានាថាទឹកប្រាក់របស់លោកអ្នកនៅតែមានសុវត្ថិភាពគ្រប់ពេលវេលា។

មុខងារថ្មីនេះផ្តល់នូវមធ្យោបាយរហ័ស សុវត្ថិភាព និងមានភាពងាយស្រួលជាងមុន ក្នុងការធ្វើប្រតិបត្តិការក្នុងទំហំទឹកប្រាក់ច្រើន។ លែងជាការលំបាកក្នុងការគ្រប់គ្រងសាច់ប្រាក់ទៀតហើយ!



02

សមាជិកភាពនៃ “ផ្ទាល់ផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange ហៅ កាត់ថា CamDX នៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2024

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ធនាគារ ប៊ីអាយស៊ី បានក្លាយជាសមាជិកនៃ “ផ្ទាល់ផ្លាស់ប្តូរទិន្នន័យកម្ពុជា” **Cambodia Data eXchange**។ យើងនឹងប្រើប្រាស់ដំណោះស្រាយ e-KYC នេះ CamDigiKey ក្នុងទម្រង់ជា Open KYC APIs សម្រាប់ការផ្ទៀងផ្ទាត់ដែលមាននៅលើ CamDX។

ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងសម្រួលដំណើរការផ្ទៀងផ្ទាត់របស់យើង និងកែលម្អបទពិសោធន៍នៃការបម្រើអតិថិជននោះ។ តាមរយៈការប្រើប្រាស់ CamDigiKey យើងអាចធានាបាននូវការផ្ទៀងផ្ទាត់អត្តសញ្ញាណប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់អតិថិជនរបស់យើង។

ជាមួយនឹង CamDigiKey យើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនបានយ៉ាងឆាប់រហ័ស និងសុក្រឹត្យ ដោយកាត់បន្ថយហានិភ័យនៃការភ្លេងបន្លំ និងបង្កើនភាពអនុលោម ទៅតាមច្បាប់។ សមាហរណកម្មនេះក៏នឹងជួយយើងក្នុងការពង្រីកប្រតិបត្តិការរបស់យើងប្រកបដោយប្រសិទ្ធភាពផងដែរ នៅពេលដែលយើងបន្តបង្កើនមូលដ្ឋានអតិថិជនរបស់យើង។



បច្ចេកវិទ្យាព័ត៌មាន

03

កម្មវិធីធនាគារតាមទូរស័ព្ទ BIC Mobile ជំនាន់ទី 3 ៖ ផ្ទេរប្រាក់ និងទូទាត់ដោយប្រើមុខងារស្កេន សម្គាល់ផ្ទៃមុខ ឬស្នាមក្រយ៉ៅដៃ

ប្រតិបត្តិការដោយប្រើមុខងារសម្គាល់អត្តសញ្ញាណ (ឬហៅថា មុខងារស្កេនសម្គាល់ផ្ទៃមុខ ឬស្នាមក្រយ៉ៅដៃ) ជាមួយការកំណត់ចំនួនទឹកប្រាក់ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2024។ មុខងារនេះមានគោលបំណងផ្តល់នូវភាពងាយស្រួល ដល់អ្នកប្រើប្រាស់ និងបង្កើននូវទំនុកចិត្តពីអតិថិជន ដែលជំរុញឱ្យមានការប្រើប្រាស់ កម្មវិធីទូរស័ព្ទ BIC Mobile កាន់តែច្រើនពីសំណាក់អតិថិជន។



04

ប្រព័ន្ធបញ្ចប់ការរកឃើញ និងឆ្លើយតប (EDR) និងប្រព័ន្ធការពារការលេចធ្លាយទិន្នន័យ (DLP)

ប្រព័ន្ធ Endpoint Detection and Response (EDR) គឺជាដំណោះស្រាយសុវត្ថិភាពតាមអ៊ីនធឺណិតដែលផ្តោតលើការរកឃើញការស៊ើបអង្កេត និងការឆ្លើយតបទៅនឹងសកម្មភាពគួរឱ្យសង្ស័យ និងការគំរាមកំហែងលើចំណុចបញ្ចប់ ដូចជាកុំព្យូទ័រ និងម៉ាស៊ីនមេ។ ប្រព័ន្ធ EDR ផ្តល់នូវភាពមើលឃើញទៅក្នុងសកម្មភាពនៃចំណុចបញ្ចប់ និងប្រើប្រាស់ការរួមបញ្ចូលគ្នានៃការប្រមូលទិន្នន័យ ការត្រួតពិនិត្យពេលវេលាជាក់ស្តែង និងការវិភាគដោយស្វ័យប្រវត្តិដើម្បីកំណត់ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុសុវត្ថិភាព។ ប្រព័ន្ធ EDR គឺមានសារៈសំខាន់សម្រាប់អង្គការនានាក្នុងការស្វែងរក និងឆ្លើយតបទៅនឹងការគំរាមកំហែងកម្រិតខ្ពស់ដែលរំលងវិធានការសន្តិសុខបែបប្រពៃណី ដោយធានានូវការការពារដ៏រឹងមាំប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត។



ទំនាក់ទំនងសាធារណៈ

សកម្មភាពទំនួលខុសត្រូវសង្គម


នៅធនាគារ ប៊ីអាយស៊ី យើងប្តេជ្ញាចិត្តចំពោះធនាគារប្រកបដោយការទទួលខុសត្រូវ ដែលរួមបំណែកដល់សុខុមាលភាពរបស់បុគ្គល សហគមន៍ និងបរិស្ថាន។ នៅឆ្នាំ 2024 យើងបានគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាធារណៈជាច្រើន ដោយផ្ដោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ សន្តិសុខតាមអ៊ីនធឺណិត សុខភាព សុខុមាលភាព និងនិរន្តរភាពបរិស្ថាន។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងផ្នែកឌីជីថល ធនាគារ ប៊ីអាយស៊ី សហការជាមួយសមាគមធនាគារនៅកម្ពុជា បានរៀបចំដោយមោទនភាពនូវទិវាសុវត្ថិភាពអ៊ីនធឺណិតនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024 ដែលជាគំនិតផ្តួចផ្តើមដើម្បីពង្រឹងទំនុកចិត្ត លើកកម្ពស់ការអនុវត្ត និងលើកកម្ពស់ចំណេះដឹងស្តីពីសុវត្ថិភាពអ៊ីនធឺណិតនៅទូទាំងវិស័យធនាគារ។

ក្នុងការលើកកម្ពស់សុខភាព និងស្មារតីសហគមន៍ គណៈគ្រប់គ្រង និងបុគ្គលិករបស់យើងបានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ាយក្នុងពិធីប្រារព្ធអន្តរជាតិលើកទី12 នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2024 និងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ាយក្នុងអង្គរវត្តលើកទី 29 នៅខេត្តសៀមរាប។

នៅក្នុងវិស័យអប់រំផ្នែកហិរញ្ញវត្ថុ យើងបានចូលរួមចំណែកក្នុងគម្រោងដំណាក់កាលទី3 ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដោយបានបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ។

ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍបរិស្ថាន និងសហគមន៍ ធនាគារ ប៊ីអាយស៊ី ក៏បានចូលរួមក្នុងពិធីដាំដើមឈើ និងសម្ពោធសាលាបឋមសិក្សាសត្វាម ក្នុងខេត្តតាកែវ កាលពីថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2024 ជាមួយនឹងសមាជិកនៃសមាគមធនាគារនៅកម្ពុជា សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ឥតងាករបស់យើងក្នុងការបង្កើតគុណតម្លៃយូរអង្វែងសម្រាប់សង្គម ហើយទន្ទឹមគ្នានេះក៏បានជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។



ទំនាក់ទំនងសាធារណៈ

ពានរង្វាន់ និងការទទួលស្គាល់

ក្នុងឆ្នាំ២០២៥ ធនាគារ ប៊ីអាយស៊ី បន្តទទួលបានការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការរក្សាបាននូវតម្លាភាពការអនុលោមតាមបទប្បញ្ញត្តិ និងឧត្តមភាពសេវាកម្ម។ យើងមានមោទនភាពយ៉ាងក្រៃលែងដែលបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ដ៏មានកិត្យានុភាពពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេលបួនឆ្នាំជាប់គ្នា (2023-2026) ដែលនេះជាការបញ្ជាក់ឡើងវិញនូវការលះបង់របស់យើងក្នុងការរក្សាបាននូវស្តង់ដារគណនេយ្យភាព និងអតិថិជនកិច្ចល្អខ្ពស់បំផុតនៅក្នុងវិស័យធនាគារ។ លើសពីនេះ ធនាគារ ប៊ីអាយស៊ី ក៏មានកិត្តិយសផងដែរក្នុងការទទួលបានពានរង្វាន់ដ៏មានតម្លៃចំនួនពីរពីស្ថាប័ន Mastercard ដែលឆ្លុះបញ្ចាំងពីកំណើនប្រកបដោយចីរភាព និងការផ្តោតសំខាន់របស់យើងលើការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងផ្តោតលើអតិថិជន។ ការទទួលស្គាល់ទាំងនេះក៏បានគូសបញ្ជាក់ផងដែរអំពីភាពរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយ Mastercard ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពឌីជីថលរបស់យើង និងពង្រីកតម្លៃដែលយើងនាំមកជូនអតិថិជនរបស់យើង។



04

អភិបាលកិច្ចសាជីវកម្ម

ក្រុមប្រឹក្សាភិបាល	46
គណៈកម្មការសវនកម្ម	47
គណៈកម្មការហានិភ័យ និងអនុលោមភាព	47
គណៈកម្មាធិការផ្សេងទៀត	48
ការរៀបចំប្រព័ន្ធគ្រួតពិនិត្យតម្លាភាព	49





អភិបាលកិច្ចសាជីវកម្ម

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ប៊ីអាយស៊ី ត្រូវបានតែងតាំងដោយភាគទុនិក ។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យ រចនាសម្ព័ន្ធ ទំហំ និងសមាសភាពក្រុមប្រឹក្សាភិបាល និងអនុគណៈកម្មការរបស់ខ្លួនឡើងវិញនិងជាប្រចាំ ហើយធ្វើការផ្តល់អនុសាសន៍ និងរាយការណ៍ជូនភាគទុនិកសម្រាប់ការផ្លាស់ប្តូរណាមួយដែលចាត់ទុកថាចាំបាច់ ហើយការផ្លាស់ប្តូរនេះត្រូវតែស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ ការគ្រប់គ្រងទូទៅនិងកិច្ចការងាររបស់ធនាគារ សម្រាប់ការអនុវត្តអោយត្រឹមត្រូវស្របតាមក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ។ ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលយ៉ាងតិចបំផុតមានដូចខាងក្រោម ៖

- ការអនុម័តគោលនយោបាយជាយុទ្ធសាស្ត្រ និងផែនការអាជីវកម្ម
- ការអនុម័តគម្រោងថវិកាប្រចាំឆ្នាំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការវិនិយោគប្រចាំឆ្នាំ
- ពិនិត្យ និងអនុម័តសំណើរបស់ប្រធាននាយកប្រតិបត្តិលើរចនាសម្ព័ន្ធធនាគារ បទបញ្ជាផ្ទៃក្នុង គោលនយោបាយបុគ្គលិក កិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ផ្សេងៗ
- ស្នើរសោធនកម្មលក្ខន្តិកៈក្រុមហ៊ុន
- ការអនុម័តថវិកាប្រតិបត្តិការប្រចាំឆ្នាំរបស់ធនាគារ និងធានាថាប្រតិបត្តិការត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នស្របតាមច្បាប់ និងបទប្បញ្ញត្តិនិងគោលនយោបាយរបស់ធនាគារ
- ត្រួតពិនិត្យការគ្រប់គ្រង និងកិច្ចការងាររបស់ធនាគារដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយសមត្ថភាព និងភាពប្រុងប្រយ័ត្នខ្ពស់ អោយស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិនានាដើម្បីបង្កើនបុរសិទ្ធភាពនៃគោលនយោបាយ និងបុរសិទ្ធភាពនៃពិនិត្យផ្ទៃក្នុងព្រមទាំងធ្វើការអង្កេតជាប្រចាំ និងវាយតម្លៃហានិភ័យ ដែលអាចកើតមានឡើងនៅក្នុងអាជីវកម្មរបស់ធនាគារ និងចាត់វិធានការកែតម្រូវភ្លាមៗក្នុងករណីដែលមានហានិភ័យកើតឡើង។
- ការអនុម័តលើការពង្រីកសកម្មភាពអាជីវកម្មថ្មីរបស់ធនាគារនៅក្នុងតំបន់ភូមិសាស្ត្រនៃប្រទេសកម្ពុជា
- ការអនុម័តលើការសម្រេចចិត្តណាមួយដើម្បី បញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ធនាគារនៅផ្នែកណាមួយ ឬទាំងអស់ជាសារវន្ត
- ការអនុម័តលើសំណើការបែងចែកដើមទុន និងធនធានផ្សេងៗនៅក្នុងធនាគារ
- ការអនុម័តលើការកែប្រែសំខាន់ៗ លើគោលនយោបាយគណនេយ្យ ឬការអនុវត្ត
- រក្សាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យយ៉ាងត្រឹមត្រូវនិងប្រុងប្រយ័ត្ន។ ប្រធានក្រុមប្រឹក្សាភិបាលត្រូវតែងតាំងដោយភាគហ៊ុនិក ហើយក្នុងករណីអវត្តមានរបស់ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាលនឹងក្លាយជាប្រធានស្តីទីដោយស្វ័យប្រវត្តិ ហើយត្រូវបំពេញភារកិច្ចដូចគ្នានឹងប្រធានក្រុមប្រឹក្សាភិបាល។ សមាជិកក្រុមប្រឹក្សាភិបាល ត្រូវមានសមាជិកភាពយ៉ាងតិចចំនួន៥រូប ដែលក្នុងនោះសមាជិកភាពចំនួន២រូប ត្រូវជាអភិបាលឯករាជ្យ។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវតែធ្វើឡើងរៀងរាល់ត្រីមាស ប៉ុន្តែប្រធានក្រុមប្រឹក្សាភិបាលអាចកោះហៅឱ្យមានកិច្ចប្រជុំពិសេស តាមការស្នើសុំដោយសមាជិកក្រុមប្រឹក្សាភិបាលណាមួយ យ៉ាងហោចណាស់មានសមាជិកភាពចំនួន៥០% ភាគរយ (ហាសិប) នៃសមាជិកក្រុមប្រឹក្សាភិបាលត្រូវតែមានវត្តមានសម្រាប់មួយក្នុងមួយ។

អភិបាលកិច្ចសាជីវកម្ម

គណៈកម្មការសវនកម្ម (BAC)

គណៈកម្មការសវនកម្មត្រូវបានបង្កើតឡើង ជាតំណាងអោយក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីកំណត់ និងវាយតម្លៃ ព្រមទាំងតាមដានហានិភ័យនានាលើការគ្រប់គ្រងហិរញ្ញវត្ថុ និងពិនិត្យលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ។ សមាជិកនៃគណៈកម្មការសវនកម្ម យ៉ាងហោចណាស់ត្រូវមានចំនួន ៣រូប ដែលជាសមាជិកភាគច្រើនក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងត្រូវបានចាត់តាំងដោយក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិ ៣ឆ្នាំ ហើយសមាជិកទាំងអស់នឹងត្រូវធ្វើការវាយតម្លៃគុណវុឌ្ឍន៍ ដើម្បីបន្តអាណត្តិជាថ្មីស្របតាមលក្ខខណ្ឌនៃសមាជិកភាពជាក្រុមប្រឹក្សាភិបាល ។ បេក្ខភាពប្រធានគណៈកម្មការសវនកម្ម គួរតែជាអភិបាលឯករាជ្យ ។ មានតែសមាជិកគណៈកម្មការសវនកម្មប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមកិច្ចប្រជុំ ប៉ុន្តែអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សេងទៀតអាច មានសិទ្ធិចូលរួមកិច្ចប្រជុំនៅក្នុងមួយផ្នែកណាមួយ ឬកិច្ចប្រជុំទាំងមូល តាមការអញ្ជើញរបស់ប្រធានគណៈកម្មការសវនកម្ម មានដូចជា ប្រធាននាយកប្រតិបត្តិ ប្រធាននាយកដ្ឋានហានិភ័យ នាយកសវនកម្មផ្ទៃក្នុង នាយកប្រតិបត្តិតាម នាយកហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មឯករាជ្យដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ។

គណៈកម្មការហានិភ័យ និងអនុលោមភាព

គណៈកម្មាធិការហានិភ័យ និងអនុលោមភាពត្រូវបានបង្កើតឡើងដើម្បីផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាលអំពីគ្រប់គ្រងហានិភ័យនាពេលបច្ចុប្បន្ន និងអនាគតរបស់ធនាគារ ត្រួតពិនិត្យការអនុវត្តក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងរាយការណ៍អំពីស្ថានភាពនៃបែបបទហានិភ័យនៅក្នុងធនាគារ ។ ជាពិសេស ទំនួលខុសត្រូវរបស់គណៈកម្មាធិការហានិភ័យ និងអនុលោមភាព រួមបញ្ចូលទាំងការទទួល និងដោះស្រាយបណ្តឹងពីសំណាក់បុគ្គលិក និងធ្វើការស្វែងរកការក្លែងបន្លំនានានៅក្នុងធនាគារ ។ គណៈកម្មាធិការហានិភ័យ និងអនុលោមភាព នឹងពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃប្រព័ន្ធការងារនាពេលបច្ចុប្បន្ន អោយអនុលោមតាមច្បាប់ នីតិវិធីនានា ដើម្បីស្វែងរកការក្លែងបន្លំ សំដៅការទប់ស្កាត់ការស៊ើបអង្កេតនានា ដើម្បីពង្រឹងភាពពេញលេញ និងប្រសិទ្ធភាពនៃការប្រឆាំងនឹងការលាងសម្អាតប្រាក់ ។ ម្យ៉ាងវិញទៀត គណៈកម្មាធិការហានិភ័យ និងអនុលោមភាពក៏ត្រូវបានធានាថាអាចបំពេញ ការងារលើការស៊ើបអង្កេត និងដោះស្រាយ វិវាទព្រមទាំងរាយការណ៍អំពីលទ្ធផលដោយឯករាជ្យ មិនលំអៀង និងធ្វើការតាមដានលើការដោះស្រាយបញ្ហាដ៏សមស្របណាមួយរបស់គណៈគ្រប់គ្រងរបស់ធនាគារ ។

សមាជិកត្រូវមាននាយកយ៉ាងហោចណាស់ ៣រូប ដែលត្រូវបានចាត់តាំងដោយក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិ ៣ឆ្នាំ ដែលត្រូវបន្តអាណត្តិជាថ្មីស្របតាមលក្ខខណ្ឌនៃការតែងតាំងជាក្រុមប្រឹក្សាភិបាល ។ សមាជិកម្នាក់ក្នុងចំណោមសមាជិក ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាល និងអភិបាលឯករាជ្យដែលត្រូវកាន់តួនាទីជាគណៈកម្មាធិការហានិភ័យ និងអនុលោមតាម ។ សមាជិកនៃគណៈកម្មាធិការត្រូវតែមានបទពិសោធន៍គ្រប់គ្រាន់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួននិងក្លាយជាមនុស្សកិត្តិយស ដែលមានចរិតលក្ខណៈ និងថ្នាក់លើ។



អភិបាលកិច្ចសាជីវកម្ម

គណៈកម្មាធិការផ្សេងទៀតមាន

គណៈកម្មាធិការប្រតិបត្តិ (EXCO)

មានទំនួលខុសត្រូវក្នុងការគ្រប់គ្រង និងត្រួតពិនិត្យគ្រប់ទិដ្ឋភាព និងមុខងារនានា ស្របតាមទម្រង់តួនាទី និងលក្ខខណ្ឌដែលបានចែងនិមួយៗ ។ ជាពិសេសគណៈកម្មាធិការប្រតិបត្តិ មានទំនួលខុសត្រូវរួមមាន ការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម ត្រួតពិនិត្យ និងចាត់វិធានការសមស្របលើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ការបែងចែកដើមទុន និងការគ្រប់គ្រងហានិភ័យឱ្យស្របទៅតាមចក្ខុវិស័យរបស់ក្រុមប្រឹក្សាភិបាល ។

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល (ALCO)

ទទួលខុសត្រូវក្នុងការផ្តល់នូវប្រព័ន្ធព័ត៌មាន គ្រប់គ្រងសំខាន់ៗ និងការត្រួតពិនិត្យសម្រាប់ការវាយតម្លៃហានិភ័យលើហិរញ្ញវត្ថុ ទាំងក្នុង និងក្រៅតារាងតុល្យការសម្រាប់ធនាគារ ។ គោលដៅរបស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គឺដើម្បីធានាចំពោះការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារអោយមានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព ដែលរួមមាន ចំណូលការប្រាក់ និងការចំណាយការប្រាក់ ។ ភារកិច្ចរបស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល រួមបញ្ចូលទាំងការ ផ្នែកនៃការគ្រប់គ្រងហានិភ័យរតនាគារ ហានិភ័យអត្រាការប្រាក់ និងសកម្មភាពការពារហានិភ័យ ហានិភ័យឥណទានរតនាគារ និងការផ្តល់មូលនិធិ។

គណៈកម្មាធិការឥណទាន (CC)

ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ការផ្តល់ប្រាក់កម្ចី និងយុទ្ធសាស្ត្រឥណទានរបស់ធនាគារ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយឥណទាន និងការកំណត់ផលប៉ះពាល់ឥណទានរបស់ធនាគារ ។

គណៈកម្មាធិការលទ្ធកម្ម

គណៈកម្មាធិការលទ្ធកម្មទទួលខុសត្រូវក្នុងការធានានូវតម្លាភាព និងភាពត្រឹមត្រូវក្នុងការទិញទំនិញ និង សេវាកម្មនានាសំរាប់ធនាគារ ។ គោលបំណងចម្បងក្នុងការសម្រេចចិត្តរបស់គណៈកម្មាធិការនេះមិនផ្អែកលើតម្លៃទាបបំផុតនោះទេ ប៉ុន្តែការសម្រេចចិត្តទិញទំនិញរបស់គណៈកម្មការគឺផ្អែកលើតម្លៃទីផ្សារ សមស្របនឹងគុណភាពរបស់ទំនិញ អាយុកាលប្រើប្រាស់បានយូរ ដែលចំណេញដល់ការប្រើប្រាស់ ការដឹកជញ្ជូនទាន់ពេលវេលា មិនប៉ះពាល់ដល់បរិស្ថាន និងសង្គម និងមានការធានាត្រឹមត្រូវ និងស្របតាមច្បាប់ ។

គណៈគ្រប់គ្រងជាន់ខ្ពស់

នាយកដ្ឋានអាជីវកម្ម និងប្រតិបត្តិការ គឺជាខ្សែការពារអាជីវកម្មទីមួយ ដើម្បីធានាឱ្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដំណើរការដោយរលូន។

គណៈគ្រប់គ្រងឯករាជ្យផ្នែកហានិភ័យ និងអនុលោមភាព

ក្នុងនាមជានាយកដ្ឋានឯករាជ្យ ពួកគេមានតួនាទីក្នុងការត្រួតពិនិត្យ និងតាមដានមើលប្រតិបត្តិអាជីវកម្មរបស់ធនាគារអោយអនុលោមតាមច្បាប់ និងរាយការណ៍ពីហានិភ័យនានានៅក្នុងធនាគារជាប្រចាំជូនគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

សវនករផ្ទៃក្នុង នឹងអនុវត្តន៍ការងារសវនកម្មជាប្រចាំដោយឯករាជ្យទៅតាមផែនការដែលបានកំណត់ទុក លើប្រសិទ្ធភាពនិងភាពរឹងមាំនៃដំណើរការ និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យពាក់ព័ន្ធរួមបញ្ចូលគ្នា ដើម្បីធ្វើអោយប្រសើរឡើង និងធានាប្រសិទ្ធភាពនៃការទទួលខុសត្រូវ និងការគ្រប់គ្រង ឬការអនុវត្តការងាររបស់ផ្នែកគាំទ្រអាជីវកម្មរបស់ធនាគារ។ សវនករផ្ទៃក្នុង ក៏ធ្វើការត្រួតពិនិត្យផងដែរជាប្រចាំលើប្រតិបត្តិការ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ព្រមទាំងផ្តល់ការរៀបចំប្រព័ន្ធត្រួតពិនិត្យតម្លាភាពលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ លទ្ធផលនៃការធ្វើសវនកម្ម នាំមកនូវនិងរួមបញ្ចូលនូវអនុសាសន៍ផ្នែកលើហានិភ័យ និងទស្សនៈអនាគត និងផ្តល់អនុសាសន៍ជូនគណៈគ្រប់គ្រងស្តីពីវិធានការកែតម្រូវចាំបាច់ និងការអនុវត្ត។ របាយការណ៍សវនកម្មផ្ទៃក្នុងត្រូវផ្ញើជូនក្រុមប្រឹក្សាភិបាល តាមរយៈគណៈកម្មការសវនកម្ម។

អភិបាលកិច្ចសាជីវកម្ម

ការរៀបចំប្រព័ន្ធគ្រួតពិនិត្យតម្លាភាព

ធនាគារ ប៊ីអាយស៊ី មានការបែងចែកមុខងារភារកិច្ចដើម្បីធានាអោយមានការសម្រេចចិត្តដោយឯករាជ្យ និងការត្រួតពិនិត្យលើភាពត្រឹមត្រូវ និងគុណភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។ ផ្នែកគាំទ្រអាជីវកម្មរបស់ធនាគារ ត្រូវមាន និងរក្សានូវទំនួលខុសត្រូវផ្សេងៗគ្នា ហើយមិនអាចមានឥទ្ធិពលលើគ្នាទៅវិញទៅមកដើម្បីជៀសវាងការប្រមូលផ្តុំអំណាច កាត់បន្ថយកំហុស និងការពារមិនអោយមានអាកប្បកិរិយាមិនសមរម្យ និងការប្រព្រឹត្តិមិនត្រឹមត្រូវ។



05

របាយការណ៍ ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024
និង របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ	52
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	53
របាយការណ៍របស់សវនករឯករាជ្យ	57
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	59
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	60
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	61
របាយការណ៍លំហូរសាច់ប្រាក់	62
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	64





ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00029200	
ទីស្នាក់ការកណ្តាល	អគារលេខ 462 ជាន់ផ្ទាល់ដី និងជាន់ទី1 មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ 93) ភូមិ 13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	Apsara Holdings Pte. Ltd. លោក យឹម លក្ខណ៍	
ក្រុមប្រឹក្សាភិបាល	លោក យឹម លក្ខណ៍ លោក ហុង សុខឡេង លោក យ៉ា សារ៉េន លោក តេ រុទ្ធី លោក John Edward McCosh អ្នកស្រី Adel Leilanie Gaba Legarta	ប្រធានក្រុមប្រឹក្សាភិបាល អភិបាល (តែងតាំងនៅថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2024) អភិបាល អភិបាលឯករាជ្យ អភិបាលឯករាជ្យ អភិបាល (លាលែងនៅថ្ងៃទី 31 ខែមករា ឆ្នាំ 2024)
អ្នកគ្រប់គ្រង	លោក ហុង សុខឡេង លោក យ៉ា សារ៉េន អ្នកស្រី អៀន លក្ខណ៍ លោក សំ ហុង លោក Vo Duy Anh Dung កញ្ញា លុយ ចន្ទដានី លោក បាន ម៉ារ៉ា លោក គឹម លី លោក អ៊ឹម សុផា កញ្ញា ហួត លីដា លោក Tran Huu Tai លោក Nguyen Dang Tuan	អគ្គនាយក អគ្គនាយករង នាយិកាប្រតិបត្តិការ នាយកនាយកដ្ឋានធនធានមនុស្ស នាយកសេវាធនាគារបុគ្គល ប្រធាននាយកដ្ឋានទំនាក់ទំនងអតិថិជនជាតិ និងអន្តរជាតិ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានឥណទាន ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធាននាយកដ្ឋានរតនាគារ ប្រធាននាយកដ្ឋានទីផ្សារ ប្រធានស្តីទីនាយកដ្ឋានបច្ចេកវិទ្យា
ធនាគារិកចម្បងៗ	ធនាគារជាតិនៃកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កាណាឌីយ៉ា ក.អ ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ធនាគារ ខេប៊ីប្រាសាក់ ម.ក ធនាគារ BIC Bank Lao Ltd ធនាគារ Kasikorn Bank Public Company Limited ធនាគារ Krung Thai Bank Public Company Limited ធនាគារ វ៉ែង (ខេមបូឌា) ម.ក	
សវនករ	អេហ្វអាយអាយ & អ៊ីសូស៊ីអេត	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ខ្លួន ដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា ("ធនាគារ") ដែលបានធ្វើសវនកម្មច្បាប់សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មផ្នែកធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ពុំមានការប្រែប្រួលជាសារវន្តទៅលើសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ប្រាក់ចំណេញមុនពន្ធដារ	4,933,821	20,085,585	1,240,242	5,097,395
ចំណាយពន្ធលើប្រាក់ចំណេញ	(981,437)	(3,995,430)	(127,564)	(524,288)
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ	3,952,384	16,090,155	1,112,678	4,573,107

ភាគលាភ

ពុំមានភាគលាភណាមួយត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ឱ្យ មានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ដើមទុន

នៅថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២៤ ភាគទុនិកបានចុះហត្ថលេខាលើសេចក្តីសម្រេចរបស់ភាគទុនិកក្នុងការបង្កើន ដើមទុនចុះបញ្ជី ចំនួន 50,000,000 ដុល្លារអាមេរិក។ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានអនុម័តទៅលើការផ្លាស់ប្តូរខាងលើ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មបានអនុម័តទៅលើ ការផ្លាស់ប្តូរទៅលើលក្ខន្តិកៈក្រុមហ៊ុន។ សូមមើលកំណត់សម្គាល់ 17 សម្រាប់ភាគហ៊ុន និងរបាយការណ៍សង្ខេប ភាគហ៊ុនលម្អិតរបស់ធនាគារ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និង ឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើ សំវិធានធន លើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និង សំវិធានធន ត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាល ឱ្យចំនួននៃការលុបចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវឬមិនសមស្របនោះទេ។

បំណុលយថាភាព

នាការិយបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

(ក) ការប្រែប្រួលទ្រព្យសកម្មណាមួយរបស់ធនាគារដែលកើតមានឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ

(ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីចុងការិយបរិច្ឆេទមកក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល 12 ខែបន្ទាប់ពីចុងការិយបរិច្ឆេទនេះដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយ កាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ ដែលតម្រូវឱ្យមានការលាតត្រដាង ឬនិយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖

លោក យឹម លក្ខណ៍	ប្រធានក្រុមប្រឹក្សាភិបាល
លោក ហុង សុខឡេង	អភិបាល (តែងតាំងនៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2024)
លោក យ៉ា សារ៉េន	អភិបាល
លោក John Edward Mc Cosh	អភិបាលឯករាជ្យ
លោក ហេ រុទ្ធី	អភិបាលឯករាជ្យ
លោកស្រី Adel Leilanie Gaba Legarta	អភិបាល (លាលែងនៅថ្ងៃទី31 ខែមករា ឆ្នាំ2024)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលបម្រើការក្នុងអំឡុងការិយបរិច្ឆេទ និងមានចំណែកហ៊ុនក្នុងធនាគារ មានដូចខាងក្រោម៖

លោក យឹម លក្ខណ៍	ប្រធានក្រុមប្រឹក្សាភិបាល	1%
----------------	--------------------------	----

អភិបាលដែលបម្រើការក្នុងអំឡុងការិយបរិច្ឆេទ និងមានចំណែកហ៊ុនក្នុងក្រុមហ៊ុនមេ មានដូចខាងក្រោម៖

លោក យឹម លក្ខណ៍	ប្រធានក្រុមប្រឹក្សាភិបាល	100%
----------------	--------------------------	------

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាតិម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

ចាប់តាំងពីក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃឯកត្តជនដែលបានទទួលឬកំណត់នឹងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារជាមួយក្រុមប្រឹក្សាភិបាល ឬដោយធនាគារផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយធនាគារផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិកនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងអ្វីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សាភិបាលក្នុង ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ សាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សា ភិបាលត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ានប្រមាណយ៉ាង សមហេតុផល និងប្រុងប្រយ័ត្នព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះប្រកបដោយសង្គតិភាព។
- (ខ) អនុលោមទៅតាម CIFRS ឬប្រសិនបើមានការប្រាសចាកពីនេះដើម្បីបង្ហាញពីភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់ចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងការរក្សាទុកនូវបញ្ជី គណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារចំពោះការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាង ព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់ មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាពលើកលែងសេចក្តីសម្រេចសំខាន់ៗទាំងឡាយ ដែល ប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបាន ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាង ថាបានអនុវត្តនូវរាល់តម្រូវការដូចដែលបានរាយការណ៍ខាងលើក្នុងការរៀប ចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើ របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញ នៅទំព័រទី 59 ដល់ 114 ថាបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែន ម.ក នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយ ការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖




លោក ហុង សុខឡេង
អគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសាវ័ន្ត ព្រមទាំងព័ត៌មាន ពន្យល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី ៥៩ ដល់ ១១៤។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសាវ័ន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

មូលដ្ឋាននៃការ បញ្ចេញមតិ សវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យ ភាពពីធនាគារ ស្របតាមតម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្របខ័ណ្ឌទទួលខុសត្រូវក្រមសីលធម៌ផ្សេងៗស្របតាមតម្រូវការ ទាំងនោះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមច្បាប់ចេញរបាយការណ៍ របស់សវនករ មានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រ ៥៣ ដល់ទំព័រ ៥៦ ចំណែករបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារពឹងផ្អែកលើឱ្យយើងខ្ញុំក្រោយការលម្អិតនៃរបាយការណ៍សវនកម្មនេះ។

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិនបាន បញ្ចេញការសន្និដ្ឋានជាក់លាក់បន្ថែមលើនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មាន ផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសាវ័ន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬ ការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសាវ័ន្តបន្តិច។ ប្រសិនបើផ្អែកតាម ការងារដែលយើងខ្ញុំបានធ្វើមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជា សាវ័ន្តកើតឡើងលើព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវ រាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវ លើរបាយការណ៍ ហិរញ្ញវត្ថុរបស់ អ្នកគ្រប់គ្រង និង អ្នកទទួលខុសត្រូវ លើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយ អនុលោម តាម CIFRS ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាព ចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់នៃការបង្ហាញខុសជាសាវ័ន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រង មានបំណងចង់ជម្រះបញ្ជីផ្តោតដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ចមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវ របស់សវនករ សម្រាប់ការធ្វើ សវនកម្ម របាយការណ៍ ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញ ខុសជាសាវ័ន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំង មតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាច ធានាថាគ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការ បង្ហាញខុសជាសាវ័ន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសាវ័ន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសាវ័ន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ការទទួលខុសត្រូវរបស់
សវនករសម្រាប់ការធ្វើ
សវនកម្មរបាយការណ៍
ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋានតុល្យភាពក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ កំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នាការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណង ដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ របស់អ្នកគ្រប់គ្រងហើយដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានធ្វើការសន្និដ្ឋានថាតើការមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់នូវ និរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញរចនាសម្ព័ន្ធ និងខ្លឹមសារទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអតិថិជនកិច្ច ចំពោះកត្តាពាក់ព័ន្ធពីសវនកម្មមានជាអាទិ៍វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាសវនកម្មជាសារវន្តរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។ តំណាងក្រុមហ៊ុន អេហ្វអាយអាយ & អិស៊ូស៊ីអេត



សេង ចាន់ថន
ដៃគូសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី28 ខែមីនា ឆ្នាំ2025

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសមតុល្យធនាគារ	5	208,017,514	837,270,494	259,585,139	1,060,405,293
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	6	-	-	19,731,058	80,601,372
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	7	32,803,857	132,035,524	36,871,218	150,618,926
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	8	161,332,486	649,363,256	169,278,808	691,503,931
ទ្រព្យសកម្មផ្សេងៗ	9	25,939,683	104,407,224	24,918,593	101,792,452
គណនីត្រូវទទួលពីសម្ព័ន្ធព្យាតិ	26.1	220,562	887,762	429,674	1,755,218
ទ្រព្យសកម្មអរូបី	10	236,240	950,866	653,758	2,670,601
ទ្រព្យ និងបរិក្ខារ	11	2,068,984	8,327,661	2,165,952	8,847,914
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	12.1	5,158,209	20,761,791	7,378,794	30,142,373
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	16.2	604,933	2,434,855	588,067	2,402,254
ទ្រព្យសកម្មសរុប		436,382,468	1,756,439,433	521,601,061	2,130,740,334
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ	13	5,044,355	20,303,529	9,646,329	39,405,254
ប្រាក់បញ្ញើរបស់អតិថិជន	14	292,527,368	1,177,422,656	425,468,836	1,738,040,195
បំណុលភតិសន្យា	12.2	5,845,140	23,526,689	7,947,533	32,465,672
បំណុលផ្សេងៗ	15	725,527	2,920,245	590,582	2,412,527
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	16.3	821,569	3,306,815	481,656	1,967,565
បំណុលសរុប		304,963,959	1,227,479,934	444,134,936	1,814,291,213
មូលធន					
ដើមទុន	17	125,000,000	500,000,000	75,000,000	300,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	18	1,618,930	6,579,521	1,510,200	6,136,881
ប្រាក់ចំណេញរក្សាទុក		4,799,579	19,597,203	955,925	3,949,688
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	2,782,775	-	6,362,552
មូលធនសរុប		131,418,509	528,959,499	77,466,125	316,449,121
បំណុល និងមូលធនសរុប		436,382,468	1,756,439,433	521,601,061	2,130,740,334

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ចំណូលពីការប្រាក់	19	16,059,916	65,379,918	13,209,220	54,289,894
ចំណាយលើការប្រាក់	20	(4,625,451)	(18,830,211)	(6,293,037)	(25,864,382)
ចំណូលពីការប្រាក់សុទ្ធ		11,434,465	46,549,707	6,916,183	28,425,512
កម្រៃសេវា និងកម្រៃជើងសារ	21	2,650,102	10,788,565	925,996	3,805,844
ចំណូលផ្សេងៗ		974,011	3,965,199	1,325,189	5,446,527
ប្រាក់ចំណូលពីប្រតិបត្តិការសរុប		15,058,578	61,303,471	9,167,368	37,677,883
ចំណាយលើបុគ្គលិក	22	(4,136,813)	(16,840,966)	(3,274,008)	(13,456,173)
រំលស់	23	(2,499,338)	(10,174,805)	(2,370,519)	(9,742,833)
ចំណាយប្រតិបត្តិការផ្សេងៗ	24	(3,900,713)	(15,879,803)	(2,764,635)	(11,362,650)
តំហយឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	8	412,107	1,677,688	482,036	1,981,168
ប្រាក់ចំណេញមុនពន្ធដារ		4,933,821	20,085,585	1,240,242	5,097,395
ចំណាយពន្ធលើប្រាក់ចំណេញ	16.4	(981,437)	(3,995,430)	(127,564)	(524,288)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		3,952,384	16,090,155	1,112,678	4,573,107
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(3,579,777)	-	(2,471,127)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		3,952,384	12,510,378	1,112,678	2,101,980

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
		ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី1 ខែមករា											
ឆ្នាំ 2023	75,000,000	300,000,000	1,807,374	7,358,266	(453,927)	(1,844,804)	-	8,833,679	76,353,447	314,347,141	
លទ្ធផលលម្អិតសម្រាប់កាលិយបរិច្ឆេទ											
ប្រាក់ចំណេញ សុទ្ធសម្រាប់											
កាលិបរិច្ឆេទ	-	-	-	-	1,112,678	4,573,107	-	-	1,112,678	4,573,107	
ការផ្ទេរ	-	-	(297,174)	(1,221,385)	297,174	1,221,385	-	-	-	-	
លទ្ធផល លម្អិតផ្សេងៗ											
លម្អៀងពីការប្តូរ រូបិយប័ណ្ណ											
	-	-	-	-	-	-	-	(2,471,127)	-	(2,471,127)	
សរុបលទ្ធផល លម្អិតសម្រាប់ កាលិយបរិច្ឆេទ											
	-	-	(297,174)	(1,221,385)	1,409,852	5,794,492	-	(2,471,127)	1,112,678	2,101,980	
នាថ្ងៃទ 31 ខែធ្នូ ឆ្នាំ2023											
	75,000,000	300,000,000	1,510,200	6,136,881	955,925	3,949,688	-	6,362,552	77,466,125	316,449,121	
នាថ្ងៃទី1 ខែមករា ឆ្នាំ2024											
	75,000,000	300,000,000	1,510,200	6,136,881	955,925	3,949,688	-	6,362,552	77,466,125	316,449,121	
ការបន្ថែម ដើមទុន											
	50,000,000	200,000,000	-	-	-	-	-	-	50,000,000	200,000,000	
លទ្ធផលលម្អិតសម្រាប់កាលិយបរិច្ឆេទ											
ប្រាក់ចំណេញ សុទ្ធសម្រាប់ កាលិយបរិច្ឆេទ											
	-	-	-	-	3,952,384	16,090,155	-	-	3,952,384	16,090,155	
ការផ្ទេរ	-	-	108,730	442,640	(108,730)	(442,640)	-	-	-	-	
លទ្ធផលលម្អិតផ្សេងៗ											
លម្អៀងពីការប្តូរ រូបិយប័ណ្ណ											
	-	-	-	-	-	-	-	(3,579,777)	-	(3,579,777)	
សរុបលទ្ធផល លម្អិតសម្រាប់ កាលិយបរិច្ឆេទ											
	-	-	108,730	442,640	3,843,654	15,647,515	-	(3,579,777)	3,952,384	12,510,378	
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024											
	125,000,000	500,000,000	1,618,930	6,579,521	4,799,579	19,597,203	-	2,782,775	131,418,509	528,959,499	

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	3,952,384	16,090,155	1,112,678	4,573,107
និយ័តភាពលើ៖				
ចំណាយពន្ធលើប្រាក់ចំណេញ	981,437	3,995,430	127,564	524,288
ចំណូលពីការប្រាក់	(16,059,916)	(65,379,918)	(13,209,220)	(54,289,894)
ចំណាយលើការប្រាក់	4,625,451	18,830,211	6,293,037	25,864,382
តំហាយលើឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	(412,107)	(1,677,688)	(482,036)	(1,981,168)
រំលស់	2,499,338	10,174,805	2,370,519	9,742,833
	(4,413,413)	(17,967,005)	(3,787,458)	(15,566,452)
បម្រែបម្រួល				
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	20,000,000	81,420,000	(20,003,270)	(82,213,440)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	8,052,883	32,783,287	(52,130,426)	(214,256,051)
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ - ប្រាក់បម្រុងកាតព្វកិច្ច	9,067,361	36,913,227	(13,000,146)	(53,430,600)
ទ្រព្យសកម្មផ្សេងៗ	(811,978)	(3,305,562)	(2,429,948)	(9,987,086)
ប្រាក់បញ្ញើរបស់ធនាគារ	(4,500,000)	(18,319,500)	(3,000,000)	(12,330,000)
ប្រាក់បញ្ញើរបស់អតិថិជន	(133,831,796)	(544,829,242)	189,083,726	777,134,114
បំណុលផ្សេងៗ	134,945	549,361	203,609	836,833
សាច់ប្រាក់ (ប្រើប្រាស់ក្នុង) / ទទួលបានពីប្រតិបត្តិការ	(106,301,998)	(432,755,434)	94,936,087	390,187,318
ការប្រាក់ទទួលបាន	16,059,138	65,376,751	13,665,850	56,166,644
ការប្រាក់ដែលបានបង់	(3,480,021)	(14,167,165)	(7,175,090)	(29,489,620)
ពន្ធលើប្រាក់ចំណេញដែលបានបង់	(658,390)	(2,680,306)	(175,205)	(720,093)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង) / ទទួលបានពីសកម្មភាពប្រតិបត្តិការ	(94,381,271)	(384,226,154)	101,251,642	416,144,249

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី	(1,045,962)	(4,258,111)	(1,011,967)	(4,159,184)
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ - ប្រាក់តម្កល់ធានាលើដើមទុន	(5,000,000)	(20,355,000)	-	-
ការវិនិយោគផ្សេងៗ	-	-	35,502,167	145,913,906
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង) / ទទួលបានពីសកម្មភាពវិនិយោគ	(6,045,962)	(24,613,111)	34,490,200	141,754,722
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការបង្កើនដើមទុន	50,000,000	203,550,000	-	-
ការទូទាត់បំណុលគតិសន្យា	(1,147,017)	(4,669,506)	(536,060)	(2,203,206)
សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន	48,852,983	198,880,494	(536,060)	(2,203,206)
ការ (ថយចុះ) / កើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(51,574,250)	(209,958,771)	135,205,782	555,695,765
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី1 ខែមករា	259,699,343	1,060,871,816	124,493,561	512,539,991
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(13,209,546)	-	(7,363,940)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី31 ខែធ្នូ (កំណត់សម្គាល់ 5)	208,125,093	837,703,499	259,699,343	1,060,871,816

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

1. ព័ត៌មានអំពីធនាគារ

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2017 ក្រោមបញ្ជីពាណិជ្ជកម្មលេខ 00029200 ចេញដោយក្រសួងពាណិជ្ជកម្ម ហើយបានចាប់ផ្តើមសកម្មភាពប្រតិបត្តិការបន្ទាប់ពីធនាគារទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មផ្នែកធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ 462 ជាន់ផ្ទាល់ដី និងជាន់ទី1 មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ 93) ភូមិ 13 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ធនាគារមានបុគ្គលិកសរុបចំនួន 201 នាក់ (2023: 162នាក់)។

2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“CIFRSs”)។ CIFRSs គឺដូចគ្នានឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ពីព្រោះ IFRSs ត្រូវបានអនុម័តដោយក្រុមប្រឹក្សាគណនេយ្យជាតិ ឥឡូវនេះប្តូរទៅជានិយ័តករគណនេយ្យ និងសវនកម្មដោយគ្មានការកែតម្រូវទៅលើ CIFRSs ឡើយ។

ព័ត៌មានលម្អិតអំពីគោលនយោបាយគណនេយ្យសារវន្តរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 28។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តសម្រេចដោយក្រុមប្រឹក្សាភិបាលធនាគារ និងផ្តល់សិទ្ធិផ្សាយ នៅថ្ងៃទី28 ខែមីនា ឆ្នាំ2025។

2.2 ការិយបរិច្ឆេទសារពើពន្ធ និងការិយបរិច្ឆេទរាយការណ៍

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមនៅថ្ងៃទី1 ខែ មករា និង បញ្ចប់នៅថ្ងៃទី31 ខែធ្នូ។

2.3 មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើម។

2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ធនាគារធ្វើប្រតិបត្តិការនិងកាត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានរូបិយប័ណ្ណពីរប្រភេទ ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ព្រោះវាបានឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ចប្រតិបត្តិការ និងកាលៈទេសៈរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ច្បាប់គណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ហើយគណនីមូលធន ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់ប្រវត្តិសាស្ត្រ។ ដោយឡែករបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ គឺត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ លម្អៀងលើអត្រាប្តូរប្រាក់ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” ក្នុងលទ្ធផលលម្អិតផ្សេងៗ។ លម្អៀងពីការប្តូររូបិយប័ណ្ណបង្ក ត្រូវបានកាត់ត្រាជាផ្នែកមួយនៅក្នុងរបាយការណ៍ មូលធន។ គ្រប់តួលេខជាប្រាក់រៀល ត្រូវបានបង្កង់ជាខ្ទង់ពាន់ឡើងចុះទៅនឹងតួលេខដែលនៅជិតបំផុត “ពាន់រៀល” លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

ធនាគារប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

សម្រាប់ការិយបរិច្ឆេទ	អត្រាចុងគ្រា	អត្រាមធ្យម
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	1ដុល្លារ = 4,025 រៀល	4,071 រៀល
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	1ដុល្លារ = 4,085 រៀល	4,110 រៀល

តួលេខជាប្រាក់រៀលនេះ គឺធ្វើឡើងក្នុងគោលបំណងអនុលោមភាពតែប៉ុណ្ណោះ វាមិនត្រូវបានយកមកបកស្រាយថាជាតួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀលនាពេលអនាគត តាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

2.5 ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកាត់ត្រា នៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែនិងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនោះ។

3. ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យផ្សេងៗ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ហើយផ្អែកលើបទពិសោធន៍ធ្លាប់មាន និងកត្តាដទៃទៀត រួមទាំងការពិនិត្យនៃហេតុការណ៍អនាគត ដែលត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាមកាលៈទេសៈ។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យមានហានិភ័យខ្ពស់ ដែលអាចតម្រូវឱ្យធ្វើនិយ័តកម្មលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបន្ទាប់មានដូចខាងក្រោម៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

3.1 ពន្ធលើប្រាក់ចំណេញ និងពន្ធផ្សេងទៀត

ចំណាយពន្ធត្រូវបានគណនាផ្អែកលើការបកស្រាយចំពោះការអនុវត្តច្បាប់សារពើពន្ធបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលជាញឹកញយ និងការបកស្រាយផ្សេងៗគ្នា បន្ទាប់ពីមានការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ ទាំងនេះអាចបណ្តាលឱ្យមានការកើនឡើងចំណាយពន្ធ និងការទាមទារទូទាត់ប្រតិបត្តិការ។ វាពិតជាពិបាកកំណត់ពេលវេលាជាក់លាក់ណាមួយ និងភាពធ្ងន់ធ្ងរនៃការកើនឡើងទាំងនេះ ឬផលប៉ះពាល់ដ៏មានសក្តានុពលរបស់វា។

3.2 ទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី

គណនេយ្យសម្រាប់ទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបីរួមបញ្ចូលទាំងការប៉ាន់ស្មានសម្រាប់កំណត់អាយុកាល នៃការប្រើប្រាស់នៃទ្រព្យនិងបរិក្ខារ និងទ្រព្យសកម្មអរូបី។ ការកំណត់អាយុកាលនៃការប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី គឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង។

3.3 ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ

ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី២៧ (ក) ហានិភ័យឥណទានរបស់អតិថិជនត្រូវបានវាយតម្លៃជាប្រចាំ ដោយផ្ដោតទៅលើលទ្ធភាពបច្ចុប្បន្នរបស់អតិថិជនក្នុងការទូទាត់កំណត់ត្រាទូទាត់កន្លងមក និងការពិចារណាលើព័ត៌មានជាក់លាក់របស់អតិថិជន ដូចជាព័ត៌មានពាក់ព័ន្ធនឹងប្រទេស និងស្ថានភាពសេដ្ឋកិច្ចដែលអតិថិជនធ្វើប្រតិបត្តិការ។ ការខាតបង់ឥណទានក៏ឆ្លុះបញ្ចាំងពីទិន្នន័យប្រមូលមើលអនាគតផងដែរ។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនកាន់តែយ៉ាប់យឺត ឬប្រសើរឡើង ឬការរំពឹងទុកអំពីលទ្ធផលសេដ្ឋកិច្ចនាពេលអនាគតខុសគ្នានឹងការប៉ាន់ប្រមាណរបស់ធនាគារ អាចនឹងតម្រូវឱ្យមានការធ្វើសំវិធានធនបន្ថែម ឬដកចេញនាពេលអនាគត។

3.4 ភតិសន្យា

អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យថាតើធនាគារមានភាពប្រាកដក្នុងការ បន្តនូវភតិសន្យា និងរយៈពេលភតិសន្យា។

3.5 ការវាស់វែងនៃតម្លៃសមស្រប

គោលនយោបាយគណនេយ្យ និងការកំណត់បង្ហាញមួយចំនួនរបស់ធនាគារតម្រូវឱ្យមានការវាស់វែងនូវតម្លៃសមស្របទាំងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

តម្លៃសមស្រប ត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមថានានុក្រមតម្លៃសមស្រប ដោយយោងលើទិន្នន័យដែលប្រើប្រាស់នៅក្នុងវិធីសាស្ត្រវាយតម្លៃដូចខាងក្រោម៖

- កម្រិតទី១: តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា។
- កម្រិតទី២: ទិន្នន័យដែលមិនមែនជាតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុលទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬមិនផ្ទាល់ (ឧទាហរណ៍កើតចេញពីតម្លៃ)។
- កម្រិតទី៣: ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យអង្កេតទីផ្សារ (ជាតុចូលមិនអាចអង្កេតបាន)។

ប្រសិនបើទិន្នន័យប្រើប្រាស់សម្រាប់ប៉ាន់ស្មានតម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុលមួយចាត់ទៅក្នុងថ្នាក់ខុសគ្នានៃកម្រិតតម្លៃសមស្រប នោះការប៉ាន់ស្មានតម្លៃសមស្របទាំងអស់នឹងនៅក្នុងកម្រិតតែមួយ នៃតម្លៃសមស្របដូចទិន្នន័យថ្នាក់ទាបដែលមានសារៈសំខាន់ក្នុងការប៉ាន់ស្មានទាំងអស់ ។

ធនាគារ ទទួលស្គាល់ការផ្ទេរផ្សេងៗរវាងកម្រិតនៃតម្លៃសមស្រប នាចុងការិយបរិច្ឆេទនៃរបាយការណ៍ដែលមានការផ្លាស់ប្តូរ។

ព័ត៌មានលើការប៉ាន់ស្មានតម្លៃសមស្រប គឺបង្ហាញនៅកំណត់សម្គាល់ 27 (យ) – ឧបករណ៍ហិរញ្ញវត្ថុ។

4. ការអនុវត្តស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែប្រែ

4.1 ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែប្រែហើយមានប្រសិទ្ធភាពក្នុងការិយបរិច្ឆេទ

ធនាគារ បានអនុវត្តទៅលើស្តង់ដារគណនេយ្យ និងការបកស្រាយស្តង់ដារទាំងអស់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានកែប្រែ និងបានធ្វើការបកស្រាយស្តង់ដារដែលត្រូវបានវាយតម្លៃថាអាចអនុវត្តបានសម្រាប់របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

- បំណុលរយៈពេលវែងជាមួយកិច្ចព្រមព្រៀង និងចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី ឬរយៈពេលវែង (វិសោធនកម្មលើ CIAS1 ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ)
- បំណុលភតិសន្យា ក្នុងការលក់ និងជួលមកវិញ (វិសោធនកម្មលើ CIFRS16 ភតិសន្យា)
- ការរៀបចំអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុ (វិសោធនកម្មលើ CIAS 7 របាយការណ៍លំហូរសាច់ប្រាក់ និង CIFRS 7 ឧបករណ៍ហិរញ្ញវត្ថុ៖ ការបង្ហាញ)

4.2 ស្តង់ដារថ្មី និងការធ្វើវិសោធនកម្មដែលមិនទាន់ត្រូវបានអនុវត្ត

នាថ្ងៃដែលបានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុនេះ ស្តង់ដារថ្មី និងការធ្វើវិសោធនកម្មមួយចំនួនដែលបានផ្សព្វផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពហើយត្រូវបានគេរំពឹងទុកថា នឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

- កង្វះខាតក្នុងការប្តូររូបិយប័ណ្ណ (វិសោធនកម្មលើ CIAS 21 ផលប៉ះពាល់ក្នុងការប្តូររូបិយប័ណ្ណបរទេស) ។
- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មលើ CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ CIFRS 7 ឧបករណ៍ហិរញ្ញវត្ថុ៖ ការបង្ហាញ)
- CIFRS 18 ការបង្ហាញ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
- CIFRS 19 បុត្រសម្ព័ន្ធមិនមានកំណត់សម្គាល់លើការទទួលខុសត្រូវចំពោះសាធារណៈ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

5. សាច់ប្រាក់ និងសាច់ប្រាក់សមមូល/សាច់ប្រាក់ និងសមតុល្យធនាគារ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
សាច់ប្រាក់ក្នុងដៃ	5,916,867	23,815,390	12,846,657	52,478,594
សមតុល្យនៅធនាគារផ្សេងៗ	202,208,226	813,888,109	246,852,686	1,008,393,222
សាច់ប្រាក់ និងសាច់ប្រាក់សមមូល បានបង្ហាញលើរបាយការណ៍ លំហូរសាច់ប្រាក់	208,125,093	837,703,499	259,699,343	1,060,871,816
ដក៖ សំវិធានធននៃការខាតបង់លើ ឱនភាពតម្លៃ	(107,579)	(433,005)	(114,204)	(466,523)
	208,017,514	837,270,494	259,585,139	1,060,405,293

សមតុល្យនៅធនាគារផ្សេងៗ និងប្រាក់តម្កល់ជាមួយធនាគារដែលមានកាលសន្តិដំបូងតិចជាង 3 ខែទទួលបានការប្រាក់ចាប់ពី 1% ដល់ 1.33% ក្នុងមួយឆ្នាំក្នុងអំឡុងឆ្នាំ 2024 (2023 1.5% ដល់ 6%) ។ ចំណូលការប្រាក់ដែលរកបានក្នុងអំឡុងការិយបរិច្ឆេទមានចំនួន 16,986 ដុល្លារអាមេរិក (2023 1,473,916 ដុល្លារអាមេរិក) ។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី1 ខែមករា	114,204	466,523	349,637	1,439,456
តំហាយសំវិធានធនក្នុងការិយបរិច្ឆេទ	(6,625)	(26,970)	(235,433)	(967,630)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(6,548)	-	(5,303)
នាថ្ងៃទី31 ខែធ្នូ	107,579	433,005	114,204	466,523

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

6. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ប្រាក់បញ្ញើមានកាលកំណត់	-	-	20,034,520	81,841,014
ដក៖ សំវិធានធននៃការខាតបង់លើ ឱនភាពនៃតម្លៃ	-	-	(303,462)	(1,239,642)
	-	-	19,731,058	80,601,372

នេះគឺជាប្រាក់បញ្ញើនៅធនាគារផ្សេងៗដែលមានកាលកំណត់លើសពី 3 ខែ និងតិចជាង 1 ឆ្នាំ ដែលទទួលបានការប្រាក់ 7% ក្នុងឆ្នាំ2023។ ចំណូលការប្រាក់ដែលទទួលបានក្នុងការិយបរិច្ឆេទមានចំនួន 725,047 ដុល្លារអាមេរិកក្នុងឆ្នាំ2023។ ប្រាក់បញ្ញើនៅធនាគារផ្សេងៗត្រូវបានដកអស់ក្នុងការិយបរិច្ឆេទ។ បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី1 ខែមករា	303,462	1,239,642	-	-
(តំហាយ)/សំវិធានធនក្នុងការិយបរិច្ឆេទ	(303,462)	(1,235,394)	303,462	1,247,229
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(4,248)	-	(7,587)
នាថ្ងៃទី31 ខែធ្នូ	-	-	303,462	1,239,642

7. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ប្រាក់តម្កល់ធានាលើដើមទុន (ក)	12,500,000	50,312,500	7,500,000	30,637,500
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន (ខ)	20,303,857	81,723,024	29,371,218	119,981,426
	32,803,857	132,035,524	36,871,218	150,618,926

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

7. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ (ត)

(ក) យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-01-136 ចុះថ្ងៃទី15 ខែតុលា ឆ្នាំ2001 ធនាគារតម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារ សម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់នេះទទួលបានការប្រាក់ 1.29% to 1.31% ក្នុងឆ្នាំ2024 (2023: 0.08% - 1.19%) ក្នុងមួយឆ្នាំ មានចំនួន 122,559 ដុល្លារអាមេរិកក្នុងឆ្នាំ2023 (2023: 94,543 ដុល្លារអាមេរិក)។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះរូបិយប័ណ្ណជាប្រាក់រៀល និង 12.50 % ចំពោះរូបិយប័ណ្ណ ផ្សេងៗ នៃចំនួនទឹកប្រាក់សរុប នៃប្រាក់បញ្ញើពីអតិថិជន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិសន្សំ ក៏ដូចជាប្រាក់កម្ចីអន្តរជាតិសន្សំ។ យោង តាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-018-282 ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី29 ខែសីហា ឆ្នាំ2018 សម្រាប់ប្រាក់បញ្ញើ និង ប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ ចែងថាប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងមិនទទួលបានការប្រាក់ទេ។

នាថ្ងៃទី17 ខែមីនា ឆ្នាំ2020 ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ចមកត្រឹម 7% ចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណបរទេសដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការឆ្លងរាលដាលជម្ងឺកូវីដ-19 មកលើសេដ្ឋកិច្ចកម្ពុជា។

នាថ្ងៃទី9 ខែមករា ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជា បានចេញប្រកាស លេខ ធ7-023-005 ប្រ.ក. តម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រក្សាប្រាក់បម្រុង កាតព្វកិច្ច នៅធនាគារជាតិនៃកម្ពុជាជាទម្រង់ប្រាក់តម្កល់តាមច្បាប់តាមអត្រា 9% និង 12.50 % ចំពោះរូបិយប័ណ្ណបរទេសលើប្រាក់បញ្ញើ និងប្រាក់កម្ចី ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2023 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 និង ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2024 តទៅ។ ចំពោះរូបិយប័ណ្ណជាប្រាក់ រៀលនៅរក្សាអត្រា 7% ដដែល។ បន្ទាប់មកនាថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជាបានអនុម័តឱ្យរក្សាប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា 7% ចំពោះរូបិយប័ណ្ណបរទេសលើប្រាក់បញ្ញើ និងកម្ចីរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ហើយត្រូវបានពន្យារដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 តាមការអនុម័តរបស់ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី21 ខែសីហា ឆ្នាំ2024។

8. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ឥណទានពាណិជ្ជកម្ម៖				
ឥណទានវិញ្ញូបន៍	1,122,821	4,519,355	5,933,166	24,236,983
ឥណទានរយៈពេលខ្លី	-	-	12,997,472	53,094,673
ឥណទានរយៈពេលវែង	13,019,902	52,405,106	16,959,101	69,277,928
ឥណទានអ្នកប្រើប្រាស់៖				
កាតឥណទាន	164,936	663,867	342,291	1,398,259
ឥណទានវិញ្ញូបន៍	4,462,548	17,961,756	20,496,732	83,729,150
ឥណទានរយៈពេលខ្លី	38,532,245	155,092,286	29,371,910	119,984,252
ឥណទានរយៈពេលវែង	105,918,144	426,320,529	85,137,509	347,786,724
សរុបឥណទាន - ដុល	163,220,596	656,962,899	171,238,181	699,507,969
ដក៖សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	(1,888,110)	(7,599,643)	(1,959,373)	(8,004,038)
ឥណទាន និងបុរេប្រទានផ្តល់ដល់អចិត្តជន-សុទ្ធ	161,332,486	649,363,256	169,278,808	691,503,931

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

8. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ ដែលបានទទួលស្គាល់ក្នុងចំណេញ ឬខាតត្រូវបានសង្ខេបដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
តំហយលើការខាតបង់សុទ្ធលើឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទាន	(71,263)	(290,112)	(380,796)	(1,565,072)
តំហយលើការខាតបង់សុទ្ធលើឱនភាពនៃតម្លៃលើសមតុល្យនៅធនាគារផ្សេងៗ (កំណត់សម្គាល់ 5)	(6,625)	(26,970)	(235,433)	(967,630)
(តំហយ)/កំណើនការខាតបង់សុទ្ធលើឱនភាពនៃតម្លៃនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗ (កំណត់សម្គាល់ 6)	(303,462)	(1,235,394)	303,462	1,247,229
(តំហយ)/កំណើនការខាតបង់សុទ្ធលើឱនភាពនៃតម្លៃលើកិច្ចសន្យាក្រៅតារាងតុល្យការ (កំណត់សម្គាល់ 25.1)	(30,757)	(125,212)	29,886	122,832
តំហយលើការខាតបង់សុទ្ធលើឱនភាពនៃតម្លៃលើការវិនិយោគផ្សេងៗ	-	-	(199,155)	(818,527)
	(412,107)	(1,677,688)	(482,036)	(1,981,168)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃនៃឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នៅថ្ងៃទី១ ខែមករា	1,959,373	8,004,038	2,340,169	9,634,475
តំហយលើសំវិធានធនក្នុងការិយបរិច្ឆេទ	(71,263)	(290,112)	(380,796)	(1,565,072)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(114,283)	-	(65,365)
នៅថ្ងៃទី៣១	1,888,110	7,599,643	1,959,373	8,004,038

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

(ត) តាមប្រភេទឧស្សាហកម្ម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
អចលនទ្រព្យ និងបញ្ចាំ	83,632,809	336,622,056	87,064,453	355,658,291
កម្ចីងកជន	26,379	106,175	14,773	60,348
អគារ និងសំណង់	38,841,237	156,335,979	40,716,607	166,327,340
សេវាកម្ម	7,580,779	30,512,635	4,656,939	19,023,596
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	-	-	3,971,667	16,224,260
គ្រឹះស្ថានហិរញ្ញវត្ថុ	1,122,821	4,519,355	1,112,471	4,544,444
កម្ចីផ្សេងៗ	32,016,571	128,866,699	33,701,271	137,669,690
	163,220,596	656,962,899	171,238,181	699,507,969

(ខ) តាមចំណាត់ថ្នាក់៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ឥណទានដំណើរការ				
ប្រាក់ដើម	161,204,452	648,847,919	169,256,499	691,412,798
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	(546,860)	(2,201,112)	(576,244)	(2,353,957)
ឥណទានក្រោមដំណើរការ				
ប្រាក់ដើម	-	-	-	-
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	-	-	-	-
ឥណទានមិនដំណើរការ				
ប្រាក់ដើម	2,016,144	8,114,980	1,981,682	8,095,172
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	(1,341,250)	(5,398,531)	(1,383,129)	(5,650,082)
សរុប				
ប្រាក់ដើម	163,220,596	656,962,899	171,238,181	699,507,969
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	(1,888,110)	(7,599,643)	(1,959,373)	(8,004,038)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៨. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

(ត) តាមកាលកំណត់៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
ក្នុងរយៈពេល ១ ខែ	17,514,703	70,496,680	28,536,888	116,573,187
>1 ខែ ដល់ 3 ខែ	-	-	6,107,142	24,947,675
> 3 ខែ ដល់ 6 ខែ	26,789,535	107,827,878	34,735,896	141,896,135
> 6 ខែ ដល់ 12 ខែ	89,122,052	358,716,259	13,648,609	55,754,568
ពី 1 ឆ្នាំ ដល់ 3 ឆ្នាំ	29,152,364	117,338,265	82,964,156	338,908,577
ពី 3 ឆ្នាំ ដល់ 5 ឆ្នាំ	178,319	717,734	570,046	2,328,638
ចាប់ពី 5 ឆ្នាំឡើងទៅ	463,623	1,866,083	4,675,444	19,099,189
	163,220,596	656,962,899	171,238,181	699,507,969

(ឃ) តាមហានិភ័យ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
ហានិភ័យទំហំធំ	40,368,536	162,483,357	132,043,155	539,396,288
មិនមែនជាហានិភ័យទំហំធំ	122,852,060	494,479,542	39,195,026	160,111,681
	163,220,596	656,962,899	171,238,181	699,507,969

(ង) តាមទំនាក់ទំនង៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ២.៤)		(កំណត់សម្គាល់ ២.៤)	
អតិថិជនខាងក្រៅ	162,940,571	655,835,798	170,758,900	697,550,106
បុគ្គលិក	280,025	1,127,101	479,281	1,957,863
	163,220,596	656,962,899	171,238,181	699,507,969

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

8. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

(ច) តាមនិវាសនដ្ឋាន៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
និវាសនជន	163,139,408	656,636,117	155,896,175	636,835,875
អនិវាសនជន	81,188	326,782	15,342,006	62,672,094
	163,220,596	656,962,899	171,238,181	699,507,969

(ឆ) តាមការធានា៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
មានទ្រព្យធានា	40,838,382	164,374,488	76,482,486	312,430,955
មិនមានទ្រព្យធានា	122,382,214	492,588,411	94,755,695	387,077,014
	163,220,596	656,962,899	171,238,181	699,507,969

(ជ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ៖

	2024		2023	
ឥណទានពាណិជ្ជកម្ម៖				
គ្រឹះស្ថានហិរញ្ញវត្ថុ	8.00%		8.00%	
ឥណទានរយៈពេលខ្លី			8.20%	
ឥណទានវិបារូបន៍	5.75%	10.50%	8.00%	10%
ឥណទានរយៈពេលវែង	8.00%		8.00%	10.50%
ឥណទានអ្នកប្រើប្រាស់៖				
អចលនទ្រព្យ និងបញ្ចាំ	6.00%	11.00%	6.00%	11.00%
កាតឥណទាន	6.00%	20.00%	6.00%	20.00%
ឥណទានផ្សេងៗ	5.75%	10.95%	6.00%	10.50%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

9. ទ្រព្យសកម្មផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ការទូទាត់ជាមុនទៅភាគទុនិក (*)	20,000,000	80,500,000	20,000,000	81,700,000
ប្រាក់តម្កល់ធានា (**)	4,024,176	16,197,308	3,080,193	12,582,588
ចំណាយបង់មុន	1,857,973	7,478,341	1,741,263	7,113,059
សន្និធិ	57,534	231,575	60,238	246,072
គណនីត្រូវទទួលផ្សេងៗ	-	-	36,899	150,733
	25,939,683	104,407,224	24,918,593	101,792,452

(*) តំណាងឱ្យការទូទាត់ជាមុនទៅភាគទុនិកដែលបានធ្វើឡើងក្នុងការទិញដីនៅខេត្តព្រះសីហនុ។ គិតត្រឹមការិយបរិច្ឆេទនៃការចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដំណើរការនៃការទិញដីនេះមិនទាន់បានបញ្ចប់នៅឡើយទេ។ ចំនួននេះនឹងត្រូវបានបង្វែរចូលក្នុងទ្រព្យ និងបរិក្ខារ នៅពេលដំណើរការទិញលក់បានបញ្ចប់។

(**) តំណាងឱ្យគណនី Escrow ដែលជាការធានាក្នុងការដំណើរការ Mastercard ដែលតម្រូវឱ្យរក្សាទុកដោយធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

10. ទ្រព្យសកម្មអរូបី

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី1 ខែមករា	3,157,588	12,898,747	3,042,791	12,527,171
ការទិញបន្ថែម	193,915	789,428	45,615	187,478
ផ្ទេរមកពីទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់ 11)	-	-	69,182	284,338
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(198,375)	-	(100,240)
នាថ្ងៃទី31 ខែធ្នូ	3,351,503	13,489,800	3,157,588	12,898,747
ដក: រំលស់បង្គរ				
នាថ្ងៃទី1 ខែមករា	2,503,830	10,228,146	1,866,960	7,686,275
រំលស់ក្នុងការិយបរិច្ឆេទ	611,433	2,489,144	636,870	2,617,536
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(178,356)	-	(75,665)
នាថ្ងៃទី31 ខែធ្នូ	3,115,263	12,538,934	2,503,830	10,228,146
តម្លៃយោង				
នាថ្ងៃទី31 ខែធ្នូ	236,240	950,866	653,758	2,670,601

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

11. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ អគារជួល	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ និងព័ត៌មាន	យានយន្ត	ទ្រព្យកំពុង បង្កើត	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់ រៀល
តម្លៃដើម							(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី1 ខែមករា ឆ្នាំ2024	2,037,340	58,321	827,176	2,403,429	529,710	62,258	5,918,234	24,175,986
ការទិញបន្ថែម	1,632	3,867	1,673	100,583	-	744,292	852,047	3,468,683
លម្អៀងពីការ ប្តូរប្រាក់ប័ណ្ណ	-	-	-	-	-	-	-	(394,288)
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	2,038,972	62,188	828,849	2,504,012	529,710	806,550	6,770,281	27,250,381
ដក: រំលស់បង្គរ								
នាថ្ងៃទី1 ខែមករា ឆ្នាំ2024	1,179,992	31,344	535,194	1,916,148	89,604	-	3,752,282	15,328,072
រំលស់ក្នុងកាលបរិច្ឆេទ	323,271	10,754	119,456	399,594	95,940	-	949,015	3,863,440
លម្អៀងពីការ ប្តូរប្រាក់ប័ណ្ណ	-	-	-	-	-	-	-	(268,792)
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	1,503,263	42,098	654,650	2,315,742	185,544	-	4,701,297	18,922,720
តម្លៃយោង								
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	535,709	20,090	174,199	188,270	344,166	806,550	2,068,984	8,327,661

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

11. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អ អគារជួល	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ និងឥតមាន	យានយន្ត	ទ្រព្យកំពុង បង្កើត	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់ រៀល
តម្លៃដើម								(កំណត់សម្គាល់ 2.4)
នាថ្ងៃទី1 ខែមករា ឆ្នាំ2023	1,709,882	42,290	746,624	2,252,023	53,150	220,450	5,024,419	20,685,533
ការទិញបន្ថែម	-	16,031	48,410	134,953	476,560	297,262	973,216	3,999,918
ការលក់	-	-	-	(3,355)	-	-	(3,355)	(13,789)
ការផ្ទេរ	327,458	-	32,142	19,808	-	(379,408)	-	-
ការផ្ទេរទៅ ទ្រព្យសកម្មអរូបី	-	-	-	-	-	(69,183)	(69,183)	(284,342)
ការលុបចោល	-	-	-	-	-	(6,863)	(6,863)	(28,207)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(183,127)
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	2,037,340	58,321	827,176	2,403,429	529,710	62,258	5,918,234	24,175,986
ដក: រំលស់បង្គរ								
នាថ្ងៃទី1 ខែមករា ឆ្នាំ2023	834,682	21,651	387,153	1,320,223	45,110	-	2,608,819	10,740,508
រំលស់ក្នុងកាលបរិច្ឆេទ	345,310	9,693	148,041	599,280	44,494	-	1,146,818	4,713,422
ការលក់	-	-	-	(3,355)	-	-	(3,355)	(13,789)
លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	-	(112,069)
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	1,179,992	31,344	535,194	1,916,148	89,604	-	3,752,282	15,328,072
តម្លៃយោង								
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	857,348	26,977	291,982	487,281	440,106	62,258	2,165,952	8,847,914

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

12. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម/បំណុលភតិសន្យា

12.1 សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារបានចុះកិច្ចសន្យាជួលការិយាល័យដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន។

បម្រែបម្រួលនៃតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលបានទទួលស្គាល់មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី១ ខែមករា	9,042,277	36,937,702	4,205,239	17,312,969
ការទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មបន្ថែម	24,786	100,904	4,837,038	19,880,226
ការលុប	(1,497,079)	(6,094,609)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(474,811)	-	(255,493)
នាថ្ងៃទី៣១ ខែធ្នូ	7,569,984	30,469,186	9,042,277	36,937,702
ដក: រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,663,483	6,795,329	1,076,652	4,432,576
រំលស់ក្នុងការិយបរិច្ឆេទ	938,890	3,822,221	586,831	2,411,875
ការលុប	(190,598)	(775,924)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(134,231)	-	(49,122)
នាថ្ងៃទី៣១ ខែធ្នូ	2,411,775	9,707,395	1,663,483	6,795,329
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	5,158,209	20,761,791	7,378,794	30,142,373

12.2 បំណុលភតិសន្យា

(ក) ចំនួនដែលទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
រយៈពេលខ្លី	632,027	2,543,909	598,166	2,443,508
រយៈពេលវែង	5,213,113	20,982,780	7,349,367	30,022,164
	5,845,140	23,526,689	7,947,533	32,465,672

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

12.2 បំណុលភតិសន្យា (ត)

(ខ) ចំនួនដែលទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	938,890	3,822,221	586,831	2,411,875
ចំណាយលើការប្រាក់	338,789	1,379,210	280,980	1,154,826
ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី (បូកបញ្ចូលនៅក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	56,448	229,800	46,719	192,013
	1,334,127	5,431,231	914,530	3,758,714

(គ) ចំនួនដែលទទួលស្គាល់ក្នុងរបាយការណ៍លំហូរសាច់ប្រាក់៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
សាច់ប្រាក់បង់ទៅលើភតិសន្យាជាប្រាក់ដើម	770,425	3,136,400	347,203	1,427,004
សាច់ប្រាក់បង់ទៅលើភតិសន្យាជាការប្រាក់	376,592	1,533,106	188,857	776,202
	1,147,017	4,669,506	536,060	2,203,206

13. ប្រាក់បញ្ញើរបស់ធនាគារ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
គណនីបញ្ញើមានកាលកំណត់	5,044,355	20,303,529	9,646,329	39,405,254

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ប្រាក់បញ្ញើរបស់ធនាគារ (ត)

ប្រាក់បញ្ញើរបស់ធនាគារត្រូវបានវិភាគដូចខាងក្រោម ៖

(ក) តាមកាលកំណត់៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ចាប់ពី 1 ទៅ 3 ខែ	-	-	9,646,329	39,405,254
ចាប់ពី 6 ទៅ 12 ខែ	5,044,355	20,303,529	-	-
	5,044,355	20,303,529	9,646,329	39,405,254

(ខ) តាមទំនាក់ទំនង៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
មិនមែនសម្ព័ន្ធព្យាបាល	5,044,355	20,303,529	9,646,329	39,405,254

(គ) តាមនិវាសនដ្ឋាន៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
និវាសនជន	5,044,355	20,303,529	9,646,329	39,405,254

(ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	2024		2023	
គណនីបញ្ញើមានកាលកំណត់	5.00%-5.50%		2.00%-9.00%	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. ប្រាក់បញ្ញើរបស់អតិថិជន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
គណនីសន្សំ	24,255,409	97,628,021	74,792,767	305,528,453
ប្រាក់បញ្ញើមានកាលកំណត់	79,524,339	320,085,464	56,491,683	230,768,525
ប្រាក់បញ្ញើតាមតម្រូវការ	188,747,620	759,709,171	294,184,386	1,201,743,217
	292,527,368	1,177,422,656	425,468,836	1,738,040,195

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម ៖

(ក) តាមកាលកំណត់៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ក្នុងរយៈពេល 1 ខែ	218,530,136	879,583,797	198,523,661	810,969,155
ចាប់ពី 1 ទៅ 3 ខែ	10,397,081	41,848,251	12,544,848	51,245,704
ចាប់ពី 3 ទៅ 6 ខែ	34,756,585	139,895,255	26,391,051	107,807,443
ចាប់ពី 6 ទៅ 12 ខែ	25,017,839	100,696,802	15,843,299	64,719,876
ចាប់ពី 12 ខែឡើងទៅ	3,825,727	15,398,551	284,015	1,160,202
	292,527,368	1,177,422,656	425,468,836	1,738,040,195

(ខ) តាមនិវាសនដ្ឋាន៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
និវាសនជន	196,728,032	791,830,329	201,592,830	823,506,711
អនិវាសនជន	95,799,336	385,592,327	223,876,006	914,533,484
	292,527,368	1,177,422,656	425,468,836	1,738,040,195

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត) ៖

(គ) តាមទំនាក់ទំនង៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	168,847,141	679,609,743	201,592,830	823,506,711
សម្ព័ន្ធហិរញ្ញវត្ថុ	123,680,277	497,812,913	233,876,006	914,533,484
	292,527,368	1,177,422,656	425,468,836	1,738,040,195

(ឃ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ៖

	2024	2023
គណនីសន្សំ	0.50%	0.50%
ប្រាក់បញ្ញើមានកាលកំណត់	2.00%-7.00%	2.00%-9.00%
ប្រាក់បញ្ញើតាមតម្រូវការ	1.00%	1.00%

15. បំណុលផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
បំណាយបង្គរ និងបំណុលផ្សេងៗ	431,129	1,735,294	349,045	1,425,849
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃលើកិច្ចសន្យាក្រៅតារាងតុល្យការ	9,789	39,401	40,546	165,630
បំណុលពន្ធផ្សេងៗ	284,609	1,145,550	200,991	821,048
	725,527	2,920,245	590,582	2,412,527

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

16. ពន្ធលើប្រាក់ចំណេញ

16.1 អត្រាពន្ធផ្លូវការ

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណេញសារជីវកម្មទាំងពន្ធលើប្រាក់ចំណូលក្នុងអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលណាដែលខ្ពស់ជាង។

យោងតាមប្រកាសថ្មីលេខ 638 ចុះថ្ងៃទី 4 ខែកក្កដា ឆ្នាំ2017 អ្នកជាប់ពន្ធអាចត្រូវរួចផុតពីការបង់ពន្ធអប្បបរមា 1% ប្រសិនបើអ្នកជាប់ពន្ធបានបំពេញតាមលក្ខណៈវិនិច្ឆ័យដូចមានចែងក្នុងប្រកាសនេះ។ អគ្គនាយកដ្ឋានពន្ធដារបានចេញវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសសម្រាប់ឆ្នាំជាប់ពន្ធ 2023 និង 2024 ទៅឱ្យធនាគារនៅថ្ងៃទី12 ខែតុលា ឆ្នាំ2023។ នាថ្ងៃទី18 ខែធ្នូ ឆ្នាំ2024 អគ្គនាយកដ្ឋានពន្ធដារបានចេញវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសសម្រាប់ឆ្នាំជាប់ពន្ធ 2025 និង 2026។

16.2 ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល គឺត្រូវទូទាត់នៅពេលដែលមានតម្រូវការអនុវត្តទៅតាមច្បាប់ដើម្បីទូទាត់ពន្ធនៃទ្រព្យសកម្មជាមួយនឹងបំណុលពន្ធហើយនិងនៅពេលដែលពន្ធពន្យារទាក់ទងទៅនឹងអាជ្ញាធរពន្ធដារដូចគ្នា។

ចំនួនទឹកប្រាក់ខាងក្រោមត្រូវបានកំណត់បន្ទាប់ពីការកាត់កង ហើយត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ពន្ធពន្យារជាទ្រព្យសកម្ម	1,699,290	6,839,643	2,101,297	8,583,798
ពន្ធពន្យារជាបំណុល	(1,094,357)	(4,404,788)	(1,513,230)	(6,181,544)
	604,933	2,434,855	588,067	2,402,254

(ក) ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
បំណុលភតិសន្យា	1,169,028	4,705,338	1,589,507	6,493,136
រំលស់	432,523	1,740,905	300,219	1,226,395
ប្រាក់ចំណូលដែលមិនទាន់ទទួលបាន	46,781	188,294	78,910	322,347
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក	29,442	118,504	22,841	93,305
សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	21,516	86,602	109,820	448,615
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(1,031,642)	(4,152,359)	(1,475,630)	(6,027,949)
ចំណូលពីអត្រាប្តូរប្រាក់មិនទាន់ទទួលស្គាល់	(62,715)	(252,429)	(37,600)	(153,595)
	604,933	2,434,855	588,067	2,402,254

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16.2 ពន្ធពន្យារជាទ្រព្យសកម្មសរុប (ត)

(ខ) បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី១ ខែមករា	588,067	2,402,254	97,526	401,516
ទទួលស្គាល់ក្នុងប្រាក់ចំណេញ ឬខាត	16,866	68,661	490,541	2,016,125
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(36,060)	-	(15,387)
នាថ្ងៃទី៣១ ខែធ្នូ	604,933	2,434,855	588,067	2,402,254

16.3 បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី១ ខែមករា	481,656	1,967,565	38,756	159,559
ទទួលស្គាល់ក្នុងប្រាក់ចំណេញ ឬខាត	998,303	4,064,091	618,105	2,540,413
ពន្ធលើប្រាក់ចំណេញដែលបានបង់	(658,390)	(2,680,306)	(175,205)	(720,093)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(44,535)	-	(12,314)
នាថ្ងៃទី៣១ ខែធ្នូ	821,569	3,306,815	481,656	1,967,565

16.4 ចំណាយពន្ធលើប្រាក់ចំណេញ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	998,303	4,064,091	618,105	2,540,413
ពន្ធពន្យារ	(16,866)	(68,661)	(490,541)	(2,016,125)
	981,437	3,995,430	127,564	524,288

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

16. ពន្ធលើប្រាក់ចំណេញ (ត)

16.4 ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ប្រាក់ចំណេញមុនពន្ធដារ	4,933,821	20,085,585	1,240,242	5,097,395
ពន្ធលើប្រាក់ចំណេញតាមអត្រា 20%	986,764	4,017,116	248,048	1,019,477
ផលប៉ះពាល់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងបាន	50,020	203,631	34,861	143,279
បម្រែបម្រួលលម្អៀងបណ្តោះអាសន្ន	(47,599)	(193,776)	(180,177)	(740,527)
ផ្សេងៗ	(7,748)	(31,541)	24,832	102,059
ចំណាយពន្ធលើប្រាក់ចំណេញ	981,437	3,995,430	127,564	524,288

ការគណនានៃការចំណាយពន្ធលើប្រាក់ចំណេញនេះ គឺជាប្រធានបទក្នុងការពិនិត្យ និងការវាយតម្លៃចុងក្រោយរបស់អាជ្ញាធរពន្ធ។

17. ដើមទុន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បានចុះបញ្ជី៖	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ភាគហ៊ុនធម្មតាដែលមានតម្លៃ 1 ដុល្លារអាមេរិក ក្នុង 1 ភាគហ៊ុន	125,000,000	500,000,000	75,000,000	300,000,000
បានបោះផ្សាយ និងបានបង់៖				
ភាគហ៊ុនធម្មតាដែលមានតម្លៃ 1 ដុល្លារអាមេរិក ក្នុង 1 ភាគហ៊ុន	125,000,000	500,000,000	75,000,000	300,000,000

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

17. ដើមទុន (ត)

ចំនួនភាគហ៊ុនរបស់ធនាគារ និងរចនាសម្ព័ន្ធនៃភាគហ៊ុនមានដូចខាងក្រោម៖

	2024			2023		
	ភាគរយនៃ ភាគហ៊ុនកាន់កាប់	ចំនួន ភាគហ៊ុន	តម្លៃត្រឹមត្រូវ ដុល្លារអាមេរិក	ភាគរយនៃ ភាគហ៊ុនកាន់កាប់	ចំនួន ភាគហ៊ុន	តម្លៃត្រឹមត្រូវ ដុល្លារអាមេរិក
Apsara Holdings Pte. Ltd.	99%	123,750,000	123,750,000	99%	74,250,000	74,250,000
	1%	1,250,000	1,250,000	1%	750,000	750,000
	100%	125,000,000	125,000,000	100%	75,000,000	75,000,000

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ភាគទុនិកបានចុះហត្ថលេខាលើសេចក្តីសម្រេចភាគទុនិកទៅការបង្កើនដើមទុនចុះបញ្ជី ចំនួន 50,000,000 ដុល្លារអាមេរិក។

ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបានអនុម័តទៅលើការផ្លាស់ប្តូរខាងលើ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មបានអនុម័តទៅលើការផ្លាស់ប្តូរទៅលើលក្ខន្តិកៈក្រុមហ៊ុន ។

18. ទុនបម្រុងតាមបទប្បញ្ញត្តិ

បម្រែបម្រួលនៃទុនបម្រុងតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ថ្ងៃទី១ ខែមករា	1,510,200	6,136,881	1,807,374	7,358,266
ផ្ទេរពី/(ទៅ)ប្រាក់ចំណេញរក្សាទុក	108,730	442,640	(297,174)	(1,221,385)
ថ្ងៃទី៣១ ខែធ្នូ	1,618,930	6,579,521	1,510,200	6,136,881

19. ចំណូលពីការប្រាក់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ឥណទាន និងបុរេប្រទានពីអតិថិជន	14,312,958	58,268,052	9,426,544	38,743,096
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	1,624,399	6,612,928	2,248,272	9,240,398
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	122,559	498,938	94,544	388,575
ការវិនិយោគផ្សេងៗ	-	-	1,439,860	5,917,825
	16,059,916	65,379,918	13,209,220	54,289,894

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

20. ចំណាយលើការប្រាក់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ប្រាក់បញ្ញើមានកាលកំណត់ និងតាមតម្រូវការ	4,032,232	16,415,216	5,767,875	23,705,966
គណនីសន្សំ	254,430	1,035,785	244,182	1,003,588
បំណុលគតិសន្យា	338,789	1,379,210	280,980	1,154,828
	4,625,451	18,830,211	6,293,037	25,864,382

21. កម្រៃសេវា និងកម្រៃជើងសារ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
សេវាផ្ទេរប្រាក់ចេញចូល	2,359,624	9,606,029	577,172	2,372,177
កម្រៃផ្សេងៗ	290,478	1,182,536	348,824	1,433,667
	2,650,102	10,788,565	925,996	3,805,844

22. ចំណាយលើបុគ្គលិក

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	3,830,013	15,591,983	3,245,831	13,340,365
ប្រាក់រង្វាន់	282,093	1,148,401	-	-
អត្ថប្រយោជន៍បន្ថែម	2,427	9,880	6,502	26,723
អត្ថប្រយោជន៍ផ្សេងៗ	22,280	90,702	21,675	89,085
	4,136,813	16,840,966	3,274,008	13,456,173

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

23. រំលស់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
រំលស់លើទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់11)	949,015	3,863,440	1,146,818	4,713,422
រំលស់លើទ្រព្យសកម្មអរូបី (កំណត់សម្គាល់10)	611,433	2,489,144	636,870	2,617,536
រំលស់លើសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម (កំណត់សម្គាល់12)	938,890	3,822,221	586,831	2,411,875
	2,499,338	10,174,805	2,370,519	9,742,833

24. ចំណាយប្រតិបត្តិការផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ការជួសជុល និងថែទាំ	1,174,002	4,779,362	719,782	2,958,304
ទំនាក់ទំនងសាធារណៈ ទីផ្សារ និងផ្សាយពាណិជ្ជកម្ម	837,539	3,409,621	356,493	1,465,186
កម្រៃអាជ្ញាប័ណ្ណ	426,047	1,734,437	428,019	1,759,158
ចំណាយពន្ធផ្សេងៗ	332,942	1,355,407	229,174	941,905
កម្រៃច្បាប់ និងវិជ្ជាជីវៈ	170,007	692,098	175,241	720,241
ទំនាក់ទំនង	108,262	440,735	54,281	223,095
ចំណាយទឹកភ្លើង	107,020	435,678	96,387	396,151
ខាតលើរូបិយប័ណ្ណបរទេស - សុទ្ធ	90,052	366,602	204,104	838,867
ចំណាយសន្តិសុខ	84,542	344,170	63,245	259,937
ចំណាយធានារ៉ាប់រង	76,640	312,001	45,645	187,601
ថ្លៃជួលការិយាល័យ	56,448	229,800	46,719	192,015
កម្រៃស៊ើបអង្កេតឥណទាន	50,416	205,244	47,844	196,639
ការចំណាយលើការស្នាក់នៅ	46,308	188,520	18,987	78,037
ចំណាយលើការធ្វើដំណើរ និងការកំសាន្ត	45,072	183,488	33,373	137,163
ការពិន័យ	27,765	113,031	-	-
តែម និងប្រៃសណីយ៍	25,589	104,173	13,846	56,907
កម្រៃសេវាឥន្ធនកម្ម	22,160	90,213	24,869	102,212
សម្ភារៈការិយាល័យ	18,610	75,761	46,699	191,933
ចំណាយលើសមាជិកភាព	14,215	57,869	7,028	28,885
ចំណាយផ្សេងៗ	187,077	761,593	152,899	628,414
	3,900,713	15,879,803	2,764,635	11,362,650

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

25. កិច្ចសន្យា និងយថាភាព

25.1 យថាភាពនៃបំណុល និងកិច្ចសន្យា

នៅក្នុងដំណើរការធុនរបស់អាជីវកម្ម ធនាគារធ្វើកិច្ចសន្យាផ្សេងៗគ្នា និងភាពជាក់លាក់នៃយថាភាពជាមួយសំណងតាមច្បាប់ដល់អតិថិជនរបស់ធនាគារ។ ពុំមានការខាតបង់ជាសារវន្ត ត្រូវបានរំពឹងទុកពីប្រតិបត្តិការទាំងនេះទេដែលមាន៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ផ្នែកមិនទាន់ប្រើប្រាស់នៃឥណទាន	7,083,454	28,510,902	13,398,601	54,733,285

បម្រែបម្រួលនៃសិទ្ធិធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី១ ខែមករា	40,546	165,630	10,660	43,887
(តំហាយ)/បន្ថែមសិទ្ធិធនក្នុងការិយបរិច្ឆេទ	(30,757)	(125,212)	29,886	122,832
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,017)	-	(1,089)
នាថ្ងៃទី៣១ ខែធ្នូ	9,789	39,401	40,546	165,630

25.2 យថាភាពលើពន្ធ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើសវនកម្មលើលិខិតស្នាម លើការិយបរិច្ឆេទពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ អ្នកគ្រប់គ្រងបានដាក់លិខិតតវ៉ាទៅនឹងការកំណត់ពន្ធឡើងវិញរបស់អគ្គនាយកដ្ឋានពន្ធដារ ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ (“GDT”) បានចេញសេចក្តីជូនដំណឹងពីការកំណត់ពន្ធឡើងវិញ (“NRT”) ឆ្លើយតបទៅនឹងលិខិតតវ៉ា លើកទី១ របស់ធនាគារដោយធ្វើការកែសម្រួលឡើងវិញនូវទឹកប្រាក់ពន្ធបន្ថែមចំនួន 370,931 ដុល្លារអាមេរិក (ស្មើនឹង 1,524,527,203 រៀល) ។

គិតមកដល់ត្រឹមថ្ងៃចេញរបាយការណ៍នេះ មិនទាន់មានលទ្ធផលជាផ្លូវការស្តីពីការកំណត់ពន្ធឡើងវិញដូចដែលបានបញ្ជាក់ខាងលើនៅឡើយទេ ហើយ អ្នកគ្រប់គ្រងយល់ឃើញថាផលប៉ះពាល់លើរាល់សវនកម្មលើការកំណត់ពន្ធឡើងវិញមានលក្ខណៈតិចតួច ដែលមិនបណ្តាលឱ្យធនាគារមានការខាតបង់ជា សារវន្តនាពេលអនាគតឡើយ។

ពន្ធគិត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងការអង្កេតដោយអាជ្ញាធរដែលបានផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្ត ច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗគ្នា។

បញ្ហាជាក់ស្តែងទាំងនេះអាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈជំងឺជាងប្រទេស ដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថាការ ធ្វើសវនកម្មធនមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសៗគ្នានៃនីតិកម្មពន្ធ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

26. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

26.1 សមតុល្យជាមួយសម្ព័ន្ធព្យាបាល

សម្ព័ន្ធព្យាបាល	ទំនាក់ទំនង	សមតុល្យ / ប្រភេទនៃប្រតិបត្តិការ	2024		2023	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
សម្ព័ន្ធព្យាបាល	ភាគទុនិក និងភាគីពាក់ព័ន្ធ	ប្រាក់បញ្ញើរបស់អតិថិជន	95,799,336	385,592,327	57,609,819	235,336,110
សម្ព័ន្ធព្យាបាល	ភាគីពាក់ព័ន្ធ	គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល	220,562	887,762	429,674	1,755,218
លោក យឹម លក្ខណ៍	ភាគទុនិក	ការទូទាត់ជាមុនទៅភាគទុនិក	20,000,000	80,500,000	20,000,000	81,700,000

26.2 ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

លោកសម្រាប់អតិថិជន និងគណៈគ្រប់គ្រងសំខាន់ៗសរុបនៅក្នុងឆ្នាំ 2024 (រួមបញ្ចូលទាំងប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ) មានចំនួន 1,357,250 ដុល្លារអាមេរិក (ឆ្នាំ2023៖ 883,792 ដុល្លារអាមេរិក) ។

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារត្រូវប្រឈមមុខនឹងហានិភ័យដូចខាងក្រោមដែលកើតពីឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន ៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ដោយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះបានបង្ហាញពីអំពើហានិភ័យក្រុមក្នុងប្រភេទនៃហានិភ័យនីមួយៗ ដូចខាងលើរបស់ធនាគារ ដែលមានគោលបំណង គោលនយោបាយ និងដំណើរការរបស់ធនាគារដើម្បីវាស់វែង និងគ្រប់គ្រងហានិភ័យនិងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

មុខងារគ្រប់គ្រងហានិភ័យ

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារនិងទទួលខុសត្រូវក្នុងការអនុវត្តនិងត្រួតពិនិត្យ គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យដែលធនាគារបានប្រឈមដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវផែនការកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យ

ឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារ តាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍន៍ការត្រួតពិនិត្យដែលមានវិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុដល់ធនាគារប្រសិនបើភាគីម្ខាងទៀតនៃឧបករណ៍ ហិរញ្ញវត្ថុ ខកខានមិនបានអនុវត្តដូចដែលបានចែងក្នុងកិច្ចសន្យា ។ វាជាគោលការណ៍របស់ធនាគារដើម្បីតាមដានស្ថានភាពហិរញ្ញវត្ថុរបស់គូភាគីទាំងនេះជាប្រចាំ ដើម្បីធានាថាធនាគារត្រូវប្រឈមនឹងហានិភ័យឥណទានជាអប្បបរមា ។

ហានិភ័យចម្បងរបស់ធនាគារចំពោះហានិភ័យឥណទាន កើតឡើងតាមរយៈគណនីត្រូវទទួលរបស់ធនាគារ។ ធនាគាររក្សាការគ្រប់គ្រងយ៉ាងតឹងរឹងលើគណនីត្រូវទទួលនៅសល់ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ សមតុល្យហួសកំណត់ ត្រូវបានត្រួតពិនិត្យជាប្រចាំដោយក្រុមប្រឹក្សាភិបាល ។

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ តំណាងឱ្យហានិភ័យឥណទានអតិបរមា។

អ្នកគ្រប់គ្រង មានគោលនយោបាយឥណទាន និងប្រឈមទៅនឹង ហានិភ័យដែលត្រូវពិនិត្យតាមមូលដ្ឋានជាប្រចាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ នាយកដ្ឋានឥណទានដោយឡែកត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម៖

- ការរៀបចំគោលនយោបាយឥណទាន ក្នុងការពិគ្រោះយោបល់ជាមួយអង្គភាពអាជីវកម្មដែល រួមមានតម្រូវការ ទ្រព្យបញ្ចាំ ការវាយតម្លៃឥណទាន ការដាក់ចំណាត់ថ្នាក់ហានិភ័យ និងការធ្វើរបាយការណ៍ការរៀបចំឯកសារ និងនីតិវិធីនៃច្បាប់ និងអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងច្បាប់។
- ការបង្កើតរចនាសម្ព័ន្ធសិទ្ធិអំណាច សម្រាប់ការអនុម័ត និងបន្តឥណទាន។ ដែនកំណត់នៃសិទ្ធិអំណាច ត្រូវបានចាត់ចែងសម្រាប់មន្ត្រីឥណទាននៃអង្គភាពអាជីវកម្មឥណទានដែលមានទំហំធំ តម្រូវឱ្យមានការអនុម័តពីផ្នែកឥណទានធនាគារ ប្រធានផ្នែកឥណទានគណៈកម្មាធិការឥណទាន ឬក្រុមប្រឹក្សាភិបាល។
- ធ្វើការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យឥណទាន៖ អ្នកគ្រប់គ្រងឥណទានរបស់ធនាគារវាយតម្លៃហានិភ័យ ឥណទានដែលហួសកម្រិតកំណត់ មុនពេលដែលឥណទាននានាត្រូវបានផ្តល់ជូនអតិថិជនដោយអង្គភាពពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹងការបន្ត និងការពិនិត្យឡើងវិញនៃឥណទានគឺស្ថិតនៅក្រោមដំណើរការត្រួតពិនិត្យដូចគ្នា។
- កម្រិតលើការប្រឈម ដែលកើតពីដៃគូភាគី ភូមិសាស្ត្រ និងឧស្សាហកម្ម (សម្រាប់ឥណទាន និងបុរេប្រទានការធានាហិរញ្ញវត្ថុ និងការប្រឈមប្រហាក់ប្រហែល) និងដោយអ្នកចេញប័ណ្ណការចាត់ថ្នាក់ឥណទានហានិភ័យទីផ្សារដោយស្រួល និងតំបន់ (សម្រាប់មូលបត្រវិនិយោគ)។
- ការអភិវឌ្ឍ និងការការពារ ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារ ដើម្បីបង្ហាញពីចំណាត់ថ្នាក់ដោយផ្អែកតាមកម្រិត ហានិភ័យនៃការមិនទូទាត់សង។ ក្របខណ្ឌកំណត់ហានិភ័យបច្ចុប្បន្នរួមមាន 5 ថ្នាក់ដែលឆ្លុះបញ្ចាំងពីកម្រិតខុសៗគ្នានៃហានិភ័យ។ ការទទួលខុសត្រូវចំពោះការកំណត់ចំណាត់ថ្នាក់ហានិភ័យ គឺអាស្រ័យលើការអនុម័តចុងក្រោយ ដោយនាយកប្រតិបត្តិ ឬគណៈកម្មាធិការ ប្រសិនបើសមរម្យ។ ចំណាត់ថ្នាក់ហានិភ័យ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំដោយអ្នកគ្រប់គ្រងហានិភ័យរបស់ធនាគារ។
- ការអភិវឌ្ឍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់វាស់វែង ECL៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការធ្វើតេស្តទិន្នន័យថយក្រោយ (Back-Testing) នៃម៉ូដែលដែលបានប្រើ
 - កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត និងការបង្កើតព័ត៌មាននៃការប្រមើលអនាគត។

- ការពិនិត្យឡើងវិញនូវអនុលោមភាព របស់អង្គភាពអាជីវកម្ម ទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀងរួមទាំង សហគ្រាសដែលបានជ្រើសរើស ហានិភ័យប្រទេស និងប្រភេទផលិតផល។ របាយការណ៍ឡើងទាត់ស្តីពីគុណភាពឥណទានត្រូវបានផ្តល់ ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ ដែលអាចតម្រូវឱ្យមានវិធានការកែតម្រូវសមស្របដែលត្រូវអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ដែលមានការប៉ាន់ស្មានសំវិធានធនលើ ECL។
- ការផ្តល់ដំបូន្មាន ការណែនាំ និងជំនាញឯកទេស ដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមាន ប្រសិទ្ធភាពបំផុតនៅទូទាំងធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

អង្គភាពអាជីវកម្មនីមួយៗ តម្រូវឱ្យអនុវត្តគោលនយោបាយ និងនីតិវិធីឥណទានរបស់ធនាគារដោយមានការអនុម័តពីអាជ្ញាធរឥណទានដើម្បីធ្វើសិទ្ធិពិគណៈកម្មាធិការឥណទានធនាគារ។ អង្គភាពអាជីវកម្មនីមួយៗមានប្រធានផ្នែកហានិភ័យឥណទាន ដែលរាយការណ៍អំពីបញ្ហាដែលទាក់ទងនឹងឥណទានដល់អ្នកគ្រប់គ្រងមូលដ្ឋាន និងគណៈកម្មាធិការឥណទានធនាគារ។ អង្គភាពអាជីវកម្មនីមួយៗ ទទួលខុសត្រូវចំពោះគុណភាព និងដំណើរការនៃផលបត្រឥណទានរបស់ខ្លួន និងត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ ឥណទានទាំងអស់នៅក្នុងផលបត្ររបស់ខ្លួនរួមទាំងបែបបទដែលមានការអនុម័តពីការិយាល័យកណ្តាល។

សវនកម្មផ្ទៃក្នុងនៃអង្គភាពអាជីវកម្ម និងដំណើរការរបស់អ្នកគ្រប់គ្រងឥណទានធនាគារត្រូវបានធ្វើដោយសវនកម្មផ្ទៃក្នុង។

ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលធនាគារបានបង្កើតគណៈកម្មាធិការឥណទាន របស់ធនាគារសម្រាប់ត្រួតពិនិត្យទៅលើហានិភ័យឥណទាន។ អគ្គនាយកដ្ឋានឥណទានរបស់ធនាគារដាច់ដោយឡែករាយការណ៍ ទៅកាន់គណៈកម្មាធិការឥណទាន របស់ធនាគារដែលទទួលខុសត្រូវទៅលើ ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារបូករួមនឹងខាងក្រោម៖

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមា របស់ធនាគារចំពោះហានិភ័យឥណទានក្នុងតារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទានស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទានការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ(ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹងហានិភ័យឥណទានអតិបរមា		ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	ផ្ទៃក្នុងនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល	%	%	%
2024	(កំណត់សម្គាល់ 2.4)				
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសមតុល្យធនាគារ - ដុល	208,125,093	837,703,499	-	-	100%
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	32,803,857	132,035,524	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	163,220,596	656,962,899	25%	-	75%
ប្រាក់តម្កល់ធានា	4,024,176	16,197,308	-	-	100%
សរុប	408,173,722	1,642,899,230	10%	-	90%
ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
បំណុលយថាភាព	7,083,454	28,510,902	61%	-	39%
សរុប	7,083,454	28,510,902	61%	-	39%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងហានិភ័យឥណទាន

	ការប្រឈមនឹងហានិភ័យឥណទានអតិបរមា		ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល			
2023	(កំណត់សម្គាល់ 2.4)		%	%	%
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសមតុល្យធនាគារ - ដុល	259,699,343	1,060,871,816	-	-	100%
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	20,034,520	81,841,014	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	36,871,218	150,618,926	-	-	100%
ការវិនិយោគផ្សេងៗ - ដុល	171,238,181	699,507,969	45%	-	55%
ប្រាក់តម្កល់ធានា	3,080,193	12,582,588	-	-	100%
សរុប	490,923,455	2,005,422,313	16%	-	84%
ធាតុនានាត្រូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
បំណុលយថាភាព	13,398,601	54,733,285	45%	-	55%
សរុប	13,398,601	54,733,285	45%	-	55%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

	សាច់ប្រាក់ និង សមតុល្យ ធនាគារ - ដុល	ប្រាក់បញ្ញើនៅ ធនាគារ ផ្សេងៗ - ដុល	ឥណទាន និង បុរេប្រទានផ្តល់ ដល់អតិថិជន-ដុល	ការវិនិយោគ ផ្សេងៗ - ដុល	ប្រាក់តម្កល់ តាម បទប្បញ្ញត្តិ	ប្រាក់តម្កល់ ធានា	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
2024							(កំណត់សម្គាល់ 2.4)	
ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ទូរគមនាគមន៍	-	-	-	-	-	-	-	-
អចលនទ្រព្យ	-	-	83,456,581	-	-	-	83,456,581	340,920,133
ការសាងសង់	-	-	38,841,237	-	-	-	38,841,237	158,666,453
គ្រឹះស្ថានហិរញ្ញវត្ថុ	208,125,093	-	1,122,821	-	-	-	209,247,914	854,777,729
ឥណទានបុគ្គលិក	-	-	186,120	-	-	-	186,120	760,300
ផ្សេងៗ	-	-	39,613,837	-	32,803,857	4,024,176	76,441,870	312,265,040
សរុប	208,125,093	-	163,220,596	-	32,803,857	4,024,176	408,173,722	1,667,389,655
2023								
ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ទូរគមនាគមន៍	-	-	13,107,414	-	-	-	13,107,414	53,543,786
អចលនទ្រព្យ	-	-	65,552,876	-	-	-	65,552,876	267,783,498
ការសាងសង់	-	-	2,143,604	-	-	-	2,143,604	8,756,622
គ្រឹះស្ថានហិរញ្ញវត្ថុ	259,699,343	20,034,520	-	-	-	-	279,733,863	1,142,712,830
ឥណទានបុគ្គលិក	-	-	504,740	-	-	-	504,740	2,061,863
	-	-	89,929,547	-	36,871,218	3,080,193	129,880,958	530,563,714
សរុប	259,699,343	20,034,520	171,238,181	-	36,871,218	3,080,193	490,923,455	2,005,422,313

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យតាមនិវាសនដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានធំៗ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តាមនិវាសនដ្ឋាន៖	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
និវាសន	163,139,408	656,636,117	155,896,175	636,835,875
អនិវាសន	81,188	326,782	15,342,006	62,672,094
	163,220,596	656,962,899	171,238,181	699,507,969
តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	162,940,571	655,835,798	170,758,900	697,550,106
ឥណទានបុគ្គលិក	280,025	1,127,101	479,281	1,957,863
	163,220,596	656,962,899	171,238,181	699,507,969
តាមហានិភ័យ៖				
ហានិភ័យទំហំធំ (*)	40,368,536	162,483,357	132,043,155	539,396,288
មិនមែនជាហានិភ័យទំហំធំ	122,852,060	494,479,542	39,195,026	160,111,681
	163,220,596	656,962,899	171,238,181	699,507,969
តាមស្ថានភាពឥណទាន៖				
រៀបចំឡើងវិញ (**)	14,592,107	58,733,231	14,592,107	59,608,757
មិនរៀបចំឡើងវិញ	148,628,489	598,229,668	156,646,074	639,899,212
	163,220,596	656,962,899	171,238,181	699,507,969

(*) ហានិភ័យទំហំធំត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជាថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានផលដែលមានចំនួនលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះគឺខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(*) ឥណទានរៀបចំឡើងវិញគឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បី ផ្តល់ការអនុគ្រោះដល់សមភាគីដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន។

ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីខុសបញ្ញត្តិក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានាកិច្ចសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រមហានិភ័យទាំងនោះ ទំនងអាចនឹងទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ (ត)

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម៖

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងការវិនិយោគផ្សេងៗ

ទ្រព្យបញ្ចាំទាំងនេះត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានការដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេសហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

តារាងខាងក្រោមសង្ខេបអំពីការធានាសុវត្ថិភាពរបស់ធនាគារលើឧបករណ៍ហិរញ្ញវត្ថុជាទ្រព្យសកម្ម៖

	ទ្រព្យបញ្ចាំ / ការពង្រឹងឥណទាន					សរុប	
	ទ្រព្យ	ទ្រព្យសកម្មចល័ត	គណនីសន្សំមានកាលកំណត់ផ្សេងៗ		ហានិភ័យឥណទានមិនមានការធានា		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
2024						(កំណត់សម្គាល់ 2.4)	
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	40,838,382	-	-	-	122,382,214	163,220,596	656,962,899
បំណុលយថាភាព	-	-	-	-	-	-	-
កិច្ចសន្យា	4,342,124	-	-	-	2,741,330	7,083,454	28,510,902
	45,180,506	-	-	-	125,123,544	170,304,050	685,473,801
2023							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	76,482,486	-	-	-	94,755,695	171,238,181	699,507,969
បំណុលយថាភាព	-	-	-	-	-	-	-
កិច្ចសន្យា	5,989,022	-	-	-	7,409,579	13,398,601	54,733,285
	82,471,508	-	-	-	102,165,274	184,636,782	754,241,254

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការវិវិធានទុកលើការខាតបង់ឥណទាន (“ECL”)

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលវិវិធានបានបាត់បង់	វិវិធានបានបាត់បង់រយៈពេល 12 ខែ	វិវិធានបានបាត់បង់ពេញអាយុកាល	វិវិធានបានបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនាឥណទានដែលវិវិធានបានបាត់បង់	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងដុល

ធនាគារ វាស់វែងលើការវិវិធានទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការព្រឹត្តិការណ៍ 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃលើហានិភ័យឥណទាន។ ការវិវិធានទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈការវិវិធានទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និង ដំណាក់កាលទី 3។ នាការិយបរិច្ឆេទរបាយការណ៍នីមួយៗធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ ប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់ (“DPD”)	សូចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ឥណទានធម្មតា	$0 \leq \text{DPD} < 30$ ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	$30 \leq \text{DPD} < 90$ ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោមស្តង់ដារ	$90 \leq \text{DPD} < 180$ ថ្ងៃ	
3	ឥណទានមានឱនភាព	ឥណទានជាប់សង្ស័យ	$180 \leq \text{DPD} < 360$ ថ្ងៃ	មិនដំណើរការ
360				

ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់ (“DPD”)	សូចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ឥណទានធម្មតា	$0 \leq \text{DPD} < 14$	ដំណើរការ
2	ហានិភ័យឥណទានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	$15 \leq \text{DPD} < 30$	ក្រោមដំណើរការ
		ឥណទានក្រោមស្តង់ដារ	$31 \leq \text{DPD} < 60$	
3	ឥណទានមានឱនភាព	ឥណទានជាប់សង្ស័យ	$61 \leq \text{DPD} < 90$	មិនដំណើរការ
		ឥណទានខាតបង់	91	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការវិនិយោគលើការខាតបង់ឥណទាន (“ECL”) (ត)

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨7-017-344 ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទាន។

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង (DPD) និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជាសម្រាប់លក្ខណៈវិនិច្ឆ័យដំណាក់កាលឥណទាន។ ដូចគ្នានេះផងដែរធនាគារនឹងបញ្ចូលការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគតនៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទានកម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះបើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ គណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី 2 ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យជាដំណាក់កាល។ នៅក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុនឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី1) ឬឥណទានមិនដំណើរការ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ៖

	2024				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-តាមរំលស់ថ្លៃដើម	(កំណត់សម្គាល់ 2.4)				
ឥណទានធម្មតា	161,204,452	-	-	161,204,452	648,847,919
ឥណទានឃ្លាំមើល	-	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-	-
ឥណទានខាតបង់	-	-	2,016,144	2,016,144	8,114,980
	161,204,452	-	2,016,144	163,220,596	656,962,899
សំវិធានធនលើការខាតបង់	(546,860)	-	(1,341,250)	(1,888,110)	(7,599,643)
តម្លៃយោង	160,657,592	-	674,894	161,332,486	649,363,256

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការវិនិយោគលើការខាតបង់ឥណទាន ("ECL") (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ៖

	2023				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - តាមរំលស់ថ្លៃដើម					(កំណត់សម្គាល់ 2.4)
	169,256,499	-	-	169,256,499	691,412,798
ឥណទានឃ្លាំមើល	-	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-	-
ឥណទានខាតបង់	-	-	1,981,682	1,981,682	8,095,171
	169,256,499	-	1,981,682	171,238,181	699,507,969
សំវិធានធនលើការខាតបង់	(576,244)		(1,383,129)	(1,959,373)	(8,004,038)
តម្លៃយោង	168,680,255	-	598,553	169,278,808	691,503,931

ការដាក់បញ្ចូលព័ត៌មានលើការប៉ាន់ស្មានអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប៉ាន់ស្មានអនាគត ដោយវាយតម្លៃទាំងលើថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL ។

ព័ត៌មានខាងក្រៅដែលបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះពុម្ពផ្សាយដោយស្ថាប័ន រដ្ឋាភិបាល និង អាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារប្រតិបត្តិការ ដែលមានអង្គការអន្តរជាតិជំរុញ ដូចជាធនាគារពិភពលោក មូលនិធិរូបិយប័ណ្ណអន្តរជាតិនិងអ្នកជំនាញវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលប៉ះពាល់ហិរញ្ញវត្ថុនីមួយៗស្របតាមប្រទេសនីមួយៗ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ចនិងហានិភ័យឥណទាន និងការបាត់បង់ឥណទាន។

កង្វះខាតនៃទិន្នន័យចាស់ៗ និងឥណទានមួយចំនួនគឺស្ថិតក្នុងដំណាក់កាលរៀបចំរចនាសម្ព័ន្ធឡើងវិញនៅឡើយ ដែលបណ្តាលមកពីផលប៉ះពាល់ពីជម្ងឺ

កូវីដ 19 ធនាគារបានកំណត់ទស្សនៈវិស័យផ្នែកសេដ្ឋកិច្ចនាឆ្នាំបន្ទាប់បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីជម្ងឺ រាតត្បាតនេះ ព្រមទាំងបានបង្កើតនូវសេណារីយ៉ូសេដ្ឋកិច្ចថ្មី (ព្រមទាំងការខាតបង់) និងអនុវត្តការគ្រប់គ្រងលំនាំដើមដែលសមស្របដូចកាលបរិច្ឆេទឆ្នាំចាស់។

ធនាគារ បានកែលម្អការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនដែលត្រូវបានប្រើជាធាតុចូលទៅក្នុងការវិនិយោគលើការខាតបង់ឥណទាននៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។

ក្នុងគោលបំណងនៃការគណនាការវិនិយោគលើការខាតបង់ឥណទានដើម្បីឆ្លុះបញ្ចាំងអំពីបរិយាកាសបច្ចុប្បន្នធនាគារបានពិចារណាលើសេណារីយ៉ូសេដ្ឋកិច្ចដែលបានសង្កត់ធ្ងន់ក្នុងអំឡុងពេលជម្ងឺកូវីដ 19 ដោយពិនិត្យមើលឡើងវិញនូវលទ្ធផលនៃប្រូបាប៊ីលីតេ (PWO) ដើម្បីបង្កើតព្រំដែនខាងលើអព្យាក្រឹត និង ក្រោម ECL។ អ្នកគ្រប់គ្រងរបស់ធនាគារបានអនុវត្តទម្ងន់ប្រូបាប៊ីលីតេទៅលើសេណារីយ៉ូទាំង 3 ដើម្បីកំណត់ការវិនិយោគលើការខាតបង់ឥណទាន នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) (ត)

សំវិធានធនលើការខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ៖

	2024				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់ រៀល
ឥណទាន និងបុរេប្រទាន - តាមរំលស់ថ្លៃដើម	(កំណត់សម្គាល់ 2.4)				
នាថ្ងៃទី1 ខែមករា	576,244	-	1,383,129	1,959,373	8,004,038
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	(29,384)	-	(41,879)	(71,263)	(290,112)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(114,283)
នាថ្ងៃទី31 ខែធ្នូ	546,860	-	1,341,250	1,888,110	7,599,643

	2023				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់ រៀល
ឥណទាន និងបុរេប្រទាន - តាមរំលស់ថ្លៃដើម	(កំណត់សម្គាល់ 2.4)				
នាថ្ងៃទី1 ខែមករា	1,312,794	-	1,027,375	2,340,169	9,634,475
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	(736,550)	-	355,754	(380,796)	(1,565,072)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(65,365)
នាថ្ងៃទី31 ខែធ្នូ	576,244	-	1,383,129	1,959,373	8,004,038

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាម ប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុនតម្លៃទីផ្សារ និងតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។

2024	រហូតដល់ 1 ខែ	> 1 – 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 – 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប		អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	%
ទ្រព្យសកម្មហិរញ្ញវត្ថុ								(កំណត់សម្គាល់ 2.4)		
សាច់ប្រាក់ និងសមតុល្យធនាគារ-ដុល	-	-	-	-	-	-	208,125,093	208,125,093	837,703,499	1% - 1.33%
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	-	-	-	-	-	12,500,000	20,303,857	32,803,857	132,035,524	គ្មាន
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-ដុល	-	-	-	-	-	-	-	-	-	គ្មាន
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	17,514,703	-	26,789,535	89,122,052	29,330,683	463,623	-	163,220,596	656,962,899	5.75% - 20%
ប្រាក់តម្កល់ធានា	-	-	-	-	-	-	4,024,176	4,024,176	16,197,308	គ្មាន
	17,514,703	-	26,789,535	89,122,052	29,330,683	12,963,623	232,453,126	408,173,722	1,642,899,230	
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់អតិថិជន	29,782,516	10,397,081	34,756,585	25,017,839	3,825,727	-	188,747,620	292,527,368	1,177,422,656	0.5% - 7%
ប្រាក់បញ្ញើរបស់ធនាគារ	-	-	-	5,044,355	-	-	-	5,044,355	20,303,529	5%-5.5%
បំណុលភតិសន្យា	-	-	-	632,027	5,213,113	-	-	5,845,140	23,526,689	6%
បំណុលផ្សេងៗ (*)	-	-	-	-	-	-	440,918	440,918	1,774,695	គ្មាន
បំណុលហិរញ្ញវត្ថុសរុប	29,782,516	10,397,081	34,756,585	30,694,221	9,038,840	-	189,188,538	303,857,781	1,223,027,569	
សរុបគំណាតការប្រាក់	(12,267,813)	(10,397,081)	(7,967,050)	58,427,831	20,291,843	12,963,623	43,264,588	104,315,941	419,871,661	

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។

2023	រហូតដល់ 1 ខែ	> 1 – 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 – 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប		អត្រា ការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	%
								(កំណត់សម្គាល់ 2.4)		
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ និង សមតុល្យធនាគារ- ដុល	-	-	-	-	-	-	259,699,343	259,699,343	1,060,871,816	1.5% - 6%
ប្រាក់តម្កល់តាម បទប្បញ្ញត្តិ	-	-	-	-	-	7,500,000	29,371,218	36,871,218	150,618,926	0% - 0.04%
ប្រាក់បញ្ញើនៅធនាគារ ផ្សេងៗ-ដុល	-	-	-	20,034,520	-	-	-	20,034,520	81,841,014	7%
ឥណទាន និង បុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	28,536,888	6,107,142	34,735,896	13,648,609	83,534,202	4,675,444	-	171,238,181	699,507,969	6% - 20%
ប្រាក់តម្កល់ធានា	-	-	-	-	-	-	3,080,193	3,080,193	12,582,588	គ្មាន
	28,536,888	6,107,142	34,735,896	33,683,129	83,534,202	12,175,444	292,150,754	490,923,455	2,005,422,313	
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ អតិថិជន	76,221,237	12,544,848	26,391,051	15,843,299	284,015	-	294,184,386	425,468,836	1,738,040,195	0.5% - 9%
ប្រាក់បញ្ញើរបស់ ធនាគារ	-	9,646,329	-	-	-	-	-	9,646,329	39,405,254	0.5% - 9%
បំណុលកតិសន្យា	-	-	-	598,166	7,349,367	-	-	7,947,533	32,465,672	6%
បំណុលផ្សេងៗ (*)	-	-	-	-	-	-	389,591	389,591	1,591,479	គ្មាន
បំណុលហិរញ្ញវត្ថុ សរុប	76,221,237	22,191,177	26,391,051	16,441,465	7,633,382	-	294,573,977	443,452,289	1,811,502,600	
សរុបគំណត់ការប្រាក់	(47,684,349)	(16,084,035)	8,344,845	17,241,664	75,900,820	12,175,444	(2,423,223)	47,471,166	193,919,713	

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ (ត)

ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួល អត្រាប្តូររូបិយប័ណ្ណបរទេស។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

2024	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក				
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប	
				ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				(កំណត់សម្គាល់ 2.4)	
សាច់ប្រាក់ និងសមតុល្យធនាគារ-ដុល	3,338,943	204,725,845	60,305	208,125,093	837,703,499
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-ដុល	-	-	-	-	-
ប្រាក់តម្កល់តាមបទបញ្ញត្តិ	38,857	32,765,000	-	32,803,857	132,035,524
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	20,319,497	142,901,099	-	163,220,596	656,962,899
ប្រាក់តម្កល់ធានា	-	4,024,176	-	4,024,176	16,197,308
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	23,697,297	384,416,120	60,305	408,173,722	1,642,899,230
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	886,525	291,640,843	-	292,527,368	1,177,422,656
ប្រាក់បញ្ញើរបស់ធនាគារ	-	5,044,355	-	5,044,355	20,303,529
បំណុលភតិសន្យា	-	5,845,140	-	5,845,140	23,526,689
បំណុលផ្សេងៗ (*)	-	440,918	-	440,918	1,774,695
បំណុលហិរញ្ញវត្ថុសរុប	886,525	302,971,256	-	303,857,781	1,223,027,569
ស្ថានភាពទ្រព្យសកម្មសុទ្ធ	22,810,772	81,444,864	60,305	104,315,941	419,871,661

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម (ត)៖

	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក				
2023	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប	
				ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				(កំណត់សម្គាល់ 2.4)	
សាច់ប្រាក់ និងសមតុល្យធនាគារ-ដុល	2,065,270	257,570,698	63,375	259,699,343	1,060,871,816
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-ដុល	-	20,034,520	-	20,034,520	81,841,014
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	6,218	36,865,000	-	36,871,218	150,618,926
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	17,125,983	154,112,198	-	171,238,181	699,507,969
ប្រាក់តម្កល់ធានា	-	3,080,193	-	3,080,193	12,582,588
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	19,197,471	471,662,609	63,375	490,923,455	2,005,422,313
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	59,053	425,409,783	-	425,468,836	1,738,040,195
ប្រាក់បញ្ញើរបស់ធនាគារ	-	9,646,329	-	9,646,329	39,405,254
បំណុលភតិសន្យា	-	7,947,533	-	7,947,533	32,465,672
បំណុលផ្សេងៗ (*)	-	389,591	-	389,591	1,591,479
បំណុលហិរញ្ញវត្ថុសរុប	59,053	443,393,236	-	443,452,289	1,811,502,600
ស្ថានភាពទ្រព្យសកម្មសុទ្ធ	19,138,418	28,269,373	63,375	47,471,166	193,919,713

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ (ត)

ការវិភាគលើបម្រែបម្រួល

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូរប្រាក់ប័ណ្ណបរទេស សម្រាប់ធនាគារនា កាលបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែប្រាក់ប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពចំណុះ ត្រូវបានបង្ហាញជាប្រាក់ប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់ប្រាក់ប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម “ផ្សេងៗ”) ៖

	2024		2023	
	- 1% ការថយចុះ	+ 1% ការកើនឡើង	- 1% ការថយចុះ	+ 1% ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់រៀល	(228,108)	228,108	(191,384)	191,384
ផ្សេងៗ	(603)	603	(634)	634
	(228,711)	228,711	(192,018)	192,018
សមមូលពាន់រៀល (កំណត់សម្គាល់ 2.4)	(920,562)	920,562	(784,394)	784,394

(គ) ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលបំបាត់ក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលត្រូវបានទូទាត់តាមរយៈសាច់ប្រាក់ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរសាច់ប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថាអនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើឥណ្ឌាប្រតិទាន តាមកិច្ចសន្យាដែលនៅសល់។ លំហូរសាច់ប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

2024	រហូតដល់ 1 ខែ	> 1 – 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 – 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	
បំណុលហិរញ្ញវត្ថុ								(កំណត់សម្គាល់ 2.4)		
	ប្រាក់បញ្ញើរបស់ អតិថិជន	29,782,516	10,397,081	34,756,585	25,017,839	3,825,727	-	188,747,620	292,527,368	1,177,422,656
	ប្រាក់បញ្ញើរបស់ ធនាគារ	-	-	-	5,044,355	-	-	-	5,044,355	20,303,529
	បំណុលភតិសន្យា - មិនអប្បបរមា	-	-	-	632,027	5,213,113	-	-	5,845,140	23,526,689
	បំណុលផ្សេងៗ (*)	-	-	-	-	-	-	440,918	440,918	1,774,695
បំណុលហិរញ្ញវត្ថុ សរុប	29,782,516	10,397,081	34,756,585	30,694,221	9,038,840	-	189,188,538	303,857,781	1,223,027,569	
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ និង សមតុល្យធនាគារ- ដុល	-	-	-	-	-	-	208,125,093	208,125,093	837,703,499	
ប្រាក់តម្កល់តាម បទប្បញ្ញត្តិ	-	-	-	-	-	12,500,000	20,303,857	32,803,857	132,035,524	
ប្រាក់បញ្ញើនៅធនា គារផ្សេងៗ-ដុល	-	-	-	-	-	-	-	-	-	
ឥណទាន និង បុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	17,514,703	-	26,789,535	89,122,052	29,330,683	463,623	-	163,220,596	656,962,899	
ប្រាក់តម្កល់ធានា	-	-	-	-	-	-	4,024,176	4,024,176	16,197,308	
ទ្រព្យសកម្ម ហិរញ្ញវត្ថុសរុប	17,514,703	-	26,789,535	89,122,052	29,330,683	12,963,623	232,453,126	408,173,722	1,642,899,230	
គំណត់វិភាគ អាយុកាល	(12,267,813)	(10,397,081)	(7,967,050)	58,427,831	20,291,843	12,963,623	43,264,588	104,315,941	419,871,661	

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

2023	រហូតដល់ 1 ខែ	> 1 – 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 – 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
								(កំណត់សម្គាល់ 2.4)	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់ អតិថិជន	76,221,237	12,544,848	26,391,051	15,843,299	284,015	-	294,184,386	425,468,836	1,738,040,195
ប្រាក់បញ្ញើរបស់ ធនាគារ	-	9,646,329	-	-	-	-	-	9,646,329	39,405,254
បំណុលភតិសន្យា - មិនអប្បបរមា	-	-	-	598,166	7,349,367	-	-	7,947,533	32,465,672
បំណុលផ្សេងៗ (*)	-	-	-	-	-	-	389,591	389,591	1,591,479
បំណុលហិរញ្ញវត្ថុ សរុប	76,221,237	22,191,177	26,391,051	16,441,465	7,633,382	-	294,573,977	443,452,289	1,811,502,600
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និង សមតុល្យធនាគារ- ដុល	-	-	-	-	-	-	259,699,343	259,699,343	1,060,871,816
ប្រាក់តម្កល់តាម បទប្បញ្ញត្តិ	-	-	-	-	-	7,500,000	29,371,218	36,871,218	150,618,926
ប្រាក់បញ្ញើនៅធនា គារផ្សេងៗ-ដុល	-	-	-	20,034,520	-	-	-	20,034,520	81,841,014
ឥណទាន និង បុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	28,536,888	6,107,142	34,735,896	13,648,609	83,534,202	4,675,444	-	171,238,181	699,507,969
ប្រាក់តម្កល់ធានា	-	-	-	-	-	-	3,080,193	3,080,193	12,582,588
ទ្រព្យសកម្មហិរញ្ញវត្ថុ សរុប	28,536,888	6,107,142	34,735,896	33,683,129	83,534,202	12,175,444	292,150,754	490,923,455	2,005,422,313
គំណាត់វិភាគ អាយុកាល	(47,684,349)	(16,084,035)	8,344,845	17,241,664	75,900,820	12,175,444	(2,423,223)	47,471,166	193,919,713

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងទុនរយៈពេលខ្លី សមតុល្យជាមួយធនាគារ ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លី មិនមានបម្រែបម្រួលជាសារវន្តចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

(ង) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងពីកត្តាខាងក្រៅ ក្រៅពីហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ និងបទប្បញ្ញត្តិ និងស្តង់ដារទទួលយកជាទូទៅនៃតវិយាបច្ចេកវិទ្យា។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

(ច) ការគ្រប់គ្រងដើមទុន

ដើមទុនតាមបទប្បញ្ញត្តិ

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ ភាគទុនិកក៏ត្រូវបានទទួលស្គាល់ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

28. គោលនយោបាយគណនេយ្យសារវន្ត

28.1 ប្រតិបត្តិការរូបិយប័ណ្ណបរទេស

ប្រតិបត្តិការរូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក ត្រូវបានប្តូរទៅជាដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ដែលកំណត់តាមកាលបរិច្ឆេទនៃប្រតិបត្តិការ។ ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលដែលគិតជាប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិកនៅពេលកាលបរិច្ឆេទត្រូវបានប្តូរទៅជាដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ដែលបានកំណត់នៅកាលបរិច្ឆេទនោះ។ លម្អៀងការប្តូរប្រាក់ដែលកើតឡើងត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាត។ វត្ថុមិនមែនរូបិយវត្ថុដែលត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានតម្លៃដើមជាប័ណ្ណបរទេសមិនត្រូវបានប្តូរទេ។

28.2 ឧបករណ៍ហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់ និងការលប់ទទួលស្គាល់

ឧបករណ៍ហិរញ្ញវត្ថុ ដែលរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារក្លាយជាភាគីនៃកិច្ចសន្យានៃឧបករណ៍នេះ។

ធនាគារ លប់ទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែលកិច្ចសន្យាក្នុងការទទួលបានសាច់ប្រាក់ផុតកំណត់ ឬពេលផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែល ហានិភ័យ និងសគុណជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬនៅពេលមិនមានការផ្ទេរ ឬរក្សាទុកនូវហានិភ័យ និងសគុណនៃភាពជាម្ចាស់ និងបាត់បង់ការគ្រប់គ្រង។ នៅពេលការគ្រប់គ្រងត្រូវបានរក្សាទុក ធនាគារនៅតែបន្តទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រឹមកម្រិតនៃការបន្តចូលរួមគ្រប់គ្រងរបស់ខ្លួន។

ធនាគារ លប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលកាតព្វកិច្ចនៃកិច្ចសន្យាត្រូវបានរំសាយ លុបចោល ឬផុតកំណត់។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តែនៅពេលបច្ចុប្បន្នធនាគារ មានសិទ្ធិអនុវត្តតាមច្បាប់ក្នុងការកំណត់បរិមាណដែលបានទទួលស្គាល់ ហើយមានបំណងទូទាត់ប្រាក់ទាំងនោះដោយផ្អែកលើមូលដ្ឋានសុទ្ធ ឬបញ្ចេញទ្រព្យ និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសារវន្ត (ត)

28.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការចាត់ថ្នាក់ និងការវាស់វែង

រាល់ទ្រព្យកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ទាំងអស់ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្រប ដែលជាធម្មតាគឺជាថ្លៃប្រតិបត្តិការ ឬក (បើសមស្រប) ចំណាយប្រតិបត្តិការ។

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើមលើតម្លៃសមស្របរួមនឹងចំណូលដទៃទៀត (“FVOCI”) ឬរំលស់ថ្លៃដើមលើតម្លៃសមស្របរួមនឹងប្រាក់ចំណេញ ឬខាតសុទ្ធ (“FVTPL”)។

ទ្រព្យកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម កើតឡើងពីកិច្ចសន្យាដែលធ្វើឱ្យមានលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលបានធ្វើឡើងតាមគំរូអាជីវកម្មដែលកាន់កាប់ទ្រព្យកម្មដើម្បីប្រមូល លំហូរសាច់ប្រាក់តាមកិច្ចសន្យា។

ទ្រព្យកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម (AC)

ទាំងនេះត្រូវបានវាស់ក្នុងចំណាយរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងអាចមានការខាតបង់លើឱនភាពនៃតម្លៃ (សូមមើលខាងក្រោម)។

បំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម៖

បំណុលហិរញ្ញវត្ថុត្រូវបានវាស់ក្នុងចំណាយរំលស់ដោយប្រើ វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ទ្រព្យកម្មហិរញ្ញវត្ថុ - ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃលើគោលបំណងនៃគំរូអាជីវកម្ម ដែលទ្រព្យកម្មហិរញ្ញវត្ថុបានកាន់កាប់នៅកម្រិតមួយ ដោយសារតែវាជាការឆ្លុះបញ្ចាំងដ៏ល្អបំផុត ពីរបៀបគ្រប់គ្រងអាជីវកម្ម និងផ្តល់ព័ត៌មានជូនដល់អ្នកគ្រប់គ្រង។

ទ្រព្យកម្មហិរញ្ញវត្ថុ - ការវាយតម្លៃតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជាការទូទាត់ប្រាក់ដើមនិងការប្រាក់តែប៉ុណ្ណោះ (“SPPI”)៖

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ ‘ប្រាក់ដើម’ ត្រូវបានកំណត់តាមតម្លៃសមស្រប នៃទ្រព្យកម្មហិរញ្ញវត្ថុ លើការទទួលស្គាល់ដំបូង។ “ការប្រាក់” ត្រូវបានកំណត់ជាសាច់ប្រាក់សម្រាប់តម្លៃពេលវេលា និងសម្រាប់ហានិភ័យឥណទាន ជាមួយប្រាក់ដើម ដែលនៅមិនទាន់បានទូទាត់ក្នុងអំឡុងពេលជាក់លាក់ណាមួយ និងសម្រាប់ហានិភ័យកម្ចី និងថ្លៃចំណាយ (ឧទាហរណ៍៖ ហានិភ័យសាច់ប្រាក់ និងចំណាយរដ្ឋបាល) និងកម្រិតប្រាក់ចំណេញ។

ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺជាការទូទាត់សងតែមួយគត់សម្រាប់ប្រាក់ដើម និងការប្រាក់ ធនាគារពិចារណាលក្ខខណ្ឌកិច្ចសន្យានៃឧបករណ៍នេះ។ នេះរួមបញ្ចូលទាំងការវាយតម្លៃថាតើទ្រព្យកម្មហិរញ្ញវត្ថុមានរួមបញ្ចូលលក្ខខណ្ឌកិច្ចសន្យា ដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួននៃលំហូរសាច់ប្រាក់កិច្ចសន្យាដែលវានឹងមិនបំពេញលក្ខខណ្ឌទាំងនេះ។

ក្នុងការវាយតម្លៃនេះធនាគារពិចារណាដូចខាងក្រោម៖

- ព្រឹត្តិការណ៍យថាភាព ដែលអាចនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ ឬពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌដែលអាចប្រែសម្រួលអត្រាប៉ុន្មានកិច្ចសន្យា រួមទាំងអត្រាអចិន្ត្រៃយ៍លក្ខណៈពិសេស
- ការបង់ប្រាក់មុន និងការពន្យារលក្ខណៈពិសេស និង
- លក្ខខណ្ឌដែលកំណត់ការទាមទារសំណង ចំពោះលំហូរសាច់ប្រាក់ពីទ្រព្យជាក់លាក់របស់ធនាគារ (ឧទាហរណ៍ លក្ខណៈពិសេសដែលមិនអាចប្រមូលវិញបាន)។

លក្ខណៈទូទាត់មុនពិសេស គឺស្របជាមួយនឹងការទូទាត់លើប្រាក់ដើម និងការប្រាក់ ប្រសិនបើចំនួននៃការទូទាត់មុន តំណាងឱ្យចំនួនសារវន្តនៃប្រាក់ដើមនិងការប្រាក់ដែលមិនបានបង់ ទៅលើចំនួនប្រាក់ដើមនៅសល់ ដែលអាចរួមបញ្ចូលសំណងបន្ថែមសម្រាប់ការបញ្ចប់កិច្ចសន្យាមុន។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យកម្មហិរញ្ញវត្ថុ។

(គ) ការកែប្រែទ្រព្យកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ក្នុងករណីនេះទ្រព្យកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ហើយទ្រព្យកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការពាក់ព័ន្ធ។

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ ដែលបានកែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូងហើយលទ្ធផលនៃការចំណេញ ឬខាតត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអចិន្ត្រៃយ៍ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

28. គោលនយោបាយគណនេយ្យសារវន្ត (ត)

28.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ត) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទិដ្ឋភាពបច្ចុប្បន្ននៃពេលវេលាដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃ យោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(ឃ) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតារវាងអ្នកចូលរួមក្នុងទីផ្សារ នាការបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ (ប្រសិនបើមាន)។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្មឬបំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារ សងតាមតម្រូវការ តាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតែជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

(ង) ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល លើកលែងសាច់ប្រាក់ និងសាច់ប្រាក់សមមូលដែលមានហានិភ័យឥណទាន (ឧទាហរណ៍ ហានិភ័យនៃការខូចខាតដែលកើតឡើងលើអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ) មិនមានហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ដែលត្រូវវាស់វែងតាមការរំពឹងទុកលើ ការខាតបង់ឥណទានរយៈពេល 12 ខែ។

ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ (ឬមានរយៈពេលខ្លីជាងប្រសិនបើអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុមានរយៈពេលតិចជាង 12ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជាអាយុកាលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធនឹងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬ ប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទានព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត។

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ទ្រព្យសកម្មហិរញ្ញវត្ថុសកលកំណត់សងច្រើនជាង30ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និង 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង។

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (ECLs)

ធនាគារនឹងវាស់ ECL ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការព្រឹត្តិការណ៍ជនចេញជាបីដំណាក់កាលផ្សេងគ្នាយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល 12ខែនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី1 ខណៈអាយុកាល ECL នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី2 និងដំណាក់កាលទី3។ នៅកាលបរិច្ឆេទរបាយការណ៍ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានរបស់គណនីនីមួយៗដោយប្រៀបធៀបទៅនឹង កម្រិតហានិភ័យនៅកាលបរិច្ឆេទដើម។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញ នឹងត្រូវបានអនុម័តនៅពេលដែល មិនចាំបាច់មានលក្ខណៈវិនិច្ឆ័យជាដំណាក់កាល។ ក្នុងករណីនេះវានឹងត្រូវចាត់ជាដំណើរការ (ដំណាក់កាលទី1) រីឯមិនចាត់ជាដំណើរការ។

ECLs គឺជាការប៉ាន់ប្រមាណឡើងថ្លៃ ការប៉ាន់ស្មាននៃការខាតបង់ឥណទាន។ ការខាតបង់ឥណទានត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃភាពកង្វះខាតនៃសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលបានមកពីអង្គភាពស្របតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

28. គោលនយោបាយគណនេយ្យសារវន្ត (ត)

28.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ង) ឱនភាពនៃតម្លៃ (ត)

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី1ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេល ពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទានទោះបី ជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ECLs ត្រូវបានធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាព នៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”);
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”); និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី1 ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និងLGD និងEAD។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណ PD ពេញអាយុកាល និងLGD និងEAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាលដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ។

ធនាគារនឹងប្រើព័ត៌មានហួសកាលកំណត់ (DPD) និងការធ្វើចំណាត់ថ្នាក់របស់ NBC សម្រាប់លក្ខណៈវិនិច្ឆ័យដំណាក់កាល។ សូមមើលកំណត់សម្គាល់4.1 (យ) សម្រាប់ព័ត៌មានលម្អិត។ ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ7-017-344 ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទាន។

- **ឥណទានធម្មតា៖** ឥណទានដែលនៅសល់ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្មលំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។
- **ឥណទានឃ្លាំមើល៖** ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែបង្ហាញពីភាពទន់ខ្សោយដែលអាច ជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគតប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

- **ឥណទានក្រោមស្តង់ដារ៖** ឥណទានដែលបានបាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យច្បាស់ទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។
- **ឥណទានជាប់សង្ស័យ៖** ឥណទានដែលបានបាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។
- **ឥណទានខាតបង់៖** ឥណទានដែលត្រូវបានបាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើធនាសម្ព័ន្ធអទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទានរៀបរៀងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋានគឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចឱ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែល អាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

28. គោលនយោបាយគណនេយ្យសារវន្ត (ត)

28.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ង) ឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃមាន៖

- ការយឺតយ៉ាវ ឬការមិនទូទាត់សងរបស់កូនបំណុល
- ការរៀបចំឡើងវិញនូវលក្ខខណ្ឌទូទាត់សង ដែលធនាគារមិនបានរំពឹងទុក
- ការបង្ហាញថាកូនបំណុល ឬអ្នកឱ្យខ្ចីនឹងរក្សាយុធន
- ការផ្លាស់ប្តូរអវិជ្ជមានក្នុងស្ថានភាពទូទាត់របស់អ្នកខ្ចី ឬអ្នកឱ្យខ្ចី
- ការបាត់ខ្លួនពីទីផ្សារសកម្មសម្រាប់ភាគហ៊ុន ឬ
- ទិន្នន័យដែលអាចអង្កេតបាន បង្ហាញថាមានការថយចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់ដែលរំពឹង ទុកពីក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដោយសារស្ថានភាពលំហូរផ្នែកហិរញ្ញវត្ថុរបស់អតិថិជននោះ ការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញមិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេនោះ លំហូរទឹកប្រាក់ដែលរំពឹងទុកថាបានកើតមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីការបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ឥណទានមួយត្រូវបានចាត់ទុកថាឡើងវិញ ដោយសារតែស្ថានភាពកាន់យ៉ាប់យឺននៃលក្ខខណ្ឌរបស់អ្នកខ្ចី ជាធម្មតាវាត្រូវបានចាត់ទុកជាឥណទានដែលមានឱនភាពលុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យនេះមិនទទួល រងផលប៉ះពាល់លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានកាត់បន្ថយយ៉ាងខ្លាំង ហើយក៏មិនមាននិយ័តការផ្សេងទៀតនៃឱនភាពតម្លៃនោះទេ។ លើសពីនេះទៀត ឥណទានដែលហួសកាលកំណត់លើស 90 ថ្ងៃ ឬច្រើនជាងនេះត្រូវបានចាត់ទុកជាឥណទានដែលមានឱនភាព បើទោះបីជាការកំណត់តាមបទប្បញ្ញត្តិមានភាពខុសគ្នាក៏ដោយ។

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនការខាតបង់ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមត្រូវដកចេញពីតម្លៃយោងនៃទ្រព្យសកម្មសរុប ។

ការលុបចោល

តម្លៃយោងសរុបរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានលុបចោលនៅពេលដែលធនាគារមិនមានការរំពឹងទុកសមហេតុផលពីភាពដែលអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុទាំងស្រុង ឬផ្នែកមួយនៃទ្រព្យ។ សម្រាប់អតិថិជនជាងកត្តជន ធនាគារមានគោលនយោបាយលុបចោលតម្លៃយោងសរុប ដោយផ្អែកលើបទពិសោធន៍ ប្រវត្តិសាស្ត្រនៃការប្រមូលបានមកវិញនៃទ្រព្យស្រដៀងគ្នា។ ចំពោះអតិថិជនជានិក្ខបុគ្គល ធនាគារធ្វើការវាយតម្លៃនីមួយៗផ្អែកលើពេលវេលា និងបរិមាណនៃការលុបចោល ដោយផ្អែកលើថាតើមានការរំពឹងទុកនៃប្រមូលបានមកវិញ។ ធនាគារមិនរំពឹងថានឹងមានការប្រមូលបានមកវិញពីចំនួនទឹកប្រាក់ដែលលុបចោលឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលុបចោលនៅតែអាចត្រូវបានអនុវត្តតាមសកម្មភាពដើម្បីអនុវត្តតាមនីតិវិធីរបស់ ធនាគារដើម្បីក្នុងការប្រមូលមកវិញនៃចំនួនដែលនៅពីក្រោយ។ ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត។

(ច) រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក៏រំលស់បង្គរដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

28.3 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ និងសមតុល្យធនាគារ និងប្រាក់បញ្ញើនៅធនាគារ ដែលមានកាលសាន្តនៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

28.4 ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ត្រូវបានកត់ត្រាតាមតម្លៃដើមរំលស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដកការខាតបង់ឥណទានដែលរំពឹងទុក។

28.5 ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទានដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំហុសតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើមដោយ ប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ដកការខាតបង់ឥណទានដែលរំពឹងទុក។

28.6 ដើមទុន-ភាគហ៊ុនធម្មតា

ថ្លៃដើមកើតឡើងដោយផ្ទាល់ពីការបោះផ្សាយភាគហ៊ុនធម្មតា ដកផលប៉ះពាល់នៃពន្ធត្រូវបានទទួលស្គាល់ដោយកាត់ពីមូលធន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

28. គោលនយោបាយគណនេយ្យសាវ័ន្ត (ត)

28.7 ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ2017 និងសាកលករណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ2018 ស្តីពី “ចំណាត់ថ្នាក់ហានិភ័យធនាគារ និងសំវិធានធនលើអ៊ីមតែមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កើតតាម CIFRS 9 នោះ “ការបំពេញបន្ថែម - Topping up” នឹងត្រូវបានកត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬទាបជាងការថយចុះតម្លៃបង្កើតតាម CIFRS 9។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែក ជាទ្រទ្រង់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យប្រើបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ2025 ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ៨៣០-០២៥-170 តម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គណនាសំវិធានធនតាមបទប្បញ្ញត្តិផ្អែកតាម CIFRS ដែលរួមបញ្ចូលទាំងការប្រាក់បង្គរផងដែរ។ សំវិធានធនលើការប្រាក់បង្គរតាមបទប្បញ្ញត្តិ ដែលបានផ្ទេរចូលទុនបម្រុងតាមបទប្បញ្ញត្តិ (ប្រសិនបើមាន) ត្រូវដាក់បញ្ចូលក្នុងដើមទុនថ្នាក់ទី2 ក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធ។ ការអនុវត្តនេះត្រូវអនុវត្តចាប់ពីរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 រហូតដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2025។

28.8 ទ្រព្យ និងបរិក្ខារ

(ក) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រថ្លៃដើម ដករំលស់បង្គរ និងការខាតបង់បង្គរលើឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។

នៅពេលផ្នែកនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបាន ចាត់ទុកជាផ្នែកផ្សេងៗ (សមាសធាតុចម្បងៗ) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានគណនាដោយប្រៀបធៀបតម្លៃលក់ចេញជាមួយតម្លៃយោងនៃទ្រព្យ និងបរិក្ខារ ហើយទទួលស្គាល់ជាប្រាក់ចំណេញសុទ្ធ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(ខ) ការចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចវាស់វែងបានដោយភាពជឿជាក់ ។ តម្លៃយោងនៃធាតុ ដែលបានជំនួសនោះត្រូវបានលុបចោល ។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(គ) រំលស់

រំលស់ ត្រូវបានគណនាដើម្បីកាត់ចោលថ្លៃដើមនៃទ្រព្យសកម្ម និងបរិក្ខារដកតម្លៃកាកសំណល់ប៉ាន់ស្មាន តាមមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។ អាយុកាលរំលស់មានដូចខាងក្រោម៖

ការកែលម្អអគារជួល	អាយុកាលសេដ្ឋកិច្ច ឬរយៈពេលកិច្ចសន្យាមួយណាខ្លីជាង
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	60ខែ
បរិក្ខារ	60ខែ
បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	36ខែ
យានយន្ត	60ខែ

ប្រសិនបើមានការកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់តម្លៃនៅសល់នៃទ្រព្យ និងបរិក្ខារនោះរំលស់ត្រូវបានកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

28.9 ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានគេហទំព័រ និងស្បៀង ត្រូវបានកំណត់ដោយតម្លៃដើមដករំលស់បង្គរ និងឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។

ទ្រព្យសកម្មអរូបីត្រូវបានរំលស់ទៅតាមអាយុកាល ប្រើប្រាស់ប៉ាន់ស្មានរយៈពេល 36ខែ ដោយប្រើវិធីសាស្ត្រនៃការរំលស់ថេរ។ ប្រសិនបើមានការកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ តម្លៃនៅសល់នៃទ្រព្យសកម្មអរូបីនោះរំលស់ត្រូវបានកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

28.10 ឱនភាពនៃតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារពិនិត្យតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដើម្បីកំណត់សញ្ញាណនៃឱនភាពនៃតម្លៃ។ ក្នុងករណីដែលមានកត្តាទាំងនោះកើតឡើងចំនួននៃទ្រព្យសកម្ម ដែលអាចប្រមូលបានវិញនឹងត្រូវបានប៉ាន់ស្មាន។

សម្រាប់ការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់តូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់គឺជាតម្លៃដែលខ្ពស់ជាងគេនៃតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកតម្លៃដើមក្នុងការលក់ចេញតម្លៃប្រើប្រាស់ គឺអាស្រ័យលើការប៉ាន់ស្មាននូវលំហូរសាច់ប្រាក់ នាពេលអនាគតអប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើប្រាស់អត្រាអប្បបរមាមុនដកពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណទិដ្ឋភាពបច្ចុប្បន្ននៃតម្លៃពេលវេលា និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងមានចំនួនលើសពីតម្លៃ ដែលអាចប្រមូលបានវិញនៃឯកតាបង្កើតសាច់ប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024

28. គោលនយោបាយគណនេយ្យសារវន្ត (ត)

28.11 កម្ចី និងប្រាក់បញ្ញើពីអតិថិជន

ប្រាក់កម្ចី និងប្រាក់បញ្ញើពីអតិថិជន ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែង បន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ប្រាក់កម្ចីត្រូវបានចាត់ទុកជាបំណុលរយៈពេលខ្លី លើកលែងតែធនាគារមានសិទ្ធិគ្មានលក្ខខណ្ឌក្នុងការពន្យារពេលនៃការទូទាត់បំណុលយ៉ាងតិច 12 ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍។

28.12 សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល នាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញកាតព្វកិច្ចនោះ ហើយនឹងចំនួនដែលត្រូវបានគេប៉ាន់ប្រមាណដោយភាពជឿជាក់។ សំវិធានធនត្រូវបានវាស់វែងតាមតម្លៃទីផ្សារបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដើម្បីបំពេញកាតព្វកិច្ចដោយប្រើអត្រាប្រាក់ប្រចាំឆ្នាំដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ ការកើនឡើងសំវិធានធនដោយសាររយៈពេល គឺត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

28.13 អត្ថប្រយោជន៍របស់និយោជិត

(ក) អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានចាត់ទុកជាចំណាយនៅពេលនិយោជិតផ្តល់សេវាកម្មពាក់ព័ន្ធ។ បំណុល ត្រូវបានទទួលស្គាល់លើចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ប្រសិនបើធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬប្រយោលក្នុងការទូទាត់ចំនួននេះ ដែលជាលទ្ធផលនៃសេវាកម្មដែលបានផ្តល់រួចដោយនិយោជិត ហើយកាតព្វកិច្ចទូទាត់អាចប៉ាន់ស្មានដោយភាពជឿជាក់។

(ខ) អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចទូទាត់សុទ្ធរបស់ ធនាគារទៅលើអត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិត គឺជាចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ដែលនិយោជិតទទួលបានពីការផ្តល់សេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលបច្ចុប្បន្ន និងអតីតកាល។ អត្ថប្រយោជន៍នេះត្រូវបានធ្វើអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ន។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់ក្នុង ចំណេញ ឬខាតក្នុងអំឡុងពេលដែលបានកើតឡើង។

28.14 ចំណូលការប្រាក់ និងចំណាយការប្រាក់

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួលតាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឱ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួលដើម្បី ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥរិយាបថរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

28.15 កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត រួមបញ្ចូលទាំងថ្លៃសេវាកម្មត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

28.16 ភតិសន្យា

ធនាគារវាយតម្លៃថា តើកិច្ចសន្យាមាន ឬមានភតិសន្យាជួលនៅពេលចាប់ផ្តើមកិច្ចសន្យា។ ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យ និងបំណុលភតិសន្យាដែលត្រូវគ្នានឹងកិច្ចព្រមព្រៀងភតិសន្យា ទាំងអស់ដែលខ្លួនជាអ្នកជួលលើកលែងតែភតិសន្យារយៈពេលខ្លី (កំណត់ថាជាកិច្ចសន្យាភតិសន្យាដែលមានរយៈពេលជួល12ខែ ឬតិចជាងនេះ) និងការជួលទ្រព្យក្នុងតម្លៃទាប។ ចំពោះកិច្ចសន្យាភតិសន្យាទាំងនេះ ធនាគារនឹងទទួលស្គាល់ការទូទាត់ ភតិសន្យាជាចំណាយប្រតិបត្តិការដោយឈរលើមូលដ្ឋានបើរលើលក្ខខណ្ឌនៃភតិសន្យាលើកលែងតែមិនមានមូលដ្ឋានជាប្រព័ន្ធផ្សេងទៀតតំណាងឱ្យពេលវេលាដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសកម្មភតិសន្យា ត្រូវបានប្រើប្រាស់។



របាយការណ៍ប្រចាំឆ្នាំ 2024

ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក

📍 អគារលេខ 462 មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

☎ 023 901 338

🌐 www.bicbank.com.kh

